



2024

របាយការណ៍ប្រចាំឆ្នាំ

ឆ្ពោះទៅ
សេវាហិរញ្ញវត្ថុ
ប្រកបដោយបរិយាបន្ន

មាតិកា

1 អំពី អេ អឹម ខេ

- ៦ ទស្សនវិស័យ និងបេសកកម្ម
- ៨ ប្រវត្តិ អេ អឹម ខេ

2 ការវិវឌ្ឍអាជីវកម្ម

- ១២ សមិទ្ធផលសំខាន់ៗ
- ១៣ ព័ត៌មានហិរញ្ញវត្ថុ
- ១៤ តំបន់ប្រតិបត្តិការទូទាំងប្រទេស

3 អភិបាលកិច្ចសាជីវកម្ម

- ១៨ សារពីប្រធានក្រុមប្រឹក្សាភិបាល
- ២០ តាគេហ្វិក SCSB
- ២២ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ
- ២៨ គណៈកម្មាធិការក្រុមប្រឹក្សាភិបាល
- ៣១ សារពីប្រធាននាយកប្រតិបត្តិ
- ៣២ គណៈកម្មាធិការប្រតិបត្តិ
- ៣៦ គណៈគ្រប់គ្រង
- ៣៨ គណៈកម្មាធិការ
- ៤០ រចនាសម្ព័ន្ធគ្រប់គ្រង

4 សមិទ្ធផលសំខាន់ៗ

- ៤៤ ចំណាប់អារម្មណ៍របស់អតិថិជន
- ៤៦ ការចូលរួមជាមួយសហគមន៍
- ៤៧ កម្មវិធី និងយុទ្ធនាការ

5 បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)

- ៥២ ដំណើរការគ្រប់គ្រងការងារសង្គមរបស់ អេ អឹម ខេ
- ៥៨ ជំហានការងារបរិស្ថាន
- ៦១ ការប្រើប្រាស់ថាមពលព្រះអាទិត្យ
ដើម្បីបង្កើនប្រសិទ្ធភាពរបស់រោងចក្រទឹកកក
- ៦២ សកម្មភាពសង្គម
- ៦៦ របាយការណ៍បង់ពន្ធ

6 ការគ្រប់គ្រងហានិភ័យ

- ៦៨ ការគ្រប់គ្រងហានិភ័យ

7 របាយការណ៍ហិរញ្ញវត្ថុ

- ៧៤ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- ៧៨ របាយការណ៍សវនករឯករាជ្យ
- ៨២ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ៨៣ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
- ៨៤ របាយការណ៍បម្រែបម្រួលមូលធន
- ៨៦ របាយការណ៍លំហូរសាច់ប្រាក់



អំពី

អេ អឹម ខេ

អេ អឹម ខេ តែងតែផ្តល់នូវហិរញ្ញវត្ថុប្រកបដោយបរិយាបន្នជូនប្រជាពលរដ្ឋ តាំងពីទសវត្សរ៍ឆ្នាំ៩០ មិនថាជាសេវាកម្ម រហូតដល់សេវាដាក់ប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រង សេវាធនាគារចល័ត។ល។

គោលដៅរបស់ អេ អឹម ខេ គឺផ្សព្វផ្សាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្នសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

៦ ទស្សនវិស័យ និងបេសកកម្ម

៨ ប្រវត្តិ អេ អឹម ខេ

◆ ទស្សនវិស័យ

ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋ ទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាព គ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បី ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ ពួកគេ ហើយអាចជួយជាវិភាគទានដ៏មាន ប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ។

◆ បេសកកម្ម

ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្ត្រីនិងគ្រួសារ ដែលមានចំណូល ទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែក ហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។



ប្រវត្តិ អេ អឹម ខេ

បានដាក់ឱ្យដំណើរការ
ជាផ្លូវការនូវផលិតផល
និងសេវាកម្មថ្មីៗចំនួន



រួមបញ្ចូលទាំងកម្មវិធី SME រហូតដល់
១០ម៉ឺនដុល្លារអាមេរិក ផលិតផល
ភតិសន្យាហិរញ្ញវត្ថុ សេវាត្រួតពិនិត្យ
សុខុមាលភាពហិរញ្ញវត្ថុ និង
របាយការណ៍ឥណទាននៅគ្រប់
សាខាទាំងអស់

2020

ស្វាគមន៍ម្ចាស់ភាគហ៊ុន
ថ្មីគឺ ធនាគារ The

Shanghai Commercial
& Savings Bank, Ltd. ហៅ
កាត់ “SCSB” និងបានដំណើរការ
កម្មវិធីទូរសព្ទដៃ ទទួលសាប ដើម្បី
ផ្តល់ចំណេះដឹង និងបច្ចេកទេសក្នុង
វិស័យកសិកម្ម



2018

ក្លាយជាសមាជិក សេវាទូទាត់
រហ័ស “FAST Service”
និង ប្រព័ន្ធខេមបូឌានស៊ែរស្វីច
(Cambodia Shared Switch)



ព្រមទាំង ត្រូវបានទទួលស្គាល់
ពីគម្រោង SMART សម្រាប់
ការអនុវត្តគោលការណ៍ការពារ
អតិថិជនយ៉ាងពេញលេញ។

2016

វិវត្តន៍ពីអង្គការ
Concern Worldwide
នៅក្នុងទសវត្សរ៍ឆ្នាំ៩០



1990s

ចាប់ផ្តើមធ្វើប្រតិបត្តិការ
ដោយឯករាជ្យនៅ
ខែមិថុនា ឆ្នាំ២០០៣ និង
ទទួលបានអាជ្ញាប័ណ្ណពី ធនាគារ
ជាតិនៃកម្ពុជា នៅដើមឆ្នាំ២០០៤



2003

ទទួលបានប្រាក់ចំណេញ
ពីប្រតិបត្តិការអាជីវកម្ម
និងទទួលបានប្រាក់កម្ចី
ពីបរទេសជាលើកដំបូង



2005

បានដាក់ឱ្យដំណើរការជាផ្លូវការលើមុខងារបើកគណនីខ្លួនឯង “Selfie Banking” និងអាជីវកម្មបើកកាស៊ីណូ

ថែមទាំងបានក្លាយជាសមាជិកបាតងរបស់ធនាគារជាតិនៃកម្ពុជា និងបានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់ KHQR។ ជាមួយគ្នានោះត្រូវបានកត់សម្គាល់ក្នុងរបាយការណ៍របស់ “Women’s world banking” ស្តីអំពីដំណើរការពង្រឹងសមត្ថភាពស្ត្រី ទាំងថ្នាក់ដឹកនាំ និងអតិថិជនរបស់ខ្លួន



បានដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន និងម៉ូឌុល UnionPay ក្នុងកម្មវិធីទូរសព្ទដៃ និង UnionPay Money Express



Amk 20 YEARS OF FINANCIAL INCLUSION

បានដាក់ឱ្យដំណើរការនូវប័ណ្ណឥណទាន UnionPay Physical និងជាឆ្នាំពិសេសប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ

កម្ចីបែតងរបស់អេ អឹម ខេ កាត់បន្ថយការបំបាត់ឧស្ម័នកាបូនបានជាង ២៥០.០០០



2021

2022

2023

2024

បានកែសម្រួលនីតិវិធីផ្តល់កម្ចីបន្ថែមទៅ ដីជីវិត ដោយដាក់ឱ្យប្រើប្រាស់ថេប្លេត (Tablet) នៅគ្រប់សាខាទាំងអស់។ នៅឆ្នាំដែល ក៏ត្រូវបានកត់សម្គាល់ពីធុរកិច្ចដ៏ល្អរបស់ខ្លួននៅក្នុងសៀវភៅ “The Business of Doing Good” ដែលនិពន្ធដោយ លោក Anton Simanowitz និង លោកស្រី Katherine E. Knotts



បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងដាក់ឱ្យដំណើរការសេវាធានារ៉ាប់រងខ្នាតតូច និងគ្រោះថ្នាក់ ទៅកាន់អតិថិជនកម្ចីបន្ថែម ក្នុងតម្លៃទាបត្រឹមតែ ២៥.០០០ រៀលក្នុងមួយឆ្នាំ



2015

2014

ដាក់ឱ្យដំណើរការម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ (ATM/CDMs) និងបង្កើតផលិតផល គណនីសន្សំកូនឆ្លាត ដែលមានភ្ជាប់ជាមួយការការពារ



2013

ចាប់ផ្តើមផ្តល់ជូននូវសេវាផ្ទេរប្រាក់ និងបានដាក់ឱ្យប្រើប្រាស់សេវាតាមភ្នាក់ងារ



2012

ទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ (MDI) ពីធនាគារជាតិនៃកម្ពុជា និងបានពង្រីកវិសាលភាពសាខាទូទាំងខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា



2010



ការវិវឌ្ឍអាជីវកម្ម

សមិទ្ធផលសំខាន់ៗ ព័ត៌មានហិរញ្ញវត្ថុ និងតំបន់ប្រតិបត្តិការទូទាំងប្រទេសក្នុងឆ្នាំ២០២៤

១២ សមិទ្ធផលសំខាន់ៗ


១៣ ព័ត៌មានហិរញ្ញវត្ថុ

១៤ តំបន់ប្រតិបត្តិការទូទាំងប្រទេស

សមិទ្ធផលសំខាន់ៗ


សមតុល្យប្រាក់កម្ចី

គិតជាលានដុល្លារអាមេរិក (USD)




សមតុល្យប្រាក់សន្សំ

គិតជាលានដុល្លារអាមេរិក (USD)




មូលធនសរុប

គិតជាលានដុល្លារអាមេរិក (USD)




ប្រាក់ចំណេញសុទ្ធ


គិតជាលានដុល្លារអាមេរិក (USD)



ដៃគូអាជីវកម្ម



កម្មវិធីធនាគារចល័ត



ព័ត៌មានហិរញ្ញវត្ថុ

I- សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ

	២០២២	២០២៣	២០២៤
ចំនួនសាខា	១៥០	១៤៧	១៤៣
ចំនួនភូមិ	១៣.២៣៧	១៣.៦០៧	១៣.៣៦៤
ចំនួនបុគ្គលិក	៣.៥៣១	៣.៧៣៧	៣.៦៥០
ចំនួនអតិថិជនសកម្ម	៨៦៥.៥៧៦	៨០១.២៣៤	៧៥៦.៤០៨
ចំនួនគណនីប្រាក់កម្ចីសកម្ម	៣៩១.៣២៧	៣៥៥.១១៥	២៩៣.៣៣០
សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក)	៥៧៥.៩១៧.៣១២	៥៨៥.០២៩.៨១៦	៥៨១.៦៥៨.៣២២
ចំនួនគណនីកម្ចីសកម្ម ធៀបមធ្យមភាគមន្ត្រីតំណាង	២៦៥	២២៧	១៩៧
សមតុល្យប្រាក់កម្ចី ធៀបមធ្យមភាគមន្ត្រីតំណាង (ដុល្លារអាមេរិក)	៣៨៦.២៦២	៣៧០.៥០៧	៣៨៨.៨០៩
ចំនួនគណនីសន្សំ និងជាអតិថិជនកម្ចី	២៩២.៧៣៨	២៥១.៨៣៤	២០៣.៦៣២
ចំនួនគណនីប្រាក់សន្សំសកម្ម	១.៤២៨.៧៤៦	១.២៦៩.៣៤៥	១.១៧២.៦០៩
សមតុល្យប្រាក់សន្សំ (ដុល្លារអាមេរិក)	២៥៤.៩៧៨.៨៤២	២៨២.១៩៣.៣១២	៣៤៣.៣៨៣.៩៧៩
ចំនួនភ្នាក់ងារ	៦.០០៩	៦.៣៤១	៦.៥៨៤
ចំនួនកម្មវិធីធនាគារចល័ត	១៨១.៩៧៩	២៥៨.៧២៣	៣៤៦.១៧៨
ចំនួនដៃគូអាជីវកម្ម	៣៦.៤៥៥	៦០.៨៥៩	៩០.៨៧៤
ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ	៨២	៨៧	៩៩
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	២៩៦.២០១	២៣២.៤០៩	១៦៥.១៧៤

II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ

	២០២២	២០២៣	២០២៤
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ)	១១.៦៨២.២៤៥	៥.៥៦០.៨០៥	២.២០១.៥៧១
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	១១៥,៤២%	១០៦,៤៧%	១០២,៦២%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	១,៨២%	០,៧៧%	០,៣២%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	១០,៦៩%	៤,៣២%	១,៦៥%
ទិន្នផលលើប្រាក់កម្ចី	១៩,៤៨%	១៨,៦៧%	១៧,៣៤%
អនុបាតថ្លៃដើមប្រតិបត្តិការ	៨,៥៥%	៨,០៩%	៨,០៩%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	៥,៧៦%	៧,០៥%	៧,២៣%
អនុបាតបំណុលធៀបមូលធន	៤,៣៤	៤,០២	៣,៥៧
ប្រាក់កម្ចីមិនដំណើរការ	៣,១៧%	៤,៦៩%	៥,៦១%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	០,៨៥%	១,៧៣%	២,៥៩%

III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម

	២០២២	២០២៣	២០២៤
សមិទ្ធផលសំខាន់ៗផ្នែកប្រាក់កម្ចី			
ទំហំប្រាក់កម្ចីជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ (កម្ចីបានបញ្ចេញ)*	៨១,៨៤%	៨៧,៧៤%	១០៥,៩២%
ភាគរយនៃកម្ចីក្រោម 1,000ដុល្លារអាមេរិក	៦៣,៧៧%	៥៤,៤៤%	៤៨,៨៦%
មធ្យមប្រាក់កម្ចី ក្នុងមួយគណនីកម្ចី (ដុល្លារអាមេរិក)	១.៤៧២	១.៦៤៧	១.៩៨៣
មធ្យមកម្ចីបានបញ្ចេញ (ដុល្លារអាមេរិក)	១.៩១៩	២.២១៥	២.៨៥៦

*តួលេខប្រៀបធៀបបានពិនិត្យឡើងវិញយោងតាមមូលដ្ឋានថ្មីនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៤

តំបន់ប្រតិបត្តិការទូទាំងប្រទេស



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា
(ទិន្នន័យគិតត្រឹមខែធ្នូ ឆ្នាំ២០២៤)

ប្រតិបត្តិការ
ក្នុងភូមិ

១៣.៣៦៤

៩១,៧២%

ប្រតិបត្តិការ
ក្នុងឃុំ

១.៦៣៧

៩៩,០៩%

ប្រតិបត្តិការ
ក្នុងស្រុក

២០៨

១០០%

ការិយាល័យ
សាខា

១៤៣



២៩៣.៣៣០

ចំនួនគណនីប្រាក់កម្ចី



១.១៧២.៦០៩

ចំនួនគណនីប្រាក់សន្សំ



១៦៥.១៧៤

ចំនួនធានារ៉ាប់រង



អភិបាលកិច្ច សាជីវកម្ម

អេ អឹម ខេ បន្តផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្នទាំងតំបន់ជនបទ-ទីក្រុង ដែលមានប្រតិបត្តិការតាមបណ្តាភូមិក្នុងប្រទេសជាង ៩១,៧២% ព្រមទាំងជាង ៩៦% ដែលអតិថិជនរស់នៅតាមជនបទ។

១៨	សារពីប្រធានក្រុមប្រឹក្សាភិបាល
២០	ភាគហ៊ុនិក SCSB
២២	ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ
២៨	គណៈកម្មាធិការក្រុមប្រឹក្សាភិបាល
៣១	សារពីប្រធាននាយកប្រតិបត្តិ
៣២	គណៈកម្មាធិការប្រតិបត្តិ
៣៦	គណៈគ្រប់គ្រង
៣៨	គណៈកម្មាធិការ
៤០	រចនាសម្ព័ន្ធគ្រប់គ្រង

សារពី ប្រធានក្រុមប្រឹក្សាភិបាល

SCSB នៅតែបន្តការប្តេជ្ញាខ្ពស់ ចំពោះប្រទេសកម្ពុជា



ទ្រព្យសកម្មសរុប

៧៦

ពាន់លានដុល្លារអាមេរិក



មូលធន

៨

ពាន់លានដុល្លារអាមេរិក



ប្រាក់ចំណេញសុទ្ធ

៤៤០

លានដុល្លារអាមេរិក



ឆ្នាំ២០២៤ គឺជាឆ្នាំមួយដែលប្រឈមនឹងភាពមិនច្បាស់លាស់នៃបញ្ហាសេដ្ឋកិច្ចពិភពលោក សម្ពាធអតិផលណា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។ ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជាបានដើរឆ្ពោះទៅមុខដោយប្រុងប្រយ័ត្ន និងបន្តរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត។ លើសពីនេះទៅទៀត ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បានបន្តរក្សាស្ថិរភាព ទោះបីជាមានការប្រឈមមុខនឹងកំណើនដ៏យឺតនៃចំនួនឥណទាន ការកើនឡើងនៃឥណទានមិនដំណើរការ និងការកើនឡើងនៃតម្លៃដើមទុន ក៏ដោយ។

អេ អឹម ខេ ក៏បានទទួលផលប៉ះពាល់ពីបញ្ហាប្រឈមទាំងនេះផងដែរ ដោយមានការកើនឡើងនៃឥណទានមិនដំណើរការ ការកើនឡើងដ៏យឺតនៃឥណទាន និងការកើនឡើងនៃតម្លៃដើមទុន។ ជាលទ្ធផល ប្រាក់ចំណេញសុទ្ធរបស់ អេ អឹម ខេ មានការថយចុះនៅត្រីម ២,២ លានដុល្លារអាមេរិក ហើយអត្រាឥណទានមិនដំណើរការបានកើនឡើងដល់ ៥,៦១% និងផលបត្រឥណទានមានភាពថេរក្នុងចំនួន ៥៨១,៧ លានដុល្លារអាមេរិក។

ទោះបីជាបានឆ្លងកាត់បញ្ហាប្រឈមជាច្រើននេះក៏ដោយ SCSB នៅតែបន្តការប្តេជ្ញាខ្ពស់ ចំពោះប្រទេសកម្ពុជា និង អេ អឹម ខេ។ ផ្អែកទៅលើស្ថិរភាពជាង ១០០ ឆ្នាំ របស់ SCSB និងតារាងតុល្យការដ៏រឹងមាំដែលមានទ្រព្យសកម្មសរុបជាង ៧៦ ពាន់លានដុល្លារអាមេរិក និងមូលធនជាង ៨ ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណេញប្រតិបត្តិការប្រកបដោយនិរន្តរភាពជាមួយនឹងប្រាក់ចំណេញសុទ្ធលើសពី ៤៤០ លានដុល្លារអាមេរិក ភាពរឹងមាំ និងស្ថិរភាពរបស់ SCSB ទាំងអស់នេះ បានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់ អេ អឹម ខេ ក្នុងគ្រាដ៏លំបាក និងការរីកចម្រើនទៅរកការចាប់ឱកាសណាមួយនាពេលអនាគត។

នៅក្នុងស្ថានភាពមួយដែលមិនច្បាស់លាស់ ដោយកំណើនសេដ្ឋកិច្ចមានភាពមិនស្មើគ្នា ហើយអត្ថប្រយោជន៍សេដ្ឋកិច្ចមិនទាន់អាចសម្រេចទៅបានបេសកកម្មការងារសង្គមរបស់ អេ អឹម ខេ កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ នេះជាមូលដ្ឋានគ្រឹះមួយរបស់ អេ អឹម ខេ

ក្នុងឆ្នាំ២០២៤ ដោយ អេ អឹម ខេ បានធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការផ្តល់ការរៀបចំឥណទានឡើងវិញដល់អតិថិជនដែលស្ថិតនៅក្នុងតម្រូវការខ្ពស់ ក៏ដូចជាបានបន្តផ្តល់សេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ និងធានារ៉ាប់រងការពារកម្ចីដល់អតិថិជន និងគ្រួសាររបស់ពួកគេ ព្រមទាំងពង្រីកវិសាលភាពនៃការសាកល្បងការផ្តល់សេវាធានារ៉ាប់រងកសិកម្ម និងឥណទានគាំទ្រដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សំនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីគាំទ្រអតិថិជនរបស់ពួកយើងឱ្យមានអនាគតកាន់តែល្អប្រសើរ។

ការដឹកនាំ និងការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា បានផ្តល់នូវគ្រឹះដ៏រឹងមាំមួយដើម្បីគាំទ្រអតិថិជន និង ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដូចជាការអនុញ្ញាតឱ្យបន្តការរក្សាទ្រទុនដើមទុននៃស៊ីស៊ីន (Capital Conservation Buffer) នៅកម្រិត ១,២៥% ការអនុញ្ញាតឱ្យអនុវត្តប្រាក់បម្រុងកាតព្វកិច្ចនៅកម្រិត ៧% និងការអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ ស្តង់ដារបទប្បញ្ញត្តិប្រកបដោយការប្រុងប្រយ័ត្នដែលអនុវត្តដោយ ធនាគារជាតិនៃកម្ពុជា បានបង្កើតក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍប្រព័ន្ធធនាគារមួយប្រកបដោយនិរន្តរភាពដើម្បីរក្សាឱ្យបាននូវស្ថិរភាព។ ទោះជាយ៉ាងណាក្តី កិច្ចការពារអតិថិជននៅតែជាអាទិភាពចម្បងជានិច្ចសម្រាប់ពួកយើង។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់របស់ អេ អឹម ខេ រួមមានអតិថិជន បុគ្គលិក ថ្នាក់គ្រប់គ្រងក្រុមប្រឹក្សាភិបាល និងភាគហ៊ុនិក ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរដែលធ្វើឱ្យ អេ អឹម ខេ អាចឆ្លងកាត់ឧបសគ្គដ៏លំបាក និងអាចកសាងខ្លួនឱ្យឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព។ ការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ពួកយើងក្នុងឆ្នាំនេះ បានបង្ហាញថា អនាគតរបស់ពួកយើងនៅតែភ្លឺស្វាង ហើយខ្ញុំសង្ឃឹមថា អ្នកក៏នៅតែមានទំនុកចិត្តលើពួកយើងដូចគ្នានេះផងដែរ។

John Con-Sing Yung
ប្រធានក្រុមប្រឹក្សាភិបាល អេ អឹម ខេ

ភាគហ៊ុនិក SCSB

ធនាគារ The Shanghai Commercial & Savings Bank, Ltd. (“SCSB”) ត្រូវបានបង្កើតឡើងនៅទីក្រុងសៀងហៃក្នុងឆ្នាំ ១៩១៥ ក្នុងគោលបំណងបម្រើសង្គម គាំទ្រស្បៀងស្រវឹង និងលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ។ ជំហរដ៏រឹងមាំរបស់ SCSB ក្នុងការបម្រើដល់បុគ្គលដែលមិនអាចប្រើប្រាស់សេវាធនាគារ បានក្លាយជាគោលការណ៍ដែលបានដឹកនាំ SCSB មកដល់សព្វថ្ងៃនេះ។

រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ធនាគារ Shanghai Commercial Bank Ltd. (SCB) នៅហុងកុង និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ គីអិលស៊ី នៅប្រទេសកម្ពុជា SCSB គ្រប់គ្រងទ្រព្យសកម្មសរុបជាង ៧៦ ពាន់លានដុល្លារអាមេរិក និងមានដើមទុនជាង ១,៤ ពាន់លានដុល្លារអាមេរិក ហើយមានមូលធនរបស់ម្ចាស់ហ៊ុនជាង ៨ ពាន់លានដុល្លារអាមេរិក។

SCSB មានបុគ្គលិកជាង ៨.៤០០ នាក់ និងមានសាខាប្រហែល ២៧០ សាខានៅទូទាំងពិភពលោក រួមបញ្ចូលទាំង ៧៤ សាខានៅតៃវ៉ាន់ និង៤០ សាខារបស់ SCB បន្ថែមទៀត នៅហុងកុង និងមានសាខានៅក្រៅប្រទេស និងការិយាល័យតំណាងនៅទូទាំងអាស៊ីបូព៌ា អឺរ៉ុប និងអាមេរិកខាងជើង។

ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់ SCSB មានដូចខាងក្រោម៖

ទស្សនវិស័យ

ដើម្បីក្លាយជាធនាគារចិនដ៏ល្អបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បេសកកម្ម

ដើម្បីបម្រើសង្គម គាំទ្រស្បៀងស្រវឹង និងលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ។

គុណតម្លៃ

“ការប្រកបដោយវិចារណញ្ញាណ ប្រសិទ្ធភាព និងការគោរព” និង “តែងតែដាក់តម្រូវការរបស់អតិថិជនជាចម្បង”។

គិតត្រឹមឆ្នាំ២០២៤ SCSB បានរាយការណ៍ពីហិរញ្ញវត្ថុសំខាន់ៗខាងក្រោមនៅក្នុងរបាយការណ៍សវនកម្មហិរញ្ញវត្ថុឆ្នាំ២០២៤៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	គិតជាពាន់លានដុល្លារតៃវ៉ាន់ (បានធ្វើសវនកម្ម)	គិតជាលានដុល្លារអាមេរិក (ចំនួនប្រៀបធៀបទៅជាដុល្លារ)
ចំណូលពីការប្រាក់សុទ្ធ	៣៨,៧	១,១៨០
ចំណូលក្រៅពីការប្រាក់សរុប	១២,៧	៣៨៧
ចំណូលសុទ្ធសរុប	៥១,៤	១,៥៦៨
ប្រាក់ចំណេញមុនពន្ធលើប្រាក់ចំណូល	១៦,៩	៥១៦
ប្រាក់ចំណេញសុទ្ធ	១៤,៤	៤៤០
សមតុល្យប្រាក់សន្សំ	២,០៤៦,២	៦២,៤០៤
សមតុល្យប្រាក់កម្ចី	១,២២១,០	៣៧,២៣៧
ប្រាក់ចំណេញសុទ្ធផ្សេងពីនឹងមធ្យមភាគទ្រព្យសកម្ម (បន្ទាប់ពីពន្ធលើប្រាក់ចំណេញ)	០,៦០%	
ប្រាក់ចំណេញសុទ្ធផ្សេងពីនឹងមធ្យមភាគមូលធន (បន្ទាប់ពីពន្ធលើប្រាក់ចំណេញ)	៥,៧០%	



បុគ្គលិកជាង

៨.៤០០ នាក់

សាខានៅ
ទូទាំងពិភពលោក

២៧០+

៧២

សាខានៅតៃវ៉ាន់

៤៤

សាខានៅហុងកុង

សាខានៅក្រៅប្រទេស

ទូទាំងអាស៊ីបូព៌

អឺរ៉ុប និង

អាមេរិកខាងជើង

ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ

The Shanghai Commercial & Savings Bank, Ltd. ហៅកាត់ថា (SCSB) បានក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ។

គិតត្រឹមចុងឆ្នាំ២០២៤ អេ អឹម ខេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ SCSB ម្ចាស់ភាគហ៊ុន អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាលដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំជាយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ សមាជិកក្រុមប្រឹក្សាភិបាលមានចំនួនប្រាំបួនរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយនៅលើវិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ ហានិភ័យ រចនាភិបាល សវនកម្ម ច្បាប់ និងការអភិវឌ្ឍ ព្រមទាំងមានបទពិសោធន៍ជាច្រើនទៀតលើវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ និងការវិនិយោគលើវិស័យធនាគារ។

ក្រុមប្រឹក្សាភិបាលចាត់តាំងប្រធាននាយកប្រតិបត្តិមួយរូប (CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ ដែលរួមមាន C-Suite និងនាយកដ្ឋានសំខាន់ៗផ្សេងទៀត។ គណៈកម្មាធិការគ្រប់គ្រង ត្រួតពិនិត្យគណៈកម្មាធិការនេះ ដែលមានសមាសភាពនាយកប្រតិបត្តិនៃនាយកដ្ឋាន និង C-Suite។

គណៈកម្មការបួន អនុវត្តមុខងារអភិបាលកិច្ចសាធារណៈជាទូទៅ។ គណៈកម្មាធិការការងារសង្គម និងបរិស្ថាន ផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាលពីដំណើរការនៃការប្រព្រឹត្តទៅរបស់ អេ អឹម ខេ ក្នុងលក្ខខណ្ឌផ្សព្វផ្សាយឲ្យបានទៅដល់អ្នកក្រីក្រ ផលិតផលមានភាពសមស្របតាមតម្រូវការ ការការពារអតិថិជន និងការទទួលខុសត្រូវទៅក្នុងសង្គមទាំងមូល។





លោក JOHN CON-SING YUNG

ប្រធានក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការ
ការងារសង្គម និងបរិស្ថាន (“SEC”) និង
សមាជិកគណៈកម្មាធិការរាយការណ៍ត្រូវបានតែងតាំង
និងអភិបាលកិច្ច (“RNCG”)

បច្ចុប្បន្ន លោក John Con-Sing Yung ជាអភិបាលគ្រប់គ្រងនៃ The Shanghai Commercial and Savings Bank, Ltd.។ លោកធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល អគ្គនាយករងប្រតិបត្តិជាន់ខ្ពស់ និងជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃ The Shanghai Commercial and Savings Bank, Ltd. ដែលទទួលបានបន្ទុកបច្ចេកវិទ្យាព័ត៌មានហានិភ័យ អនុលោមតាម ប្រតិបត្តិការ ច្បាប់ ការពង្រីកប្រតិបត្តិការក្រៅប្រទេស ពាណិជ្ជកម្មនៅចិនដីគោក និងមានកិច្ចសហប្រតិបត្តិការជាមួយធនាគារសាជីវកម្មសៀងហៃចំនួនបី រហូតដល់ពាក់កណ្តាលឆ្នាំ២០២១។ លោកក៏កាន់មុខតំណែងជាច្រើននៅក្នុងបុគ្គលសម្ព័ន្ធ និងក្រុមហ៊ុនដែលពាក់ព័ន្ធផ្សេងៗទៀតរបស់ The Shanghai Commercial and Savings Bank, Ltd.។ លោក John បានចាប់ផ្តើមអាជីពការងាររបស់ខ្លួននៅក្នុងធនាគារ Chase Manhattan នៅទីក្រុងហុងកុងក្នុងមុខតំណែងជាសិក្ខាកាមថ្នាក់គ្រប់គ្រង ហើយបានបញ្ចប់វិញ្ញាបនបត្រមុខតំណែងជាអ្នកគ្រប់គ្រងក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទាន។ បន្ទាប់មក លោកក៏បានចំណាយពេលវេលារបស់ខ្លួនដើម្បីបង្កើតក្រុមហ៊ុន Shenzhen Concord ដែលជាក្រុមហ៊ុនវិនិយោគរួមរវាងក្រុមហ៊ុន Canadian Eastern Finance និងរដ្ឋាភិបាលក្រុង Shenzhen។ ជាច្រើនឆ្នាំក្រោយមក លោក John បានផ្តោតលើការរកស៊ីអាជីវកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមុនពេលចូលប្រើការងារជាមួយ The Shanghai Commercial and Savings Bank, Ltd.។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ Chicago ពីសហរដ្ឋអាមេរិក។

លោក Chetan Tanmay ជាសហស្ថាបនិក និងប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Agora Group ជាកន្លែងដែលលោកគ្រប់គ្រងការវិនិយោគទុនភាគហ៊ុនរបស់ក្រុមហ៊ុននៅទូទាំងទ្វីបអាស៊ី និងអាហ្វ្រិក។ លោកមានបទពិសោធន៍ជាច្រើនរួមមានការផ្តល់ចំណាត់ថ្នាក់ឥណទានមីក្រូហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងប្រតិបត្តិការ រួមទាំងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលលោកជាប្រធាននាយកប្រតិបត្តិ ចាប់ពីឆ្នាំ២០០៣ ដល់ ២០០៧។

លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី IIFM ប្រទេសឥណ្ឌា និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard Kennedy។



លោក CHETAN TANMAY

អភិបាល សមាជិកគណៈកម្មាធិការ
រាយការណ៍ត្រូវបានតែងតាំង និងអភិបាលកិច្ច (“RNCG”)
និងសមាជិកគណៈកម្មាធិការការងារសង្គម
និងបរិស្ថាន (“SEC”)



លោក គា បូណា
អភិបាល និងប្រធាននាយកប្រតិបត្តិ

លោក គា បូណា ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ នៃ អេ អឹម ខេ ក្នុងឆ្នាំ២០១២ ។ លោកបានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជាង ២០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០០៤ មក ហើយ លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍គ្រឹះស្ថាន ដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាន នាយកប្រតិបត្តិ។ មុនពេលដែលលោកចូលបម្រើការងារជាមួយ អេ អឹម ខេ លោកបានបម្រើការងារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទី ជានាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។ លោក បូណា ក៏កាន់តំណែងជាអភិបាលក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារ នៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទាន កម្ពុជា (CBC)។

លោក បូណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និង គណនេយ្យ។ លោកទទួលបានសញ្ញាបត្រជាគណនេយ្យករអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យករអាជីព ACCA ក្នុងឆ្នាំ២០០៨។

លោកបណ្ឌិត ទិញ ច័ន្ទវិបុល ជាស្ថាបនិក និងជាដៃគូគ្រប់គ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុន Tip & Partner បាននាំមកនូវបទពិសោធន៍ផ្នែកច្បាប់រយៈពេល ជាង ២០ឆ្នាំដល់ក្រុមប្រឹក្សាភិបាល អេ អឹម ខេ ។ លោក គឺជាមេធាវី ដែលមានអាជ្ញាប័ណ្ណ ហើយជាសមាជិកគណៈមេធាវីកម្ពុជា។ លោក បាន ដឹកនាំទាំងប្រតិបត្តិការខ្នាតតូច និងខ្នាតធំប្រកបដោយប្រសិទ្ធភាព ដែល ពាក់ព័ន្ធនឹងអតិថិជនជាបុគ្គល និងនីតិបុគ្គល ខណៈពេលដែលលោក គ្រប់គ្រង និងត្រួតពិនិត្យលើការអនុវត្តច្បាប់ និងបញ្ហាច្បាប់ពាក់ព័ន្ធនានា។ ពីមុនលោកបណ្ឌិត ទិញ ច័ន្ទវិបុល បានធ្វើការទាំងវិស័យសាធារណៈ និង ឯកជនក្នុងនាមជាអ្នកពិគ្រោះយោបល់ និងជាទីប្រឹក្សាផ្នែកច្បាប់សម្រាប់ សហគ្រាសឯកជន ស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិនានារួមទាំង គណៈកម្មាធិការអន្តរជាតិសម្រាប់កាកបាទក្រហម ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ។

លោកទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ California Coast University សញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Lowell បរិញ្ញាបត្រពីសាកលវិទ្យាល័យ Maine ទីក្រុង Presque Isle និងទទួលបានវិញ្ញាបនបត្របណ្ឌិតបណ្ឌាល ច្បាប់ជាច្រើនរួមមាន The Hague Academy of International Law និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងតុលាការរបស់ JICA និង អង្គការសហប្រជាជាតិ។



លោក ទិញ ច័ន្ទវិបុល
អភិបាលឯករាជ្យ និងប្រធាន
គណៈកម្មាធិការរាយការណ៍ការតែងតាំង
និងអភិបាលកិច្ច (“RNCG”)



លោកស្រី ហេង សិតា

អភិបាលឯករាជ្យ ប្រធានគណៈកម្មាធិការ
សវនកម្ម និងហិរញ្ញវត្ថុ (“AFC”) និងសមាជិក
គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (“BRC”)

លោកស្រី ហេង សិតា ជាគណនេយ្យករសាធារណៈអាជីព ហើយក៏
ជាសមាជិកសកម្មនៃវិទ្យាស្ថានគណនេយ្យករសាធារណៈ និងសវនករ
កម្ពុជា (KICPAA) និងជាសមាជិកនៃសមាគមគណនេយ្យករអាជីព
(ACCA) នៃចក្រភពអង់គ្លេស ហើយបានទទួលស្គាល់ជាសវនករផ្ទៃក្នុង
អាជីពពីសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ
ផ្នែកគណនេយ្យ។ លោកស្រីមានបទពិសោធន៍ជាង ១៩ ឆ្នាំ ក្នុងការ
គ្រប់គ្រងសវនកម្ម និងហិរញ្ញវត្ថុ។ លោកស្រីគឺជាដៃគូគ្រប់គ្រងនៃ FII
& Associates ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការទាំងមូលរបស់
ក្រុមហ៊ុន ដើរតួជាដៃគូចុះហត្ថលេខា និងធានានូវគុណភាពខ្ពស់នៃសេវាកម្ម
ដែលផ្តល់ដោយវិជ្ជាជីវៈ។ លោកស្រី ត្រូវបានបោះឆ្នោតជ្រើសរើស ធ្វើជា
អនុប្រធាន និងជាប្រធាននៃ KICPAA ពីឆ្នាំ ២០១២-២០១៥ និង ២០១៥ -
២០២០ បន្តបន្ទាប់គ្នា។

ពីមុន លោកស្រី សិតា ធ្លាប់ជាអ្នកឯកទេសគ្រប់គ្រងហិរញ្ញវត្ថុនៅធនាគារ
ពិភពលោកអស់រយៈពេល ៥ ឆ្នាំ និងជាអ្នកគ្រប់គ្រងសវនកម្មនៅក្នុង
ក្រុមហ៊ុនសវនកម្មធំមួយក្នុងចំណោមក្រុមហ៊ុនសវនកម្មធំៗទាំងបួន អស់
រយៈពេល ៦ ឆ្នាំ លើការងារសេវាសវនកម្ម និងប្រឹក្សាយោបល់ក្នុងប្រទេស
កម្ពុជា និងម៉ាឡេស៊ី។

បច្ចុប្បន្ន លោក CHIEN-CHIH CHENG (James) គឺជាអ្នកគ្រប់គ្រង
ផ្នែកគ្រប់គ្រងហានិភ័យនៃធនាគារ Shanghai Commercial &
Savings Bank, Ltd. ដែលទទួលបន្ទុកលើតារាងពិន្ទុហានិភ័យឥណទាន
(Credit Risk Scorecards)។ លោកជាអ្នកជំនាញក្នុងការបង្កើតគំរូ
នៃហានិភ័យឥណទានអាជីវកម្ម រួមទាំងកម្មវិធីផ្ទេរ ប្រាក់កម្ចីអាជីវកម្ម
ប័ណ្ណឥណទាន។ ក្នុងនាមជាសមាជិក និងជាអ្នកគ្រប់គ្រងក្រុមគំរូហានិភ័យ
ឥណទាន លោកក៏មានបទពិសោធន៍ និងគំរូហានិភ័យឥណទានទាក់ទង
នឹងផ្នែកសាជីវកម្មផងដែរ។

លោក James បានចាប់ផ្តើមអាជីពរបស់លោកក្នុងវិស័យហិរញ្ញវត្ថុជាមន្ត្រី
ផ្តល់ប្រាក់កម្ចី នៅធនាគារ E.Sun បន្ទាប់មកលោកបានផ្ទេរទៅក្រុមហ៊ុន
E.Sun Financial Holding Company ដើម្បីអភិវឌ្ឍ និងរក្សា
តារាងពិន្ទុប្រាក់កម្ចីអាជីវកម្ម (Retail Loan Scorecards)។ ប៉ុន្មាន
ទសវត្សរបន្ទាប់មក លោកបានចូលបម្រើការនៅធនាគារ Shanghai
Commercial & Savings Bank, Ltd. ហើយបានធ្វើការនៅផ្នែក
គំរូហានិភ័យឥណទាន ជាពិសេសនៅក្នុងផ្នែកអាជីវកម្ម ដើម្បីបង្កើតប្រព័ន្ធ
និងរបៀបវារៈយកចិត្តទុកដាក់នៅក្នុងធនាគារ។

លោក James បានទទួលបរិញ្ញាបត្រផ្នែកគ្រប់គ្រងព័ត៌មានពីសាកល
វិទ្យាល័យ The National Taiwan University និង បរិញ្ញាបត្រជាន់ខ្ពស់
ពីសាកលវិទ្យាល័យ The National Chengchi University។
លោកបានបញ្ចប់ការប្រឡង Financial Risk Manager (FRM)
ក្នុងឆ្នាំ២០០៨។



លោក CHIEN-CHIH CHENG

អភិបាល ប្រធានគណៈកម្មាធិការ
គ្រប់គ្រងហានិភ័យ (“BRC”)
សមាជិកគណៈកម្មាធិការទ្រព្យសកម្ម
និងអសកម្ម (“BALCO”) និង
សមាជិកគណៈកម្មាធិការ
សវនកម្ម និងហិរញ្ញវត្ថុ (“AFC”)



លោក CHIEN-LING CHENG

អភិបាល សមាជិកគណៈកម្មាធិការ
គ្រប់គ្រងហានិភ័យ (“BRC”) និងសមាជិក
គណៈកម្មាធិការទ្រព្យសកម្ម និងអសកម្ម
 (“BALCO”)

បច្ចុប្បន្ន លោក CHIEN-LING CHENG (Mars) គឺជាអនុប្រធាន
ជាន់ខ្ពស់នៃធនាគារ Shanghai Commercial & Savings Bank,
Ltd. ដែលទទួលខុសត្រូវលើការប្រឆាំងការលាងលុយកខ្វក់/ប្រឆាំងការ
ផ្តល់ហិរញ្ញប្បទានតេររកម្ម។

លោក Mars បានចាប់ផ្តើមអាជីពរបស់លោកនៅធនាគារ Shanghai
Commercial & Savings Bank, Ltd. ចាប់ពីឆ្នាំ១៩៩០ រហូតមកដល់
បច្ចុប្បន្ន។ ក្នុងអំឡុងពេលនោះ លោកបានផ្លាស់ប្តូរមុខតំណែងរបស់លោក
ពីអង្គភាព/នាយកដ្ឋានមួយទៅអង្គភាព/នាយកដ្ឋានផ្សេងៗជាច្រើនដូចជា
បណ្តាញសាខា នាយកដ្ឋានគ្រប់គ្រងគណនេយ្យ នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្តល់សេវាហិរញ្ញវត្ថុបុគ្គល នាយកដ្ឋានធនាគារសាជីវកម្ម
នាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិ នាយកដ្ឋានអនុលោមភាព។ ឥឡូវនេះ
លោកគឺជាប្រធាននៃ AML & CFT Center នៃ ធនាគារ Shanghai
Commercial & Savings Bank, Ltd.។ នៅឆ្នាំ២០១៨ លោកបាន
តំណាងឱ្យតែងតាំងនៅក្នុងការរាយការណ៍របស់ APG ឆ្នាំ២០១៨ ហើយត្រូវ
បានទទួលការកោតសរសើរយ៉ាងខ្លាំងពីប្រធានក្រុមរាយការណ៍។

ក្រៅពីនេះ លោកក៏ជាសាស្ត្រាចារ្យដ៏ល្បីល្បាញមួយរូបនៃ Taiwan
Academy of Banking and Finance ដែលបង្រៀនអំពីបញ្ហា
AML/CFT ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

លោក Mars បានទទួលសញ្ញាបត្របណ្ឌិតពី Institute of Business
and Management of National Yang Ming Chiao Tung
University (Taiwan) ក្នុងឆ្នាំ២០១១។

បច្ចុប្បន្ន លោក Cheng-Chung Chen (James) មានតួនាទីជា
អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃការិយាល័យកាន់កាប់តំបន់ក្រៅប្រទេស
នៃធនាគារ Shanghai Commercial & Savings Bank, Ltd.
ទទួលបន្ទុកគ្រប់គ្រងសាខា និងការិយាល័យតំណាងនៅបរទេស។

លោក James បានបម្រើការងារនៅ ធនាគារ Shanghai
Commercial & Savings Bank, Ltd. អស់រយៈពេលជាង ៣០
ឆ្នាំមកហើយ ពេលគឺចាប់តាំងពីឆ្នាំ១៩៩០ ហើយក្នុងអំឡុងពេលនេះ
លោកក៏បានធ្វើការក្នុងមុខតំណែងជាច្រើនផ្សេងៗ ដូចជា អ្នកគ្រប់គ្រង
ផ្នែកគណនេយ្យ សវនករនៅក្នុងនាយកដ្ឋានសវនកម្ម និងនាយក
សាខា។ល។ នៅឆ្នាំ២០១៦ លោកបានរៀបចំបង្កើតនាយកដ្ឋានអាជីវកម្ម
សន្សំ និងបម្រើការជាប្រធាននាយកដ្ឋានអាជីវកម្មសន្សំអស់រយៈពេល
៣ ឆ្នាំ។ ទំនួលខុសត្រូវចម្បងរបស់នាយកដ្ឋាននេះគឺត្រូវគ្រប់គ្រងប្រតិបត្តិការ
របស់សាខាទាំងអស់ និងរាយការណ៍អនុវត្តរបស់ក្រុមការងារដែល
ពាក់ព័ន្ធ។ ក្រោយមក លោកត្រូវបានតែងតាំងឱ្យបង្កើតសាខាដំបូងរបស់
Shanghai Commercial & Savings Bank, Ltd. (សាខា Wuxi)
នៅក្នុងប្រទេសចិន ហើយបានក្លាយជានាយកសាខាដំបូងគេ។

លោក James បានទទួលបរិញ្ញាបត្រផ្នែកធុរកិច្ចពីសាកលវិទ្យាល័យ
Tamkang និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Renmin នៃ
ប្រទេសចិន។



លោក CHENG-CHUNG CHEN

អភិបាល ប្រធានគណៈកម្មាធិការ
ទ្រព្យសកម្ម និងអសកម្ម (“BALCO”)
និងសមាជិកគណៈកម្មាធិការសវនកម្ម
និងហិរញ្ញវត្ថុ (“AFC”)



**លោកស្រី BLANDINE
CLAUDIA MARIE PONS**

អភិបាលឯករាជ្យ និងប្រធានគណៈកម្មាធិការ
ការងារសង្គម និងបរិស្ថាន (“SEC”)

លោកស្រី Dina ជានាយកប្រចាំតំបន់អាស៊ីបូព៌ា និងជាអ្នកគ្រប់គ្រងផ្នែកការងារសង្គមរបស់គ្រឹះស្ថាន Incofin ដែលមានទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ លោកស្រីក៏បានឈរឈ្មោះនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមការងារអនុវត្តការងារសង្គម (SPTF) និងជាសហប្រធានក្រុមការងារអ្នកវិនិយោគសង្គម។ លោកស្រី Dina បានគ្រប់គ្រងផលបត្រទំហំ ៨០លានដុល្លារអាមេរិក ដែលបានផ្តល់សេវាហិរញ្ញវត្ថុជាច្រើននៅទូទាំងតំបន់អាស៊ីបូព៌ា។ មុនពេលចូលបម្រើការងារជាមួយគ្រឹះស្ថាន Incofin លោកស្រី Dina បានរស់នៅប្រទេសហ្វីលីពីន ជាកន្លែងដែលលោកស្រីធ្វើការជាអ្នកវិភាគជាន់ខ្ពស់សម្រាប់ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ម៉ូឌុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Planet Rating។

លោកស្រី Dina ធ្លាប់រស់នៅក្នុងប្រទេសចិន ដែលនៅទីនោះលោកស្រីគឺជាសមាជិកនៃក្រុមការងាររៀបចំបង្កើត MicroCred Nanchong នៅខេត្ត Sichuan ។ លោកស្រីក៏បានដឹកនាំគម្រោងកសាងសមត្ថភាពផងដែរ។

លោកស្រី Frances Mary Elizabeth Sinha មានជំនាញខាងផ្នែកពិគ្រោះយោបល់ លើការងារអភិវឌ្ឍន៍អស់រយៈពេលជាង៣០ឆ្នាំ ក្នុងនោះមានការងារពិគ្រោះយោបល់លើវិស័យហិរញ្ញវត្ថុផងដែរ។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford និងសាលា London School of Economics នៅចក្រភពអង់គ្លេស។ ការិយាល័យរបស់លោកស្រី គឺនៅប្រទេសឥណ្ឌា ជាទីកន្លែងដែលលោកស្រីជាសហស្ថាបនិក M-CRIL ដែលជាភ្នាក់ងារជំនាញលើការវាយតម្លៃ។

លោកស្រី ធ្វើជាអ្នកក្រុមប្រឹក្សាយោបល់សម្រាប់ក្រុមការងារកិច្ចការសង្គម និងយុទ្ធនាការប្រជុំកំពូលផ្សព្វផ្សាយ MicroCredit ដោយរួមចំណែកលើរបាយការណ៍ការងារសង្គមស្តង់ដារ ការគ្រប់គ្រងកិច្ចការសង្គម ការគ្រប់គ្រងលទ្ធផល លើកកម្ពស់សេវាហិរញ្ញវត្ថុដែលគាំទ្រដល់ជនក្រីក្រ និងកិច្ចការពារអតិថិជន។

ប្រវត្តិការងាររបស់លោកស្រីរួមមានការវាយតម្លៃកម្មវិធី និងការវាយតម្លៃផលប៉ះពាល់ផ្សេងៗក្នុងប្រទេសឥណ្ឌា និងនៅទូទាំងអាស៊ី។



**លោកស្រី FRANCES
MARY ELIZABETH
SINHA**

សមាជិកគណៈកម្មាធិការការងារ
សង្គម និងបរិស្ថាន (“SEC”)

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

BRC

គណៈកម្មាធិការ
ហានិភ័យ



ក្នុងឆ្នាំ ២០២៤ នេះ
គណៈកម្មាធិការ
គ្រប់គ្រងហានិភ័យ
បានជួបប្រជុំចំនួន
៤ លើក

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានជឿជាក់យ៉ាងមុតមាំទៅលើការគ្រប់គ្រងហានិភ័យ ថាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជោគជ័យលើអាជីវកម្ម ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ទស្សនៈរបស់យើងគឺធានាឱ្យបានថាហានិភ័យទាំងឡាយដែលយើងទទួលយកកំពុងជួយឱ្យគ្រឹះស្ថានសម្រេចបានផែនការយុទ្ធសាស្ត្រអាជីវកម្ម និងគោលដៅរួមរបស់យើង ខណៈពេលកម្រិតហានិភ័យស្ថិតក្រោមការគ្រប់គ្រង និងសមស្រប។ ទំនួលខុសត្រូវខ្ពស់បំផុតសម្រាប់ការកំណត់ហានិភ័យនិងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យទាំងស្រុងលើក្រុមប្រឹក្សាភិបាល។

ក្នុងតួនាទីដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាល គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវទទួលខុសត្រូវរាល់ការត្រួតពិនិត្យឡើងវិញពីហានិភ័យសហគ្រាសទាំងមូល ដែលរួមមាន ប្រតិបត្តិការអាជីវកម្ម និងយុទ្ធសាស្ត្រការផ្តោតសំខាន់លើគុណភាពផលប៉ុន្តែផងដែរ ការធ្វើផែនការលើដើមទុន សន្ទនីយភាព និងការផ្តល់មូលនិធិ ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យលើកេរ្តិ៍ឈ្មោះស្ថាប័ន និងអនុលោមតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម (AML/CFT) ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ត្រូវត្រួតពិនិត្យហានិភ័យ របស់ អេ អឹម ខេ ទាំងមូលនិងផ្តល់ជាអនុសាសន៍ទាំងនេះទៅកាន់ក្រុមប្រឹក្សាភិបាល។ ទំនួលខុសត្រូវនេះរួមបញ្ចូលទាំងការត្រួតពិនិត្យភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុតនៃប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ អេ អឹម ខេ ទាំងមូលដោយពិចារណាលើផលប៉ះពាល់នៃការផ្លាស់ប្តូរបទប្បញ្ញត្តិ និងកំណើនអាជីវកម្ម អេ អឹម ខេ ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែងនេះ។

BALCO

គណៈកម្មាធិការ
ទ្រព្យសកម្ម និង
បំណុល



ក្នុងឆ្នាំ២០២៤នេះ
គណៈកម្មាធិការ
ទ្រព្យសកម្ម និងបំណុល
បានជួបប្រជុំចំនួន
៤ លើក

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអសកម្មរបស់ក្រុមប្រឹក្សាភិបាល (BALCO) ផ្តល់នូវការដឹកនាំជាយុទ្ធសាស្ត្រដល់ក្រុមប្រឹក្សាភិបាល ពាក់ព័ន្ធនឹងការគ្រប់គ្រងតារាងតុល្យការរបស់ AMK និងដើរតួជាអង្គភាពអនុម័តសម្រាប់គោលនយោបាយគ្រប់គ្រងទ្រព្យសកម្ម និងបំណុល។ BALCO មានទំនួលខុសត្រូវលើការគ្រប់គ្រងយុទ្ធសាស្ត្រនៃហានិភ័យអត្រាការប្រាក់ និងសាច់ប្រាក់ងាយស្រួល ក៏ដូចជាការគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុន ដើម្បីរក្សាបាននូវកំណើន និងផលចំណេញប្រកបដោយនិរន្តរភាព និងសម្រេចបាននូវតម្លៃភាគទុនិកដ៏ប្រសើរបំផុត។

គណៈកម្មាធិការនេះមានការត្រួតពិនិត្យលើកម្រិតអត់ធ្មត់ចំពោះហានិភ័យអត្រាការប្រាក់ សាច់ប្រាក់ងាយស្រួលនិងប្តូរប្រាក់បរទេស ក៏ដូចជាយុទ្ធសាស្ត្រផ្តល់មូលនិធិ និងផែនការផ្តល់មូលនិធិគ្រាអាសន្ន ហើយរាយការណ៍លើផលប៉ះពាល់នៃការផ្តល់ជូនផលិតផលថ្មី និងថវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រលើយុទ្ធសាស្ត្រគ្រប់គ្រងទ្រព្យសកម្ម និងបំណុល។ លើសពីនេះ គណៈកម្មាធិការរាយការណ៍លើស្ថានភាពដើមទុនរបស់ AMK ហើយនឹងពិនិត្យមើលការអនុវត្តនៃការវិនិយោគទាំងអស់ជាប្រចាំ។

AFC
គណៈកម្មាធិការ
សវនកម្ម
និងហិរញ្ញវត្ថុ



ក្នុងឆ្នាំ២០២៤
គណៈកម្មាធិការ
សវនកម្ម និងហិរញ្ញវត្ថុ
បានជួបប្រជុំចំនួន៤លើក

គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុមានតួនាទីត្រួតពិនិត្យដ៏សំខាន់ ដោយមានទំនួលខុសត្រូវធានាថា ព័ត៌មានដែលផ្តល់ជូនសាធារណជន និងធនាគារជាតិនៃកម្ពុជា (NBC) មានភាពច្បាស់លាស់ ត្រឹមត្រូវ និងអាចទុកចិត្តបាន រាយការណ៍សមស្របនៃវិធីសាស្ត្រគណនេយ្យដែលប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរាយការណ៍តម្លៃគុណភាពនៃទីតាំងត្រួតពិនិត្យផ្ទៃក្នុង ជាពិសេសជាតើប្រព័ន្ធសម្រាប់ការរាស់រវែងត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យមានភាពស៊ីសង្វាក់គ្នាដែរឬទេ និងផ្តល់អនុសាសន៍សម្រាប់សកម្មភាពបន្ថែមនៅពេលដែលសមស្រប។

ដោយអនុវត្តតាមសិទ្ធិដែលប្រតិភូកម្មពីក្រុមប្រឹក្សាភិបាល គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុមានទំនួលខុសត្រូវបន្ថែមទៀតក្នុងការតែងតាំង និងរាយការណ៍អនុវត្តការងាររបស់អ្នកសវនករខាងក្រៅ និងពិនិត្យនិងអនុម័តផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងធានាថាមុខងារសវនកម្មផ្ទៃក្នុងមានសិទ្ធិទទួលបានព័ត៌មានដើម្បីបំពេញអាណត្តិរបស់ខ្លួន។ គណៈកម្មាធិការនេះក៏មានការផ្ដោតលើប្រតិបត្តិការផងដែរ ក្នុងការពិនិត្យនិងពិភាក្សាជាទៀងទាត់ជាមួយថ្នាក់គ្រប់គ្រងលើបញ្ហា និងការវិនិច្ឆ័យសំខាន់ៗ នៃការរាយការណ៍ហិរញ្ញវត្ថុដែលទាក់ទងនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងទទួល និងរាយការណ៍ពីថ្នាក់គ្រប់គ្រងស្តីពីប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានបង្កើតឡើងរបស់ក្រុមហ៊ុន។

RNCG
គណៈកម្មាធិការ
ផ្តល់តម្លៃការ
តែងតាំង និង
អភិបាលកិច្ច



ក្នុងឆ្នាំ២០២៤ នេះ
គណៈកម្មាធិការផ្តល់តម្លៃ
ការ តែងតាំង និង
អភិបាលកិច្ច បានជួបប្រជុំ
ចំនួន២លើក

គណៈកម្មាធិការនេះមានភារកិច្ច ត្រួតពិនិត្យលើការរាយការណ៍បុគ្គលិករបស់គ្រឹះស្ថាន និងធានាថាបុគ្គលិកទាំងអស់ ទទួលបានប្រាក់លើកទឹកចិត្តស្មើគ្នា ចំពោះការរួមចំណែករបស់ពួកគេក្នុងការបំពេញការងារឱ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះក៏ទទួលខុសត្រូវក្នុងការជ្រើសរើសតែងតាំងនាយកថ្មី សមាជិកគណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។

គណៈកម្មាធិការនេះបានកំណត់គោលនយោបាយសំណងសម្រាប់នាយកគណៈកម្មាធិការ សមាជិកគណៈកម្មាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គ្រឹះស្ថាន។ គណៈកម្មាធិការនេះមានភារកិច្ចណែនាំសមាជិកថ្មីៗ រៀបចំសេចក្តីសង្ខេប ដើម្បីឱ្យក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានទាន់ពេលវេលា លើការអភិវឌ្ឍផ្នែកអភិបាលកិច្ចគ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាពតួនាទី និងការទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សាភិបាល ទាក់ទងកាតព្វកិច្ចផ្សេងៗជាដើម។ ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះ ធានាឱ្យបានថាក្រុមប្រឹក្សាភិបាលបានបំពេញការងារបានយ៉ាងល្អប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តប្រកបសម្រួលការរាយការណ៍តម្លៃខ្លួនឯង និងការរាយការណ៍តម្លៃសមាជិកក្នុងក្រុមប្រឹក្សាភិបាល។

SEC:
គណៈកម្មាធិការ
ការងារសង្គម និង
បរិស្ថាន



ក្នុងឆ្នាំ២០២៤ នេះ
គណៈកម្មាធិការការងារ
សង្គម និងបរិស្ថាន
បានជួបប្រជុំចំនួន២លើក

គណៈកម្មាធិការការងារសង្គម និងបរិស្ថាន (SEC) របស់ អេ អឹម ខេ ដើរតួនាទីផ្តល់ការប្រឹក្សាយោបល់ដល់ក្រុមប្រឹក្សាភិបាលរបស់ អេ អឹម ខេ ដោយផ្ដោតលើការត្រួតពិនិត្យការអនុវត្តការងារសង្គម និងបរិស្ថានរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះមានតួនាទីចម្បង ក្នុងការវិភាគផលប៉ះពាល់នៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនលើការកំណត់ទំហំទិដ្ឋភាពជារួម កំណត់ឱកាសសម្រាប់ការរីកចម្រើន និងដើម្បីធានាឱ្យបានថាការបំពេញប្រតិបត្តិការ ត្រូវតែស្របតាមបេសកកម្ម និងគុណតម្លៃរបស់ អេ អឹម ខេ។ SEC ក៏មានតួនាទីក្នុងការរាយការណ៍លើ ការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ផលិតផលដែលមានតម្លៃការ ការពារអតិថិជន និរន្តរភាពបរិស្ថានសម្រាប់អតិថិជន និងប្រតិបត្តិការរបស់ អេ អឹម ខេ គោលនយោបាយបុគ្គលិក និងផលប៉ះពាល់ផ្សេងៗ លើការរស់នៅរបស់អតិថិជន។ ដោយផ្អែកទៅលើទិន្នន័យរបស់ អេ អឹម ខេ ការអនុវត្តដ៏ល្អនៅក្នុងទីផ្សារអន្តរជាតិ និងការរាយការណ៍ដោយស្ម័គ្រចិត្តខាងក្រៅ SEC ក៏មានតួនាទីផ្តល់ការប្រឹក្សាលើការអនុវត្តគោលនយោបាយ បរិស្ថាន សង្គម និងអភិបាលកិច្ច ក៏ដូចជាផ្តល់ក្របខ័ណ្ឌនៃការធ្វើរបាយការណ៍ពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច ផងដែរ។

សារពី ប្រធាននាយកប្រតិបត្តិ

បន្ទាប់ពីទំព័រនៃឆ្នាំ២០២៤ត្រូវបានបញ្ចប់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការឆ្លុះបញ្ចាំងពីការរីកចម្រើន បញ្ហាប្រឈម និងឱកាសនាពេលអនាគត របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“អេ អឹម ខេ”)។ ឆ្នាំនេះក៏ជាឆ្នាំដ៏លំបាកមួយផងដែរ ប៉ុន្តែវាជាឆ្នាំមួយដែលបានបង្រៀន អំពីភាពអត់ធ្ងន់ ការសម្របខ្លួន និងគំនិតឆ្ពោះទៅមុខសម្រាប់ អេ អឹម ខេ។ ទោះបីជាម៉ាក្រូសេដ្ឋកិច្ចពិភពលោកមានបញ្ហាប្រឈម និងមានការ ប្រកួតប្រជែងខ្លាំងក៏ដោយ អេ អឹម ខេ នៅតែបន្តបេសកកម្មរបស់ខ្លួន ក្នុងការពង្រីកការផ្តល់ជូនហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋ និង អាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។



ប្រាក់កម្ចីសរុប
៥៨១,៦៦
លានដុល្លារអាមេរិក



ប្រាក់បញ្ញើក្នុងស្រុក
មានកំណើនលើសពី
៣០%



ប្រតិបត្តិការ
កម្មវិធីធនាគារចល័ត
បានកើនឡើង **៦០%**



បណ្តាញដៃគូអាជីវកម្ម
បានកើនឡើងចំនួន
៤៩%



ក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាបានទទួលកំណើនថេរ ក៏ដូចជាប្រឈមនឹងបញ្ហាម៉ាក្រូសេដ្ឋកិច្ច ដោយ GDP ត្រូវបានប៉ាន់ស្មានថាមានកំណើន ៥,៨% និងអត្រាអតិផរណាថេរនៅ ៣,០៥%។ វិស័យសំខាន់ៗដូចជា វិស័យទេសចរណ៍ សេវាកម្ម វិស័យអចលនវត្ថុ និងសំណង់បានងើបឡើងវិញយឺតយ៉ាវការរំពឹងទុក ប៉ុន្តែមានការកើនឡើងខ្លាំងនៅក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម និងផលិតកម្ម។ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញស្ថិរភាពសេដ្ឋកិច្ចតាមរយៈកំណែទម្រង់យុទ្ធសាស្ត្របានរួមចំណែកដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចកម្រិតមធ្យម ប៉ុន្តែប្រកបដោយស្ថិរភាព។ ការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងការបង្កើនឌីជីថលកាប្រសិទ្ធភាពកម្រិតវិស័យ និងគោលនយោបាយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម បានបង្កើតឱកាសថ្មីសម្រាប់អាជីវកម្ម និងវិស័យហិរញ្ញវត្ថុ។

លទ្ធផលសរុបរបស់ អេ អឹម ខេ ក្នុងឆ្នាំ២០២៤ មានកម្រិតមធ្យមដោយសារកំណើនប្រាក់កម្ចីយឺត និងការកើនឡើងកម្រិតមធ្យមនៃកម្ចីមិនដំណើរការ។ ប្រាក់កម្ចីសរុបមានចំនួន ៥៨១,៦៦ លានដុល្លារអាមេរិក បន្ទាប់ពីការលុបប្រាក់កម្ចីចំនួន ២,៥៩%។ ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ឆ្នាំ២០២៤ ក៏បានផ្តល់ឱកាសជាច្រើនសម្រាប់ អេ អឹម ខេ ផងដែរ។ អេ អឹម ខេ បានអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនដោយជោគជ័យក្នុងការបង្កើនប្រាក់បញ្ញើក្នុងស្រុកដែលមានកំណើនលើសពី ៣០% ក្នុងឆ្នាំនេះ ដែលធ្វើឱ្យ អេ អឹម ខេ អាចកាត់បន្ថយចំណែកមួយនៃការខ្ចីប្រាក់របស់ អេ អឹម ខេ។ អាជីវកម្មបើកស្នូលមានសមិទ្ធផលខ្ពស់ដោយកើនឡើងលើសពីការរំពឹងទុកក្នុងឆ្នាំ២០២៤។ សេវាធនាគារចល័តរបស់ អេ អឹម ខេ បន្តកើនឡើងស្របទៅតាមការរំពឹងទុក។ អតិថិជនដែលប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ បានកើនឡើង ២៩% ហើយប្រតិបត្តិការកម្មវិធីធនាគារចល័ត បានកើនឡើង ៦០%។ បណ្តាញដៃគូអាជីវកម្មរបស់ អេ អឹម ខេ បានកើនឡើងចំនួន ៤៩% នៅក្នុងឆ្នាំ២០២៤ ដោយមានប្រតិបត្តិការកើនដិត ២ដង ធៀបនឹងឆ្នាំ២០២៣។ ភ្នាក់ងាររបស់ អេ អឹម ខេ បានជួបនឹងបញ្ហាប្រឈម និងឱកាសផ្សេងៗ ខណៈពេលដែលប្រទេសកម្ពុជាបានទទួលយកការប្រើប្រាស់ការទូទាត់ឌីជីថល ប៉ុន្តែអាជីវកម្មមួយនេះនៅតែរក្សាជំហររបស់ខ្លួនបាននៅក្នុងទីផ្សារ។ ប្រតិបត្តិការតាមរយៈភ្នាក់ងារបានកើនឡើងចំនួន ២% ក្នុងឆ្នាំ២០២៤ ដោយប្រតិបត្តិការទូទាត់កម្ចីមានការធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែត្រូវបានទូទាត់ដោយកំណើនប្រតិបត្តិការរាងធនាគារ ការទូទាត់វិក្កយបត្រ និងការបញ្ចូលទឹកប្រាក់ទូរសព្ទ។

អេ អឹម ខេ បានបន្តការប្តេជ្ញារបស់ខ្លួនដើម្បីរក្សាឱ្យបាននូវនិរន្តរភាពនិងភាពជាវិជ្ជមានក្នុងឆ្នាំ២០២៤។ អេ អឹម ខេ បានបន្តពង្រីកផលប៉ុន្តែកម្ចីបែតងរបស់ខ្លួន ដោយផ្តល់ជូននូវការប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងតម្លៃទាបដល់អតិថិជន ដែលរួមមានការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ថាមពលជីវម៉ាស និងការផ្តល់ប្រាក់កម្ចីបង្វិលដើមទុនដល់ខ្សែច្រវាក់ផលិតកម្មថាមពលបៃតង។ លើសពីនេះ នៅឆ្នាំ២០២៤ អេ អឹម ខេ បានបើកដំណើរការ Water Impact Fund ដែលជាផលិតផលវិនិយោគវិជ្ជមានដ៏លេចធ្លោរបស់ខ្លួន ដែលអាច ផ្តល់ឱកាសឱ្យអ្នកវិនិយោគដែលគាំទ្រកិច្ចការសង្គមអាចចាប់ផ្តើមជាមួយ អេ អឹម ខេ ក្នុងការជំរុញការលើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាជនកម្ពុជា។ អេ អឹម ខេ បានបង្កើនការយកចិត្តទុកដាក់របស់ខ្លួនលើការកាត់បន្ថយការសាយភាយនៃកាបូនឌីអុកស៊ីតនៅក្នុងគ្រឹះស្ថានរបស់ខ្លួន ដោយដាក់ដំណើរការយុទ្ធនាការប្រសិទ្ធភាពថាមពលនៅទូទាំងសាខាទាំងអស់របស់ អេ អឹម ខេ ដោយទទួលបាន លទ្ធផលល្អប្រសើរ ព្រោះសាខាបានកាត់បន្ថយការប្រើប្រាស់អគ្គិសនីរហូតដល់ ៣៩%។

នៅពេលខាងមុខ អេ អឹម ខេ ប្តេជ្ញាចិត្តក្នុងការឆ្លងកាត់បញ្ហាប្រឈមក្នុងឆ្នាំ២០២៥ និងឆ្នាំខាងមុខ ដោយផ្តោតលើការរីកចម្រើន នវានុវត្តកម្ម និង

ការយកចិត្តទុកដាក់អតិថិជនជាចម្បង។ យុទ្ធសាស្ត្រចម្បងរបស់ អេ អឹម ខេ សម្រាប់ឆ្នាំខាងមុខរួមមាន៖

១. **បរិយាបន្នហិរញ្ញវត្ថុ៖** អេ អឹម ខេ នឹងបន្តណែនាំផលិតផល និងសេវាកម្មថ្មីៗ ក៏ដូចជាការកែប្រែផលិតផល និងសេវាកម្មបច្ចុប្បន្នដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ បន្ថែមពីលើការផ្តល់ប្រាក់កម្ចី អេ អឹម ខេ បានកសាងគ្រឹះដ៏រឹងមាំ ដោយផ្តល់ជូនអតិថិជននូវផលិតផលការពារ រួមមានផលិតផលសន្សំ ផលិតផលធានារ៉ាប់រង និងការផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ផងដែរ។ ប្រព័ន្ធទូទាត់ចម្រុះរបស់ អេ អឹម ខេ អនុញ្ញាតឱ្យអតិថិជនរបស់ អេ អឹម ខេ គ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ខ្លួននៅតាមបណ្តាញផ្សេងៗរបស់ អេ អឹម ខេ។
២. **នវានុវត្តកម្ម និងឌីជីថលកាប្រសិទ្ធភាព៖** អេ អឹម ខេ នឹងបន្តវិនិយោគលើបច្ចេកវិទ្យាដ៏ទ្រើតត្រូវមួយ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដើម្បីបំពេញតម្រូវការរបស់អតិថិជន និងដើម្បីបង្កើតឱ្យបាននូវបទពិសោធន៍ដ៏ល្អប្រសើរប្រកបដោយភាពទាន់សម័យសម្រាប់អតិថិជន។
៣. **និរន្តរភាព៖** អេ អឹម ខេ នឹងបន្តលើកកម្ពស់ការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាពនិរន្តរភាព។ ការលើកកម្ពស់នេះ រួមបញ្ចូលទាំងការពង្រឹងគំនិតផ្តួចផ្តើមផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ អេ អឹម ខេ ដោយផ្តោតលើការគាំទ្រអាជីវកម្មប្រកបដោយនិរន្តរភាព។
៤. **ការអភិវឌ្ឍធនធានមនុស្ស៖** អេ អឹម ខេ នៅតែបន្តវិនិយោគក្នុងការបណ្តុះបណ្តាល សុខុមាលភាព និងការអភិវឌ្ឍសមត្ថភាពដឹកនាំរបស់បុគ្គលិក ដើម្បីធានាឱ្យបានថាបុគ្គលិកមានសមត្ថភាពតាមតម្រូវការបច្ចុប្បន្ន ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការរីកចម្រើននាពេលអនាគត។

ទោះបីជាមានបញ្ហាប្រឈមជាច្រើនក្នុងឆ្នាំ២០២៤ អេ អឹម ខេ បានបង្ហាញពីភាពអត់ធន ការសម្របខ្លួន និងការប្តេជ្ញាក្នុងការបង្កើតលទ្ធផលយូរអង្វែង។ ដោយផ្អែកលើយុទ្ធសាស្ត្រចម្បងដែលផ្តោតយ៉ាងខ្លាំងលើនវានុវត្តកម្ម បរិយាបន្នហិរញ្ញវត្ថុនិងការរីកចម្រើន ប្រកបដោយនិរន្តរភាព អេ អឹម ខេ មានទំនុកចិត្តថា ឱកាសដែលនៅចំពោះមុខ អេ អឹម ខេ នឹងអនុញ្ញាតឱ្យ អេ អឹម ខេ បន្តប្រើប្រាស់ជោគជ័យ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

ក្នុងនាមគណៈគ្រប់គ្រង និងបុគ្គលិករបស់ អេ អឹម ខេ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគហ៊ុនិករបស់ អេ អឹម ខេ គឺ The Shanghai Commercial & Savings Bank, Ltd. ប្រធានក្រុមប្រឹក្សាភិបាលអភិបាល និងសមាជិកគណៈកម្មាធិការ ចំពោះការដឹកនាំ ការគាំទ្រ និងការណែនាំ កន្លងមកក្នុងឆ្នាំ២០២៤ នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងាររបស់ខ្ញុំ ទាំងគណៈគ្រប់គ្រង និងបុគ្គលិកជាពិសេសបុគ្គលិកជួរមុខ ចំពោះការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការ ផ្តល់សេវាកម្មល្អបំផុតដល់អតិថិជនរបស់ អេ អឹម ខេ។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេស ធនាគារជាតិនៃកម្ពុជា សំរាប់ការគាំទ្រជាបន្តបន្ទាប់ចំពោះ អេ អឹម ខេ និងការប្តេជ្ញាចិត្តក្នុងការកសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។

យើងនឹងរួមគ្នាកសាងអនាគតដ៏ក្លឹស្វាងមួយ និងបរិយាបន្នហិរញ្ញវត្ថុឱ្យកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា។

តា បូរណា
ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ

គណៈកម្មាធិការប្រតិបត្តិ



លោក គា បូរណ
អភិបាល និងប្រធាននាយកប្រតិបត្តិ

លោក សួន ពិសី
ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក សុខ កុសល
ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា

លោក LUCAS R MORO
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

អ្នកស្រី ពាំង ពិសាខ
ប្រធាននាយិកាប្រតិបត្តិគ្រប់គ្រងធនធាន
មនុស្ស និងអភិវឌ្ឍន៍

លោក អ៊ុក កុសល
ប្រធាននាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម

លោក ជា រតនា
នាយកប្រតិបត្តិបណ្ណាញភ្នាក់ងារ
និងធនាគារឌីជីថល



លោក គា បូរណ

អភិបាល និងប្រធាននាយកប្រតិបត្តិ

លោក គា បូរណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ អេ អឹម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជាង ១៥ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០០៤ មក ហើយលោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួម អភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិ ហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែល លោកចូលបម្រើការងារជាមួយ អេ អឹម ខេ លោកបានបម្រើការឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជានាយកគ្រប់គ្រង ហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។ លោក បូរណ ក៏កាន់តំណែងជា អភិបាលក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។

លោក បូរណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រជាគណនេយ្យករ អាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យករ អាជីព ACCA ក្នុងឆ្នាំ ២០០៨។

លោក សួន ពិសី

ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៩ ក្នុងតួនាទីជាប្រធានភូមិភាគ និងត្រូវបានតែងតាំងជានាយក ប្រតិបត្តិឥណទាននៅឆ្នាំ២០១២។ នៅឆ្នាំ២០១៧ លោកត្រូវបាន ដំឡើងតំណែងជា ប្រធាននាយកប្រតិបត្តិអាជីវកម្ម ដែលលោក ទទួលបន្ទុកគ្រប់គ្រងបណ្តាញប្រតិបត្តិការសាខា និងអាជីវកម្ម លក់រាយ រួមបញ្ចូលទាំងការគ្រប់គ្រងសាខា ប្រតិបត្តិការឥណទាន ភតិសន្យាហិរញ្ញវត្ថុ ប្រាក់សន្សំ និងអាជីវកម្មបំរុងការ។ លោក ពិសី មានបទពិសោធន៍ ២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹង ជំនាញច្បាស់លាស់ផ្នែកប្រតិបត្តិការអាជីវកម្ម សរុបកម្ម អភិវឌ្ឍន៍ ផលិតផលនិងគ្រប់គ្រងសាខា។ លោកបានចូលរួមវគ្គបណ្តុះ បណ្តាលស្តីពីមីក្រូហិរញ្ញវត្ថុជាច្រើនទាំងក្នុងប្រទេស និងក្រៅ ប្រទេស។ លោក ពិសី ទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែក គ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងភ្នំពេញ។





លោក សុខ កុសល

ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា

លោក កុសល បានចូលបម្រើការងារនៅ អេ អឹម ខេ នៅ ខែមេសា ឆ្នាំ២០១៥ ជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ គាត់មានបទពិសោធន៍ជាង២០ឆ្នាំ លើវិស័យព័ត៌មានវិទ្យា ដោយ កាន់តំណែងពីមន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានរហូតក្លាយជា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្រុមហ៊ុនពហុជាតិ ជាច្រើន។ ក្នុងដំណើរដ៏វែងឆ្ងាយដែលពោរពេញទៅដោយ ការប្រកួតប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួនទៅនឹង ស្ថានភាពទាំងនោះប្រកបដោយភាពជោគជ័យ។ លោក កុសល បានទទួលសញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានពី INNOTECH-CBAM។

លោក LUCAS R MORO

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

Lucas បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយក ប្រតិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០២០។ លោកមានបទពិសោធន៍ ជាង ១៧ឆ្នាំ ផ្នែកគណនេយ្យ នៅក្រុមហ៊ុនលក់រាយ រោងចក្រ ផលិតកម្មក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗអង្គការក្រៅរដ្ឋាភិបាល និង មិនមែនរដ្ឋាភិបាល។ Lucas បានកាន់តួនាទីហិរញ្ញវត្ថុជាន់ខ្ពស់ ទាំងនៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជារួមទាំងជាប្រធាន ផ្នែករាយការណ៍ក្រុមនៅក្រុមហ៊ុនចុះបញ្ជី ASX នៅអូស្ត្រាលី និង ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុនៅក្រុមហ៊ុនផលិតអន្តរជាតិ មួយនៅកម្ពុជា។ Lucas បានក្លាយជាសមាជិកនៃគណនេយ្យករ ជំនាញអូស្ត្រាលី និងទូរលេសឡង់ (CA) ចាប់តាំងពីឆ្នាំ២០១១ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ បច្ចេកវិទ្យានៃរដ្ឋឡើយ។





លោក គុសល

ប្រធាននាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម

លោក គុសល ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម នៅខែមករា ឆ្នាំ២០២៣។ លោកគុសលបានចាប់ផ្តើមការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជានាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម កាលពីខែមេសាឆ្នាំ២០១៨។ លោកគុសលមានបទពិសោធន៍ច្រើនជាង ១០ ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ តាមរយៈការបំពេញការងារកន្លងមក និង ការងារក្នុងពេលបច្ចុប្បន្ន លោក គុសល ទទួលបានបទពិសោធន៍វិជ្ជាជីវៈទាក់ទង នឹងការចាត់ចែងកិច្ចការផ្ទេរច្បាប់របស់ក្រុមហ៊ុនកិច្ចការលេខាធិការក្រុមហ៊ុន និង កិច្ចការពាក់ព័ន្ធនឹងផ្នែកអនុលោមភាព។ លោក គុសល បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតច្បាប់ពី Transnational Laws and Business University ប្រទេសកូរ៉េខាងត្បូង បរិញ្ញាបត្រនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសពីសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។ លោក គុសល គឺជាអ្នកជំនាញប្រឆាំងការសម្អាតប្រាក់ ទទួលស្គាល់ដោយ ACAMS និង ICA។

អ្នកស្រី ពាំង ពិសាខ

ប្រធាននាយិកាប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍

អ្នកស្រី ពិសាខ ត្រូវបានតែងតាំងជាប្រធាននាយិកាប្រតិបត្តិគ្រប់គ្រងធនធាន មនុស្ស និងអភិវឌ្ឍន៍ នៅឆ្នាំ២០២៣។ អ្នកស្រីបានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះបណ្តាលនៅឆ្នាំ២០១១ និងត្រូវបានតែងតាំងជានាយិកាប្រតិបត្តិ បណ្តុះបណ្តាលក្នុងឆ្នាំ២០១២ និងជានាយិកាប្រតិបត្តិធនធានមនុស្សក្នុងឆ្នាំ២០១៣។ អ្នកស្រី ពិសាខ មានបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងវិស័យផ្សេងៗគ្នាជាច្រើនរួមមាន ក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិ ក្នុងតួនាទីជាអ្នក បណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស។ បច្ចុប្បន្ននេះ អ្នកស្រី ពិសាខ ត្រូវបាន ជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមបុគ្គលិក អេ អឹម ខេ ។

(AMK-SA) និងជាប្រធានក្លឹបធនធានមនុស្សរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ផងដែរ។ អ្នកស្រី ពិសាខ ទទួលបានបរិញ្ញាបត្រផ្នែកម៉ាយ៉ាតជីង និងអនុបណ្ឌិតផ្នែក គ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក ជា រតនា

នាយកប្រតិបត្តិបណ្តាញភ្នាក់ងារ និងធនាគារឌីជីថល

មុនពេលទទួលបានតួនាទីជានាយកប្រតិបត្តិបណ្តាញភ្នាក់ងារ និងធនាគារ ឌីជីថល លោក រតនា បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែក គ្រប់គ្រងធនាគារចល័តនៅឆ្នាំ២០១០ ក្នុងមុខងារជាច្រើនទៀត។ លោក មានបទពិសោធន៍ជាមួយក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្ម MNO និង FMCG។ លោក រតនា បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែក ពាណិជ្ជកម្មអន្តរជាតិនៅសាលាពាណិជ្ជកម្ម IAE-Lyon នៃសាកល វិទ្យាល័យ Jean Moulin Lyon III នៃប្រទេសបារាំង។

គណៈគ្រប់គ្រង



លោក អង់ លាតហេង
នាយកប្រតិបត្តិគាំទ្រប្រព័ន្ធ
ធនាគារស្តុលអតិថិជន



លោក ជាង រណ្ណា
នាយកប្រតិបត្តិ
បណ្តុះបណ្តាល



អ្នកស្រី អេង សុផាតិ
នាយិកាប្រតិបត្តិ
ធនធានមនុស្ស



លោក លី សុនិមល
នាយកប្រតិបត្តិអភិវឌ្ឍន៍
អាជីវកម្ម



អ្នកស្រី ម៉ុត ចរិយា
នាយិកាប្រតិបត្តិ
ទំនាក់ទំនងសេវាកម្ម
អតិថិជន



លោក ញ៉េន រី៖
នាយកប្រតិបត្តិប្រាក់សន្សំ
និងសេវាកម្ម



លោក ប្រេម ចន្រ្ទាបុត្ត
នាយកប្រតិបត្តិគ្រប់គ្រង
ប្រព័ន្ធព័ត៌មានវិទ្យា



លោក សួរ ឡាទីន
នាយកប្រតិបត្តិប្រតិបត្តិការ



លោក ស្វាយ សុផា
នាយកប្រតិបត្តិ
បើកកាស្ថានេន



កញ្ញា តាំង មុយឡេង
នាយិកាប្រតិបត្តិគ្រប់គ្រង
ហានិភ័យ



លោក ហៀក ចារុធី
នាយកប្រតិបត្តិសវនកម្ម
ផ្ទៃក្នុង



អ្នកស្រី ហេង ម៉ាឡៃ
នាយិកាប្រតិបត្តិទីផ្សារ
និងទំនាក់ទំនង



អ្នកស្រី យុត ណាវ៉ាត់
នាយិកាប្រតិបត្តិហិរញ្ញវត្ថុ



លោក ឡុង ចំណាន
នាយកប្រតិបត្តិអាជីវកម្ម
ឥណទាន



អ្នកស្រី ពុម្ព សុភី
នាយិកាប្រតិបត្តិស្រាវជ្រាវ
និងអភិវឌ្ឍន៍



លោក រាម កេវីថា
នាយកប្រតិបត្តិហេដ្ឋា
រចនាសម្ព័ន្ធព័ត៌មានវិទ្យា



កញ្ញា រស់ កែវមុនីចិន្ដា
នាយិកាប្រតិបត្តិរតនា
តិបាល



លោក សៀន រាសនា
នាយកប្រតិបត្តិគ្រប់គ្រង
គម្រោងបច្ចេកវិទ្យាព័ត៌មាន



លោក ធី បុនឡើន
នាយកប្រតិបត្តិឥណទាន
ខ្សែសង្វាក់អាជីវកម្ម



លោក ខុំ ច័ន្ទដេក
នាយកប្រតិបត្តិគ្រួសារពិភព
ឥណទាន



លោក យន់ ដូរ៉ា
នាយកប្រតិបត្តិវាយតម្លៃ
ឥណទាន

គណៈកម្មាធិការ

អេ អឹម ខេ បានបង្កើតគណៈកម្មាធិការជាច្រើននៅកម្រិតថ្នាក់គ្រប់គ្រង ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលើបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុង ប្រតិបត្តិការក្រុមហ៊ុន ដោយស្របទៅតាមលក្ខណៈនៃអាជីវកម្ម និង ហានិភ័យមួយចំនួនផងដែរ។ គណៈកម្មាធិការទាំងអស់នោះរួមមាន៖

គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវក្នុងការធានាថា អេ អឹម ខេ ដំណើរការប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការនេះ ត្រួតពិនិត្យលើប្រធានបទជាច្រើន រួមទាំងយុទ្ធសាស្ត្រ និងការងារ ប្រតិបត្តិ ការគ្រប់គ្រងការអនុវត្ត ការអភិវឌ្ឍគោលនយោបាយ និងប្រភេទហានិភ័យផ្សេងៗដែលកើតឡើងក្នុងអំឡុងពេលអនុវត្ត យុទ្ធសាស្ត្រ អេ អឹម ខេ រួមទាំងហានិភ័យស្ថាប័នផងដែរ។ គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយប្រធាននាយកប្រតិបត្តិ និងជួបប្រជុំជាប្រចាំរាល់ប្រាំខែ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC)

តួនាទីរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គឺត្រួតពិនិត្យ ការអនុវត្តនៃការគ្រប់គ្រងហានិភ័យរួមនៃផែនការអាជីវកម្ម របស់ក្រុមហ៊ុន។ ហានិភ័យនេះរួមមាន ហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងការអនុលោមតាមបទបញ្ញត្តិ និងនីតិវិធីស្តីពីការ ប្រឆាំង និងការសម្អាតប្រាក់ ក៏ដូចជាហិរញ្ញប្បទានតេររកម្ម (AML/CFT) រួមទាំងគោលនយោបាយនានា។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO)

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម និងបំណុល គឺគ្រប់គ្រងទាំងស្រុងទៅលើតារាង តុល្យការ និងត្រួតពិនិត្យលើផ្នែកហិរញ្ញវត្ថុរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះ ធានាលើអត្រាការប្រាក់ ការកំណត់រូបិយវត្ថុ សាច់ប្រាក់ និងហានិភ័យហិរញ្ញវត្ថុដទៃទៀតដែលអាចកើតឡើង ចំពោះភាពមិនស៊ីសង្វាក់គ្នារវាងទ្រព្យសកម្ម និងបំណុលរបស់ អេ អឹម ខេ ហើយត្រូវបានរាយការណ៍ វិភាគ ព្រមទាំងគ្រប់គ្រង យ៉ាងត្រឹមត្រូវ។ ទាំងនេះហើយដែលបានធ្វើឱ្យ អេ អឹម ខេ នៅតែ បន្តរីកចម្រើនប្រកបដោយនិរន្តរភាព ទន្ទឹមគ្នានឹងការគ្រប់គ្រង ហានិភ័យទាំងឡាយដោយប្រសិទ្ធភាព។

គណៈកម្មាធិការ គ្រប់គ្រងហានិភ័យឥណទាន (CRC)

គណៈកម្មាធិការគ្រប់គ្រងហានិភ័យឥណទានមានតួនាទី ត្រួតពិនិត្យ និងអនុវត្តការគ្រប់គ្រងហានិភ័យឥណទានដែល កើតមានពេលផ្តល់ប្រាក់កម្ចី រួមមានការអនុលោមតាម គោលនយោបាយឥណទាន ការផ្តល់ប្រាក់កម្ចី និងការ ត្រួតពិនិត្យគុណភាពផលប៉ុន្តែប្រាក់កម្ចី។ គណៈកម្មាធិការ នេះ កំណត់កម្រិតទំហំផលប៉ុន្តែប្រាក់កម្ចី (តាមរយៈផលប៉ុន្តែ ប្រាក់កម្ចីអតិថិជនតាមវិស័យ ឬផលិតផល) ដោយធ្វើការវិភាគ លើនិន្នាការ និងមូលហេតុនៃការមិនបំពេញកាតព្វកិច្ចរបស់ អតិថិជនកម្ចី ព្រមទាំងចាត់វិធានការបង្ការនៅពេលចាំបាច់។

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITC)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានមានតួនាទី ផ្តល់ការណែនាំ ជាយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ នៅ អេ អឹម ខេ។ ជាធម្មតា គណៈកម្មាធិការនេះមានតួនាទី ត្រួតពិនិត្យជាប្រចាំប្រតិបត្តិការព័ត៌មានវិទ្យា ច្បាប់ការ អនុលោមនៃការអនុវត្តគម្រោងនិងយុទ្ធសាស្ត្រប្រតិបត្តិការប្រព័ន្ធ ព័ត៌មាន។ អាទិភាពនៃការអភិវឌ្ឍ និងការវិនិយោគប្រព័ន្ធនេះ ត្រូវតែបំពេញតាមអាទិភាពនៃអាជីវកម្មរបស់ អេ អឹម ខេ និង តម្រូវការរបស់អ្នកប្រើប្រាស់។

**គណៈកម្មាធិការ
យុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មានវិទ្យា (ITSC)**

គោលបំណងនៃគណៈកម្មាធិការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន គឺធានាថាផែនការ និងយុទ្ធសាស្ត្រនៃប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវតែផ្តល់សេវាកម្ម និងដំណោះស្រាយប្រកបដោយស្តង់ដារបច្ចេកវិទ្យា និងគោលការណ៍ត្រឹមត្រូវ។

គណៈកម្មាធិការអភិវឌ្ឍផលិតផល (PDC)

គណៈកម្មាធិការអភិវឌ្ឍផលិតផលធានាថាផលិតផល និងសេវាកម្មហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានបង្កើតឡើងដោយឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន មានការប្រកួតប្រជែងទៅលើទីផ្សារ កាត់បន្ថយហានិភ័យដែលអាចកើតមាន ការចំណាយលើប្រតិបត្តិការមានប្រសិទ្ធភាពខ្ពស់ ហើយឆ្លើយតបទៅនឹងចក្ខុវិស័យ និងបេសកកម្មរបស់ អេ អឹម ខេ ។ គណៈកម្មាធិការនេះក៏មានតួនាទីពិនិត្យ និងសម្រេចទៅលើការបង្កើតផលិតផលទាំងរយៈពេលខ្លី និងរយៈពេលវែង លើកសំណើផ្សេងៗ ទាក់ទងនឹងផលិតផលថ្មីៗ បង្កើតគោលនយោបាយនីតិវិធី និងយុទ្ធសាស្ត្រសម្រាប់ផលិតផល និងសេវាកម្មមុនពេលដាក់បញ្ចូលទៅគណៈកម្មាធិការប្រតិបត្តិ EXCO និងក្រុមប្រឹក្សាភិបាល BOD ត្រួតពិនិត្យ និងសម្រេច។ លើសពីនេះទៀត គណៈកម្មាធិការត្រូវតាមដានខ្លួនភាពនៃការអនុវត្ត និងពង្រឹងគម្រោង ធ្វើបច្ចុប្បន្នភាពជាប្រចាំអំពីគម្រោង ក៏ដូចជាការបញ្ហាដែលមិនទាន់សម្រេច រាយការណ៍ដោយប្រកបដោយនិយមន័យនៃការដាក់ឱ្យប្រើប្រាស់សាកល្បង និងផ្តល់នូវអនុសាសន៍សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

គណៈកម្មាធិការការងារសង្គម (CSR)

គណៈកម្មាធិការទំនួលខុសត្រូវសង្គម គាំទ្រ និងរៀបចំសកម្មភាពសប្បុរសធម៌ រួមទាំងការបង្កើន និងគ្រប់គ្រងមូលនិធិ និងរៀបចំសកម្មភាពសំខាន់ៗ រួមទាំងការបរិច្ចាគឈាម សកម្មភាពស្ម័គ្រចិត្តរបស់បុគ្គលិក និងកិច្ចការងារផ្សេងទៀតដែលកំណត់ដោយគណៈកម្មាធិការប្រតិបត្តិ។


**គណៈកម្មាធិការ
បណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព (LCD)**


គណៈកម្មាធិការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ជួយដល់ អេ អឹម ខេ ក្នុងការកសាងវប្បធម៌នៃការរៀនសូត្រជាប្រចាំ ដើម្បីធ្វើឱ្យបុគ្គលិកមានសមត្ថភាពកាន់តែប្រសើរឡើង ក៏ដូចជាជម្រកសមត្ថភាពរបស់ស្ថាប័នផងដែរ ជាងនេះទៀតជាអ្នកផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈដែលមានក្រមសីលធម៌ខ្ពស់។ គណៈកម្មាធិការនេះធានាធ្វើយ៉ាងណាឱ្យកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍ ស្របតាមយុទ្ធសាស្ត្រ គោលការណ៍ និងស្តង់ដារ អេ អឹម ខេ។ គណៈកម្មាធិការនេះផងដែរមានសិទ្ធិធ្វើការសម្រេចចិត្តលើគ្រប់វិស័យដែលទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពនៅក្នុង អេ អឹម ខេ និងផ្តល់អនុសាសន៍ដល់គណៈកម្មាធិការប្រតិបត្តិ ដែលត្រូវធ្វើ ឬមានការកែលម្អផ្សេងៗ។

**គណៈកម្មាធិការ
បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)**

គណៈកម្មាធិការនេះមានភារកិច្ច និងទំនួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុវត្តនៃគោលនយោបាយ ESG ស្តង់ដារនីតិវិធីប្រតិបត្តិការ ឧបករណ៍ និងគោលការណ៍ដើម្បីអនុវត្តត្រឹមត្រូវ និងដើម្បីត្រួតពិនិត្យដំណើរការរាយការណ៍ ESG ក្នុងការជួយបណ្តុះបណ្តាលបុគ្គលិកជួរមុខ ឬបុគ្គលិកពាក់ព័ន្ធលើនីតិវិធីរាយការណ៍ និងការប្រើប្រាស់ឧបករណ៍រាយការណ៍ ត្រួតពិនិត្យនិងរាយការណ៍លទ្ធផលនៃគម្រោង ESG/ប្រាក់កម្ចីនៅលើមូលដ្ឋានប្រចាំឆ្នាំ ដែលជាផ្នែកមួយនៃរបាយការណ៍ប្រចាំឆ្នាំទំនាក់ទំនងជាមួយអ្នកឱ្យខ្ចី ឬអ្នកវិនិយោគលើគម្រោង ESG និងការកសាងសមត្ថភាព រក្សាកម្រិតហានិភ័យមធ្យម/ប្រាក់កម្ចីដែលបានដាក់ដោយក្រុមអ្នកទទួលបន្ទុក ESG និងដើម្បីពិនិត្យនិងអនុម័ត លើផែនការកាត់បន្ថយហានិភ័យ ESG ដែលបានរៀបចំដោយអតិថិជន ឬក្រុមការងារអាជីវកម្ម។

រចនាសម្ព័ន្ធគ្រប់គ្រង





——— អ្នកគ្រប់គ្រងផ្ទាល់
- - - - អ្នកគ្រប់គ្រងមិនផ្ទាល់



សមិទ្ធផលសំខាន់ៗ

អេ អឹម ខេ បានដំណើរការកម្មវិធី និងយុទ្ធនាការក្នុងឆ្នាំ២០២៤ ដែលពង្រឹងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ អេ អឹម ខេ ទៅដល់អតិថិជនគោលដៅ។

៤៤ ចំណាប់អារម្មណ៍របស់អតិថិជន

៤៦ ការចូលរួមជាមួយសហគមន៍

៤៧ កម្មវិធី និងយុទ្ធនាការ

ចំណាប់អារម្មណ៍របស់អតិថិជន

ខ្ញុំជាភ្នាក់ងារ អេ អឹម ខេ តាំងពីឆ្នាំ២០២០មកម្ល៉េះ ហើយក៏ជាអតិថិជនកម្ចីផងដែរ។ បន្ទាប់ពីទទួលបាន កម្ចីពារគ្គី អេ អឹម ខេ អាជីវកម្មរបស់ខ្ញុំកាន់តែមាន ភាពរីកចម្រើន ជាពិសេសខ្ញុំបានពង្រីកដំណាំកសិកម្ម លើផ្ទៃដីជាង ៣ហិកតា រួមមាន ម្រេច កៅស៊ូ និង ទុរន។ ក្នុងថ្ងៃអនាគត ខ្ញុំនឹងពង្រីកលើវិស័យកសិកម្ម ជាពិសេសចំការម្រេច និងទុរនលើផ្ទៃដីរហូតដល់ ១០ហិកតា។

អ្នកស្រី អេង វ៉ាណាត
អតិថិជនកម្ចី
ខេត្តក្បុងឃុំ



លោក ដែង សំអឿន

ភ្នាក់ងារ អេ អឹម ខេ
ខេត្តបាត់ដំបង



«ក្លាយជាភ្នាក់ងារ អេ អឹម ខេ ខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងប្រាក់ឧបត្ថម្ភ បន្ថែមលើសេវាប្រាក់ ទុនបង្វិល កម្រៃសេវាលើចំនួនប្រតិបត្តិការ។ ភ្នាក់ងារខ្ញុំមាន បម្រើសេវាដូចជា ដាក់-ដកប្រាក់ និងបង់កម្ចីបានគ្រប់ធនាគារ វេលាយ-ទទួលលុយ ក្នុងស្រុក/ក្រៅស្រុក បង់កម្ចី បង់ទឹក-ភ្លើង និងសេវាផ្សេងៗ។»

អ្នកស្រី រោញ សុខអេង

អតិថិជនកម្ចី និងសន្សំ
ខេត្តពោធិ៍សាត់



អេ អឹម ខេ បានជួយខ្ញុំច្រើនណាស់ អំឡុងពេលខ្ញុំគ្មានចំណូលចូលទាល់តែសោះ។ ស្វាមីខ្ញុំបានបើកគណនីកូនឆ្នាក់ សន្សំសម្រាប់កូន និងបានខ្ចីប្រាក់ដែលមានធានា រ៉ាប់រងពី អេ អឹម ខេ ។ ជាអកុសល គាត់បានលាចាកលោកនេះ ប៉ុន្តែខ្ញុំទទួលបាន សំណងប្រាក់ពី អេ អឹម ខេ រួមមាន ប្រាក់ ៥.០០០ដុល្លារ ពីគណនីកូនឆ្នាក់ លុប បំណុលចោលចំនួន ៤.៧៥០ដុល្លារ និងផ្តល់សំណងធានារ៉ាប់រង ៦០០.០០០រៀល បន្ថែមទៀតឲ្យខ្ញុំ និងកូន។

លោក ហុង ហួង

អាជីវករ អេ អឹម ខេ
ខេត្តក្បួងឃ្មុំ



ខ្ញុំតែងលើក AMK KHQR ឲ្យភ្ញៀវស្ដេនទូទាត់ជាញឹកញយ! ធ្វើបែបនេះ ខ្ញុំបានចូលរួម ចំណែកបរិច្ចាគថវិកាជូន មូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈកម្មវិធី «ស្ដេន AMK ដើម្បីកុមារកម្ពុជា»។ លើសពីនេះ អេ អឹម ខេ ផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់ ៣,២៥%/ឆ្នាំ។

ការចូលរួមជាមួយសហគមន៍

ស្តង់ធុរ្យធុរ្យាយ-លក់ក្នុងទិវាសន្សំអាស៊ាន
ក្រោមប្រធានបទសារៈសំខាន់នៃការសន្សំ
តាំងពីកុមារ



យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រៀបចំដោយ TotalEnergy ដោយ អេ អឹម ខេ
ផ្តល់ម្ហូបសុវត្ថិភាព ១០០ម្ហូប



កម្មវិធីប្តូរក្រដាស
ប្រាក់រៀលចាស់
ទុក រំហែក ដោយ
ធនាគារជាតិនៃកម្ពុជា



កម្មវិធី និងយុទ្ធនាការ

យុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ»

នៅឆ្នាំ២០២៤ អេ អឹម ខេ បានដំណើរការយុទ្ធនាការដ៏ធំបំផុតមិនធ្លាប់មាន ដោយផ្តល់ជូនជាង ១២០ រង្វាន់ រួមមានទឹកប្រាក់ ៥០.០០០ រៀល ចំនួន ១០០រង្វាន់ ម៉ូតូ Honda Dream ចំនួន ២០រង្វាន់ និងរង្វាន់ធំគឺរថយន្ត Ford Ranger XL ឆ្នាំ២០២៤ ចំនួន ១រង្វាន់។ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិរបស់ អេ អឹម ខេ មានកិត្តិយសក្នុងការប្រគល់សោររថយន្តនេះជូន ដល់អតិថិជន គឺអ្នកស្រី រង្ស ចាន់ដី មកពីសាខាខេត្តព្រះសីហនុ។



កម្មវិធីប្រគល់រង្វាន់ម៉ូតូ



ពិធីប្រគល់រង្វាន់ធំ រថយន្ត FORD RANGER XL 2024 នៅសាខាក្រុងព្រះសីហនុ

យុទ្ធនាការរបស់ភ្នាក់ងារ



១. យុទ្ធនាការ ធ្វើប្រតិបត្តិការច្រើន ឈ្នះកាន់តែច្រើន

អេ អឹម ខេ បានដំណើរកម្មវិធីពិសេស ដើម្បីផ្តល់រង្វាន់ទៅភ្នាក់ងារឆ្នើមដែលមានចំនួនប្រតិបត្តិការខ្ពស់បំផុតដោយការចាប់ផ្តើមផ្សេងៗសំណាង។ រង្វាន់រួមមានម៉ូតូហុងដា ១គ្រឿង និងរង្វាន់ជាសាច់ប្រាក់ជាង ៧.០០០.០០០រៀល។



២. យុទ្ធនាការ ភ្នាក់ងារឆ្នើមប្រចាំខែ

ដើម្បីលើកទឹកចិត្តដល់ភ្នាក់ងារឆ្នើមដែលធ្វើប្រតិបត្តិការច្រើន និងរកប្រាក់ចំណូលបានច្រើនជាងគេ យើងបានដំណើរការយុទ្ធនាការមួយទៀត សម្រាប់ភ្នាក់ងារឆ្នើមចំនួន ២០រូបជារៀងរាល់ខែ ដោយម្នាក់ៗទទួលបាន ២០០.០០០ រៀល សម្រាប់រយៈពេល ៦ខែ។



ស្ថេរ AMK ដើម្បីកុមារកម្ពុជា

អេ អឹម ខេ បរិច្ចាគថវិកា ១០០រៀល/ប្រតិបត្តិការ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ស្ថេរបានពីគ្រប់ធនាគារដែលជាសមាជិកបាតង



*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
☎ 023 22 02 22/ 1800 200 200

បើស្ថេរជេ ត្រូវតែ អេ អឹម ខេ!



កម្មវិធីជួយសង្គមរបស់អាជីវករនេះ ធ្វើឡើងដើម្បីចូលរួមចំណែកជួយកុមារកម្ពុជារាប់លាននាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ អតិថិជនដែលស្ថេរទូទាត់ប្រាក់ពីគ្រប់ធនាគារនៅលើ AMK KHQR នឹងរួមចំណែកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ អេ អឹម ខេ នឹងបរិច្ចាគ 100 រៀលក្នុងមួយប្រតិបត្តិការជំនួសអ្នក។ បើស្ថេរជេ ត្រូវតែ អេ អឹម ខេ!



បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG)

អេ អឹម ខេ មានគោលនយោបាយកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន យ៉ាងច្បាស់លាស់សម្រាប់
តម្រង់ទិសប្រតិបត្តិការរបស់ខ្លួន រៀបចំផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រងហានិភ័យ។

៥២	ដំណើរការគ្រប់គ្រងការងារសង្គមរបស់ អេ អឹម ខេ
៥៨	ជំហានការពារបរិស្ថាន
៦១	ការប្រើប្រាស់ថាមពលព្រះអាទិត្យ ដើម្បីបង្កើនប្រសិទ្ធភាពរបស់រោងចក្រទឹកកក
៦២	សកម្មភាពសង្គម
៦៦	របាយការណ៍បង់ពន្ធ

ដំណើរការគ្រប់គ្រង ការងារសង្គមរបស់ អេ អឹម ខេ

ក្នុងអំឡុងពេល ២០ឆ្នាំកន្លងមកនេះ អេ អឹម ខេ បានរក្សា និងបន្តការប្តេជ្ញាចិត្ត យ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដើម្បីទាំមកនូវការផ្លាស់ ប្តូរជាវិជ្ជមានដល់ការរស់នៅរបស់អតិថិជនតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប។

ដើម្បីធានាថា អេ អឹម ខេ នៅតែបន្តរក្សាការប្តេជ្ញាចិត្តមួយនេះ គណៈគ្រប់គ្រង របស់ អេ អឹម ខេ បានដាក់ចេញនូវយន្តការបីសំខាន់ៗ៖

- (១) ការបង្កើតឲ្យមាននូវគោលដៅផ្នែកកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន ច្បាស់លាស់ និងអាចវាស់វែងបាន
- (២) ការបង្កើតឡើងនិងដាក់ចេញឲ្យប្រើប្រាស់នូវស្តង់ដារនិងគោលនយោបាយ កិច្ចការសង្គម និងកិច្ចការពារបរិស្ថាន និង
- (៣) ការបង្កើតឡើងនូវគណៈកម្មការកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន (SEC) ដើម្បីតាមដានត្រួតពិនិត្យលទ្ធផលនៃការអនុវត្តកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន។



ស្តង់ដារ និងគោលនយោបាយ សម្រាប់ អេ អឹម ខេ



បេសកកម្មរបស់ អេ អឹម ខេ



ស្តង់ដារនៃការគ្រប់គ្រង
កិច្ចការសង្គម និងកិច្ចការពារបរិស្ថាន
ដែល អេ អឹម ខេ ប្រើប្រាស់



គណៈកម្មការតាមដាន
ត្រួតពិនិត្យការអនុវត្ត កិច្ចការ
សង្គម និងកិច្ចការពារបរិស្ថាន
នៅក្នុង អេ អឹម ខេ

បរិយាយ

បេសកកម្មរបស់ អេ អឹម ខេ គឺ

“ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបដល់អតិថិជនគ្រប់រូបជាពិសេស ស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និង ជីវភាព ដែលពួកគាត់ចង់បាន។”

១ អេ អឹម ខេ បានអនុវត្តស្តង់ដារកិច្ចការសង្គម (SPM) ដែលមានសូចនាករចំនួន ៥ ដើម្បីវាស់វែងគឺ៖ (១) វិសាលភាពប្រតិបត្តិការ (២) ភាពសមស្របនៃផលិតផល (៣) តម្លាភាព និងកិច្ចការពារអតិថិជន (៤) ទំនួលខុសត្រូវចំពោះបុគ្គលិក និង (៥) ផលប៉ះពាល់ នៃសេវាកម្មរបស់ អេ អឹម ខេ លើជីវភាពរបស់អតិថិជន។

២ អេ អឹម ខេ បានបង្កើត និងអនុវត្តគោលនយោបាយ កិច្ចការពារបរិស្ថាន សង្គម និង ការគ្រប់គ្រង (ESG) ដែលមានគោលបំណងច្បាស់លាស់។ “ESG ជាឧបករណ៍ ដែល អេ អឹម ខេ ប្រើសម្រាប់តម្រង់ទិសប្រតិបត្តិការរបស់ខ្លួនឱ្យសម្រេចបានទាំង អត្ថប្រយោជន៍សម្រាប់ម្ចាស់ភាគហ៊ុន ហើយអាចចូលរួមធ្វើឲ្យសង្គមរីកចម្រើន និង លើកកម្ពស់កិច្ចការពារបរិស្ថានផងដែរ។”

១ ក្រុមប្រឹក្សាភិបាល៖ គឺជាអ្នកតម្រង់ទិសផ្នែកកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន។

២ គណៈកម្មការកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន (SEC) គឺជាជំនួយការរបស់ក្រុមប្រឹក្សា ភិបាល។ SEC ធ្វើការតាមដានត្រួតពិនិត្យ និងរាយការណ៍អំពីលទ្ធផល នៃការអនុវត្ត កិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG) ជូនទៅក្រុមប្រឹក្សាភិបាល។

៣ គណៈកម្មការកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG Committee) គឺជា អ្នកគ្រប់គ្រងការអនុវត្តគោលនយោបាយ កិច្ចការពារ បរិស្ថាន សង្គម និងការគ្រប់គ្រង និងរាយការណ៍អំពីលទ្ធផលនៃការអនុវត្តទៅឲ្យគណៈកម្មការកិច្ចការសង្គម និងកិច្ចការពារ បរិស្ថាន (SEC)។

៤ នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺជាជំនួយការរបស់គណៈកម្មការកិច្ចការសង្គម និង កិច្ចការពារបរិស្ថាន (SEC) និងគណៈកម្មការកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG Committee) ក្នុងការប្រមូលទិន្នន័យ ធ្វើការវិភាគ និងរាយការណ៍អំពីលទ្ធផល នៃការអនុវត្តកិច្ចការសង្គម និងកិច្ចការពារ បរិស្ថានរបស់ អេ អឹម ខេ ជូនទៅគណៈកម្មការ ទាំងពីរនេះ។”

ជារៀងរាល់ឆ្នាំ នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ធ្វើការប្រមូលទិន្នន័យ វិភាគ និងធ្វើរបាយការណ៍ជូនគណៈកម្មការកិច្ចការសង្គម និងកិច្ចការពារ បរិស្ថាន (SEC) ដើម្បីធ្វើការវាស់វែងលទ្ធផលនៃការអនុវត្តកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន។ ទិន្នន័យទាំងនោះរួមមាន ទិន្នន័យដែលបានមកពី ការស្រាវជ្រាវទីផ្សារ ទិន្នន័យដែលបានមកពីសមាគមហិរញ្ញវត្ថុកម្ពុជា (CMA) ទិន្នន័យដែលបានមកពីរបាយការណ៍ផ្សេងៗ និងទិន្នន័យដែលមានស្រាប់ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅ អេ អឹម ខេ។ ទិន្នន័យទាំងនេះជួយ អេ អឹម ខេ ក្នុងការវាស់វែងនូវសូចនាករចំនួន ៦៖ (១) វិសាលភាពប្រតិបត្តិ ការ (២) ភាពសមស្របនៃផលិតផល (៣) តម្លាភាព និងកិច្ចការពារអតិថិជន (៤) ទំនួលខុសត្រូវចំពោះបុគ្គលិក (៥) ផលប៉ះពាល់លើជីវភាពរបស់ អតិថិជន និង (៦) កិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG)។ សូចនាករទាំង ៦នេះ គឺឆ្លើយតបទៅនឹងគោលដៅចំនួន ១០ នៃគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។

សូចនាករកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន		SGD ដែលពាក់ព័ន្ធនឹង ការងារ អេ អឹម ខេ	លម្អិតអំពីសូចនាករនីមួយៗ
 វិសាលភាព ប្រតិបត្តិការ			វិសាលភាពប្រតិបត្តិការ គឺវាស់វែងអំពីលទ្ធផលការងាររបស់ អេ អឹម ខេ ក្នុង ការសម្រេចបាននូវបរិយាបន្នហិរញ្ញវត្ថុ។ លេសកម្មរបស់ អេ អឹម ខេ គឺផ្តល់ សេវាកម្មដល់អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ក្នុងគោលដៅដើម្បីឱ្យអតិថិជន ដែលមកពីគ្រួសារដែលមានចំណូលទាប និងក្រីក្រ ក៏អាចទទួលបានសេវាកម្ម ហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពពួកគេមានភាពប្រសើរឡើងដែរ។ សូចនាករវាស់វែង រួមមាន៖ ចំនួនអតិថិជនរបស់ អេ អឹម ខេ ដែលមកពីគ្រួសារដែលមានចំណូល ទាប និងក្រីក្រ ចំនួនអតិថិជនដែលជាស្ត្រី និងចំនួនអតិថិជនដែលមកពីទី ជនបទ។ អេ អឹម ខេ ប្រើប្រាស់ Simple Poverty Scorecard (SPS) និងប័ណ្ណក្រីក្រដើម្បីកំណត់ភាពក្រីក្រ។
	ភាពសមស្របនៃ ផលិតផល		គោលបំណងនៃសូចនាករ ភាពសមស្របនៃផលិតផល គឺដើម្បីវាស់វែងអំពី កម្រិតដែល អេ អឹម ខេ ឆ្លើយតបបានត្រឹមត្រូវទៅនឹងតម្រូវការរបស់អតិថិជន នៅលើទីផ្សារ។ សូចនាករវាស់វែងរួមមាន៖ កម្រិតនៃការរក្សាអតិថិជនឱ្យមាន ភក្តីភាព កម្រិតនៃការចាកចេញរបស់អតិថិជន ភាពពេញចិត្តរបស់អតិថិជន មកលើ អេ អឹម ខេ កម្រិតនៃការស្គាល់យីហោផលិតផល អេ អឹម ខេ និង គុណភាពសេវាកម្មអតិថិជន។
	តម្លាភាព និង កិច្ចការពារអតិថិជន		គោលបំណងនៃសូចនាករ តម្លាភាព និងកិច្ចការពារអតិថិជន គឺដើម្បីវាស់វែង អំពីលទ្ធផលនៃកិច្ចការពារអតិថិជនដើម្បីកុំឱ្យអតិថិជនធ្លាក់ចូលក្នុងបំណុល វិណ្ឌករ។ សូចនាករវាស់វែងរួមមាន៖ ការទទួលបានវិញ្ញាបនប័ត្រការពារ អតិថិជន ការប្រើប្រាស់កម្ចីត្រូវទៅនឹងគោលបំណងកម្ចី កម្រិតនៃការស្គាល់ ផលិតផលដែលខ្លួនកំពុងប្រើ និងការតិចត្រួតពីសំណាក់អតិថិជន។
	ទំនួលខុសត្រូវ ចំពោះបុគ្គលិក		គោលដៅនៃសូចនាករនេះគឺដើម្បីវាស់វែងកិច្ចការលើកកម្ពស់សមភាពយេនឌ័រ នៅកន្លែងការងារ និងការយកចិត្តទុកដាក់របស់ អេ អឹម ខេ មកលើបុគ្គលិក។ សូចនាករវាស់វែងរួមមាន៖ ចំនួនបុគ្គលិកស្ត្រីបម្រើការងារនៅ អេ អឹម ខេ ភាព ពេញចិត្តរបស់បុគ្គលិកមកលើ អេ អឹម ខេ ចំនួនបុគ្គលិកចាកចេញ និងកម្រិត នៃការរក្សាបុគ្គលិកជាដើម។
	ផលជះលើការ រស់នៅរបស់អតិថិជន		ជារៀងរាល់ ៥ ឆ្នាំម្តង អេ អឹម ខេ តែងតែធ្វើការសិក្សាប្រមូលទិន្នន័យដើម្បី ធ្វើការវាយតម្លៃផលជះនៃសេវាកម្មរបស់ខ្លួនទៅលើជីវភាពរបស់អតិថិជន (ការសិក្សានេះមានទាំងទិន្នន័យដើមគ្រា និងចុងគ្រា)។ ការសិក្សានេះតាមដាន នូវសូចនាករមួយចំនួនដែលអាចឱ្យ អេ អឹម ខេ ដឹងអំពីការវិវឌ្ឍន៍ជីវភាពរបស់ អតិថិជនរបស់ខ្លួន។ សូចនាករមួយចំនួនរួមមាន៖ ការវិវឌ្ឍន៍ជីវភាពរបស់ អតិថិជន ការសម្រេចបាននូវក្តីស្រមៃរបស់អតិថិជន ការកើនឡើងនូវចំណូល របស់អតិថិជន ការកើនឡើងនូវទ្រព្យសម្បត្តិរបស់អតិថិជន ការរីកចម្រើនផ្នែក ធនធានមនុស្សក្នុងគ្រួសារអតិថិជន (ដូចជាការទទួលបានការអប់រំសម្រាប់ កូនចៅអតិថិជន) ការទទួលបាននូវសុវត្ថិភាពស្បៀងអាហារ ការកើនឡើង នូវប្រាក់សន្សំ និងសូចនាករជាច្រើនផ្សេងទៀត។

សូចនាករកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន	SGD ដែលពាក់ព័ន្ធនឹង ការងារ អេ អឹម ខេ	លទ្ធផលស្តីពីសូចនាករនីមួយៗ
 គោលនយោបាយ កិច្ចការពារ បរិស្ថាន សង្គម និង ការគ្រប់គ្រង [ESG]		នៅក្នុងឆ្នាំ២០២៣ អេ អឹម ខេ បានបង្កើតឡើងនូវគោលនយោបាយ កិច្ចការពារ បរិស្ថាន សង្គម និងការគ្រប់គ្រង (ESG Policy) ហើយនឹងដាក់ឱ្យប្រើប្រាស់ ចាប់ពីឆ្នាំ២០២៤ តទៅ។ គោលនយោបាយនេះគឺជាឯកសារតម្រង់ទិសសម្រាប់ អេ អឹម ខេ ក្នុងដំណើរឆ្ពោះទៅកាន់ការផ្តល់ហិរញ្ញវត្ថុប្រកបដោយចីរភាព ក៏ដូចជាចូលរួមចំណែកក្នុងការអនុវត្តគោលដៅចីរភាព (SDGs) របស់ អង្គការសហប្រជាជាតិ។ សូចនាកររាស់វែងរួមមាន៖ ការចូលរួមកាត់បន្ថយការ បំពាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនចំណេះដឹងលើការប្រែប្រួលអាកាសធាតុ និងកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រងក្នុងចំណោមបុគ្គលិក អេ អឹម ខេ ក៏ដូចជាអតិថិជនផងដែរ។
 ការគ្រប់គ្រងហានិភ័យ សម្រាប់កិច្ចការពារ បរិស្ថាន សង្គម និង ការគ្រប់គ្រង		អេ អឹម ខេ បានបង្កើតឡើងនូវគណៈកម្មការកិច្ចការពារបរិស្ថាន សង្គម និង ការគ្រប់គ្រង (ESG Committee) ដើម្បីជំនួញការដល់គណៈគ្រប់គ្រង ជាន់ខ្ពស់ (EXCO) គណៈកម្មការកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន (SEC) នាយកដ្ឋានហានិភ័យ និងនាយកដ្ឋានអាជីវកម្ម ក្នុងការបង្កើតឡើង នូវគោលនយោបាយកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG Policy) និងធ្វើការតាមដានត្រួតពិនិត្យ និងរាយការណ៍អំពីលទ្ធផលនៃ ការអនុវត្តគោលនយោបាយនេះដល់គណៈគ្រប់គ្រង។
		អេ អឹម ខេ តែងតែព្យាយាមធ្វើឱ្យប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តទៅប្រកបដោយ តម្លាភាពចំពោះសាធារណៈជន ក៏ដូចជាអ្នកវិនិយោគ ដូច្នេះហើយទើប អេ អឹម ខេ ធ្វើការបង្ហាញនូវកម្រិតនៃការបំពាយឧស្ម័នផ្ទះកញ្ចក់ដែលកើតចេញពី ប្រតិបត្តិការរបស់ខ្លួន ក្នុងរបាយការណ៍ប្រចាំឆ្នាំ ហើយក៏បង្ហាញនូវទឹកប្រាក់ ដែលទទួលបានបង្កពន្ធុនផ្គូផ្គងផងដែរ។



លទ្ធផលលើវិសាលភាពប្រតិបត្តិការ

មុនឆ្នាំ២០២៣ អេ អឹម ខេ ប្រើប្រាស់ Poverty Probability Index (PPI) ដើម្បីវាស់វែងវិសាលភាពប្រតិបត្តិការរបស់ខ្លួន ដែល PPI កាលនោះ គឺបង្កើតឡើងដោយប្រើទិន្នន័យជំរឿនសេដ្ឋកិច្ច និងសង្គមកម្ពុជាឆ្នាំ ២០១១។ នៅក្នុងឆ្នាំ២០២២ អេ អឹម ខេ សហការជាមួយសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត បានធ្វើការ ជាមួយ Mark Schreiner ដែលជាអ្នកជំនាញផ្នែក PPI ដើម្បីធ្វើ បច្ចុប្បន្នភាព PPI ដោយប្រើប្រាស់ទិន្នន័យជំរឿនសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០១៩/២០២០។ តួលេខខាងក្រោមនេះបង្ហាញពីការប្រៀបធៀបរវាង លទ្ធផលថ្នាក់ជាតិ ជាមួយ និងលទ្ធផលរបស់ អេ អឹម ខេ ដែលសម្រេច បានក្នុងការផ្តល់ឥណទានដល់អតិថិជនដែលមានចំណូលទាប និងក្រីក្រ។ តួលេខដែលបានដាក់ឈ្មោះថា “ទិន្នន័យថ្នាក់ជាតិ” គឺសំដៅលើទិន្នន័យ ថ្នាក់ជាតិដែលរាយការណ៍នៅក្នុងរបាយការណ៍ជំរឿនសេដ្ឋកិច្ច និងសង្គម កម្ពុជាឆ្នាំ២០១៩/២០២០ ចំណែកឯកត្តលេខដែលដាក់ឈ្មោះថា “ទិន្នន័យ អេ អឹម ខេ” គឺមានន័យថា ជាទិន្នន័យដែលបានមកតាមរយៈការស្ទង់មតិ ពីអតិថិជន អេ អឹម ខេ ប្រចាំឆ្នាំ២០២៤។ ជាលទ្ធផលយើងឃើញថា គិតត្រឹមឆ្នាំ២០២៤ អតិថិជនរបស់ អេ អឹម ខេ ប្រមាណជា ៤០% គឺជា អតិថិជនដែលមានចំណូលទាប និងក្រីក្រ ខណៈដែលប្រជាជនដែលមាន ចំណូលទាប ឬក្រីក្រក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩/២០២០ មានប្រមាណ ជា ៤៨% (តារាងទី១)។ គួរបញ្ជាក់ផងដែរថា ការគណនានេះ គឺជាការ គណនាផ្អែកលើវិធីសាស្ត្ររបស់ អេ អឹម ខេ ដើម្បីជាការប្រៀបធៀប



ទៅតាមនិយមន័យរបស់ អេ អឹម ខេ តែប៉ុណ្ណោះ។ នេះបញ្ជាក់ឱ្យឃើញថា អេ អឹម ខេ បានផ្តល់សេវាកម្មទៅដល់ប្រជាជនដែលមានចំណូលទាប និងក្រីក្រក្នុងចំនួនមួយគួរឱ្យកត់សម្គាល់ ឬអាចបញ្ជាក់បានថា គិតត្រឹម ឆ្នាំ២០២៤ អតិថិជនរបស់ អេ អឹម ខេ ប្រមាណជា ១១៧.១១៧ គឺជា អតិថិជនដែលមានចំណូលទាប និងក្រីក្រ។ គោលដៅរបស់ អេ អឹម ខេ គឺយ៉ាងហោចណាស់មានភាគរយប្រហាក់ប្រហែលទិន្នន័យថ្នាក់ជាតិ នោះ មានន័យថា អេ អឹម ខេ មានគោលបំណងផ្តល់សេវាទៅអតិថិជនដែល មានចំណូលទាប ឬក្រីក្របានច្រើន។

តារាងទី១៖ ទិន្នន័យថ្នាក់ជាតិ ទល់នឹង ទិន្នន័យ អេ អឹម ខេ ឆ្នាំ២០២៤ (សរុប)



គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អេ អឹម ខេ មានគណនីកម្មសរុបចំនួន ២៩៣.៣៣០។ អេ អឹម ខេ ប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការចូលរួមលើកកម្ពស់ស្ត្រី តួយ៉ាង ៧៩% នៃអតិថិជនកម្មរបស់ អេ អឹម ខេ គឺជាស្ត្រី។ ទំហំកម្មវិធីកត់ត្រាជាមធ្យមប្រហែល ២.៨៧៥ ដុល្លារ និងទំហំកម្មវិធីជាមធ្យមប្រមាណជា ៩០៤ ដុល្លារក្នុងម្នាក់។ អតិថិជន អេ អឹម ខេ ភាគច្រើនប្រើប្រាស់កម្មវិធីរបស់ អេ អឹម ខេ ក្នុងរយៈពេលរវាង ១ ដល់ ៣ ខែ (ប្រហែលជា ៨២% នៃអតិថិជនសរុបរបស់ អេ អឹម ខេ គឺប្រើប្រាស់កម្មវិធី អេ អឹម ខេ ចន្លោះពី ២ ទៅ ១០ ខែ)។ ពួកគេមកពីក្រុមអាយុផ្សេងៗគ្នា (អាយុពី ១៨ឆ្នាំ ទៅ ៦០ឆ្នាំ)។




គណនីកម្មសរុបចំនួន
២៩៣.៣៣០

អតិថិជនស្ត្រី ៧៩%

នៃអតិថិជនកម្ម អេ អឹម ខេ
ប្រកាន់ជំហរយ៉ាង
រឹងមាំក្នុងការចូលរួម
លើកកម្ពស់ស្ត្រី



ក្រុមអាយុរបស់អតិថិជនកម្ម អេ អឹម ខេ ក្នុងឆ្នាំ២០២៤



ប្រភព៖ បញ្ជីប្រាក់កម្មសរុបថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤



លទ្ធផលលើភាពសមស្របនៃផលិតផល៖ កម្រិតនៃការឆ្លើយតបឲ្យបានត្រឹមត្រូវទៅនឹង តម្រូវការរបស់អតិថិជន

ដោយសារតម្រូវការរបស់អតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារ អេ អឹម ខេ បាន ខិតខំយ៉ាងខ្លាំងក្នុងការបង្កើតផលិតផល និងសេវាកម្មថ្មីៗ ដែលអាច ឆ្លើយតបទៅនឹងតម្រូវការ និងចំណូលចិត្តរបស់អតិថិជន។ អេ អឹម ខេ បានធ្វើការសិក្សាស្រាវជ្រាវទីផ្សារជាប្រចាំតាមរយៈការស្វែងយល់ អំពីភាពពេញចិត្តរបស់អតិថិជនមកលើផលិតផល និងសេវាកម្ម របស់ អេ អឹម ខេ ការវាយតម្លៃគុណភាពសេវាកម្មរបស់ អេ អឹម ខេ ការតាមដានអំពីមូលហេតុដែលនាំឱ្យអតិថិជនឈប់ប្រើ អេ អឹម ខេ ក៏ដូចជាការស្វែងយល់ពីការស្គាល់ អេ អឹម ខេ ពីសំណាក់អតិថិជន ទូទៅ។ អេ អឹម ខេ យកចិត្តទុកដាក់ខ្ពស់អំពីបទពិសោធន៍ និងភាព ពេញចិត្តរបស់អតិថិជន (CX) ក្នុងការប្រើប្រាស់ផលិតផលរបស់ អេ អឹម ខេ។ ស្ទើរតែគ្រប់អាជីវកម្មនៅ អេ អឹម ខេ គឺមានទស្សនវិស័យ និងយុទ្ធសាស្ត្រក្នុងការធ្វើឱ្យបទពិសោធន៍អតិថិជនមានភាពប្រសើរ ឡើង។ ដូច្នេះហើយ អេ អឹម ខេ បានបង្កើតសូចនាករសម្បត្តិកម្ម៖ បទពិសោធន៍ និងភាពពេញចិត្តរបស់អតិថិជន (CX) ដើម្បីវាស់វែង ពីភាពជោគជ័យនៃយុទ្ធសាស្ត្រនៅតាមអាជីវកម្មនីមួយៗរបស់ អេ អឹម ខេ។ បន្ថែមពីនេះ អេ អឹម ខេ បានបន្តធ្វើការសិក្សាស្រាវជ្រាវ ទីផ្សារ និងប្រើប្រាស់ទិន្នន័យផ្សេងទៀតក្នុងស្ថាប័នដើម្បីភ្ជាប់ឱ្យបាន ទូរការវិវឌ្ឍរបស់ទីផ្សារ និងតម្រូវការអតិថិជន។ ទិន្នន័យទាំងនេះត្រូវ បានប្រើប្រាស់ក្នុងការអភិវឌ្ឍផលិតផលថ្មីៗ សំរាប់រៀបចំយុទ្ធសាស្ត្រ ទីផ្សារ យុទ្ធសាស្ត្រលក់ កិច្ចការសង្គម និងកិច្ចការពារបរិស្ថាន ជាដើម។ តាមរយៈការសិក្សាទាំងអស់នេះ អេ អឹម ខេ ធានាក្នុងការ បន្តចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវផលិតផល សមស្របទៅដល់អតិថិជនគ្រប់ស្រទាប់នៅក្នុងប្រទេសកម្ពុជាដោយ ផ្អែកតាមតម្រូវការ និងតម្លៃរបស់ពួកគេ។



លទ្ធផលលើ តម្លាភាព និងកិច្ចការពារអតិថិជន

ចុងឆ្នាំ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួល ប័ណ្ណសរសើរស្តីពីកិច្ចការពារអតិថិជន ពីស្ថាពរខេមបេឡា (Smart Campaign) ដែលប័ណ្ណសរសើរនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំ២០២៣ អេ អឹម ខេ នៅតែទទួលបានប័ណ្ណសរសើរនេះទៀតផងដែរ។ អេ អឹម ខេ អនុវត្តគោលការណ៍នេះក្នុងគោលបំណងការពារអតិថិជន ក៏ដូចជាបម្រើពួកគាត់ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។ នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ បានធ្វើការតាមដាន និងសិក្សា ស្រាវជ្រាវលើគម្រោងផ្សេងៗ ដើម្បីធានាឱ្យបានថាអតិថិជន អេ អឹម ខេ គ្រប់រូបទទួលបានការបម្រើសេវាកម្មដូចគ្នា និងស្មើភាពគ្នា។ ជាង នេះទៅទៀត ចាប់តាំងពីឆ្នាំ២០២១ អេ អឹម ខេ បានចូលរួមក្នុងកម្មវិធី មួយដែលមានឈ្មោះថា សន្ទស្សន៍មីក្រូហិរញ្ញវត្ថុ (Microfinance Index) ដែលជាកម្មវិធីថ្នាក់ពិភពលោក និងថ្នាក់តំបន់ កម្មវិធីនេះ គ្រប់គ្រងដោយក្រុមហ៊ុនឯករាជ្យមួយឈ្មោះថា 60 Decibels។ កម្មវិធីនេះធ្វើការវាស់វែងអំពីកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការ ការពារអតិថិជន ព្រមទាំងសូចនាករសំខាន់ៗមួយចំនួនផ្សេងទៀត។





លទ្ធផលលើទំនួលខុសត្រូវចំពោះបុគ្គលិក

ការជ្រើសរើស និងថែរក្សាឱ្យបាននូវបុគ្គលិកល្អដើម្បីបម្រើការងារក្នុងស្ថាប័នពិតជាមានសារៈសំខាន់ណាស់ ហើយនេះជាការងារអាទិតាពរបស់ អេ អឹម ខេ ព្រោះថាបុគ្គលិកគឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់ អេ អឹម ខេ។ ចាប់តាំងពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ អេ អឹម ខេ បានទទួលបាននូវនិយោជកឆ្នើមប្រចាំប្រទេសកម្ពុជាដែលទទួលស្គាល់អំពីការវិនិយោគ និងការយកចិត្តទុកដាក់ចំពោះបុគ្គលិក។ អេ អឹម ខេ ចាត់ទុកការពេញចិត្តរបស់បុគ្គលិកលើបរិយាកាសការងារ គោលនយោបាយធនធានមនុស្ស ការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ការអភិវឌ្ឍអាជីពរបស់បុគ្គលិក និងមូលហេតុដែលអាចទំនាំឱ្យបុគ្គលិកលាឈប់ពី អេ អឹម ខេ ថាជារឿងសំខាន់បំផុតដែលត្រូវតាមដាន និងកែលម្អជាប្រចាំ។ នាយកដ្ឋានធនធានមនុស្សរួមជាមួយនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ បានសហការគ្នាដើម្បីសិក្សាអំពីវិធីសាស្ត្រធ្វើយ៉ាងណាឱ្យបុគ្គលិកមានការពេញចិត្តខ្ពស់ចំពោះ អេ អឹម ខេ។ ដូច្នេះហើយបានជារបាយការណ៍នៃការចាកចេញរបស់បុគ្គលិក និងរបាយការណ៍ស្តីពីការពេញចិត្តរបស់បុគ្គលិកត្រូវបានធ្វើឡើងជាប្រចាំជារៀងរាល់ឆ្នាំ។ តួយ៉ាង នៅឆ្នាំ២០២៤ បានបង្ហាញឱ្យឃើញថា ពិន្ទុជាមធ្យមនៃការពេញចិត្តរបស់បុគ្គលិកមកលើ អេ អឹម ខេ គឺ ៤ លើពិន្ទុសរុប ៥ ហើយតួលេខនេះដែររាបប្រហាក់ប្រហែលទៅនឹងកម្រិតពិន្ទុកាលពីឆ្នាំមុនៗ។ នេះបញ្ជាក់ថាបុគ្គលិកជាទូទៅ គឺមានភាពពេញចិត្តខ្លាំងចំពោះ អេ អឹម ខេ។

លទ្ធផលលើកិច្ចការពារបរិស្ថាន

ក្នុងឆ្នាំ២០២៤ គណៈកម្មការកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG Committee) បានដាក់ឱ្យអនុវត្តជាលើកដំបូងនូវគោលនយោបាយកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG Policy) និង ឧបករណ៍សម្រាប់វិភាគកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (Assessment Tool)។ គោលនយោបាយថ្មីនេះបង្កើតគោលការណ៍ និងតម្រូវការក្នុងគោលបំណងធានាថាប្រតិបត្តិការរបស់ អេ អឹម ខេ ផ្តល់អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធទៅពេលដោះស្រាយបញ្ហាប្រឈមនៃវិនិច្ឆ័យភាពសង្គម និងបរិស្ថាន។ ឧបករណ៍សម្រាប់វិភាគកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (Assessment Tool) បែងចែកហានិភ័យជាបីកម្រិត៖ ទាប មធ្យម និងខ្ពស់។ គម្រោងដែលមានហានិភ័យទាប ឬកម្រិតដំណើរការដោយគ្មានការត្រួតពិនិត្យបន្ថែម ឬផែនការកាត់បន្ថយហានិភ័យ។ គម្រោងឬកម្មវិធីដែលមានហានិភ័យកម្រិតមធ្យមត្រូវដាក់ជូនទៅក្រុមការងាររាយការណ៍ផ្នែកពាក់ព័ន្ធដើម្បីអនុម័ត អមដោយផែនការកាត់បន្ថយហានិភ័យដែលត្រូវបានបង្កើតដោយការសហការគ្នាដោយអតិថិជន និងនាយកដ្ឋានអាជីវកម្ម ជាមួយនឹងរបាយការណ៍ប្រចាំខែជូនទៅកាន់គណៈកម្មាធិការ ESG។ គម្រោង ឬកម្មវិធីដែលមានហានិភ័យខ្ពស់ត្រូវបានពិនិត្យ និងអនុម័តដោយគណៈកម្មាធិការ ESG ជាមួយនឹងផែនការកាត់បន្ថយហានិភ័យយ៉ាងលម្អិតដែលរៀបចំជាមួយនាយកដ្ឋានអាជីវកម្មហើយដាក់បញ្ចូលក្នុងគម្រោង ឬឯកសារកម្លាំង។ ក្របខ័ណ្ឌលម្អិតនេះពង្រឹងការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ចំពោះវិនិច្ឆ័យភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។



ជំហានការពារបរិស្ថាន

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតផលវិជ្ជមានសម្រាប់អតិថិជន និងសហគមន៍របស់យើង អេ អឹម ខេ វិភាគយ៉ាងសកម្មនូវហានិភ័យ អាកាសធាតុ និងកាបូនឌីអុកស៊ីត ហើយនឹងបន្តធ្វើការកាត់បន្ថយផលប៉ះពាល់ផ្ទាល់ជាអវិជ្ជមានដែលមានឥទ្ធិពលលើបរិស្ថាន។

ការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ក្នុងការផ្តល់ផលវិជ្ជមានដល់បរិស្ថានមានទាំងវិធីសាស្ត្រខាងក្នុង និងខាងក្រៅ។ ផ្នែកខាងក្រៅ ក្នុងឆ្នាំ២០២៣ អេ អឹម ខេ បានដាក់ដំណើរការផលិតផលកម្ចីបែករូបសំណាកដែលផ្តល់ប្រាក់កម្ចីតម្លៃទាប ដើម្បីគាំទ្រថាមពលព្រះអាទិត្យ ជីវគន្លុះ រថយន្តអេឡិចត្រូនិក និងគំនិត ផ្តួចផ្តើមកសិកម្មសម្របនូវទៅនឹងអាកាសធាតុ។ ផ្នែកខាងក្នុង អេ អឹម ខេ បានចាត់វិធានការស្ម័គ្រចិត្ត និងវិធានការកែលម្អសំខាន់ៗ ដើម្បីកាត់បន្ថយ ការប្រើប្រាស់ថាមពល ក្រដាស ធនធានទឹក និងកាត់បន្ថយការកាត់សំណល់។

កម្ចីបែក និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ

នៅឆ្នាំ២០២៣ អេ អឹម ខេ បានចាប់ផ្តើមផ្តល់ប្រាក់កម្ចីបែកដល់ប្រាក់កម្ចីបែកដែលផ្តល់នូវការចំណាយទាបក្នុងការទទួលបានហិរញ្ញវត្ថុដល់អតិថិជន ដើម្បីឱ្យ ពួកគេអាចកាត់បន្ថយកាបូនឌីអុកស៊ីត និងកាត់បន្ថយការចំណាយលើថាមពល។ ការវិនិយោគលើកម្ចីបែកត្រូវបានផ្តោតលើសកម្មភាពសំខាន់ៗ មួយចំនួនខាងក្រោម៖

ការបង្កើតថាមពលពន្លឺព្រះអាទិត្យ



ការបង្កើតថាមពលពន្លឺព្រះអាទិត្យរួមមាន ការផ្តល់ហិរញ្ញប្បទាន រយៈពេលវែង និងការផ្តល់ហិរញ្ញប្បទានសម្រាប់មូលធនបង្វិលដល់ អតិថិជនដើម្បីទិញ ដំឡើង និងដំណើរការថាមពលពន្លឺព្រះអាទិត្យ។ ការផ្តល់ហិរញ្ញប្បទាននេះរួមមាន ប្រាក់កម្ចីដល់កសិដ្ឋាន និងអាជីវកម្ម ថាមពលពន្លឺព្រះអាទិត្យដែលចែកចាយថាមពលនេះទៅដល់សហគមន៍ ក៏ដូចជាផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំដោយប្រើថាមពលពន្លឺ ព្រះអាទិត្យ ការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មដែលប្រើថាមពលខ្លាំង ដើម្បីប្រតិបត្តិការ ហើយកំពុងស្វែងរកការកាត់បន្ថយការបំពាយឧស្ម័ន និងកាត់បន្ថយលើចំណាយប្រតិបត្តិការតាមរយៈការប្រើថាមពល ពន្លឺព្រះអាទិត្យ ដូចជា រោងចក្រផលិតទឹកកក រោងចក្រផលិតទឹក ស្អាត និងអាជីវកម្មខ្នាតតូច និងមធ្យមផ្សេងទៀត និងការផ្តល់សេវា ហិរញ្ញប្បទានបន្ទះស្រូបពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ក្នុង គ្រួសារនីមួយៗ។

កម្ចីលើការបង្កើតថាមពលពន្លឺព្រះអាទិត្យគឺជាធាតុដ៏សំខាន់នៃការ ប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ក្នុងការគាំទ្រអតិថិជនក្នុងការកាត់បន្ថយ កាបូនឌីអុកស៊ីត ពង្រឹងនិរន្តរភាពអាជីវកម្មរបស់ពួកគេ និងអភិវឌ្ឍ វិស័យថាមពលបៃតងនៅកម្ពុជា។

ការដំឡើង និងការជួញដូរ ថាមពលពន្លឺព្រះអាទិត្យ



ការដំឡើង និងការជួញដូរថាមពលពន្លឺព្រះអាទិត្យរួមមាន ការផ្តល់ ហិរញ្ញប្បទានសម្រាប់មូលធនបង្វិលដល់សហគ្រាសខ្នាតតូច និង មធ្យមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលបៃតងដែលរួមបញ្ចូលទាំង អាជីវកម្មដែលលក់ និង/ឬ ដំឡើងបន្ទះសូឡា បង្កើត និងគាំទ្រគម្រោង សូឡា។ កម្ចីរបស់ អេ អឹម ខេ សម្រាប់ការដំឡើង និងជួញដូរ ថាមពលពន្លឺព្រះអាទិត្យគាំទ្រអតិថិជនរបស់យើងដើម្បីអភិវឌ្ឍវិស័យ ថាមពលបៃតងនៅកម្ពុជា និងបង្កើត និងជំរុញគម្រោងថាមពលពន្លឺ ព្រះអាទិត្យថ្មីៗ។

ការដំឡើង និងការជួញដូរជីវថាមពល



ការដំឡើង និងការជួញដូរជីវថាមពលរួមមានការផ្តល់ហិរញ្ញប្បទាន សម្រាប់មូលធនបង្វិលដល់សហគ្រាសខ្នាតតូច និងមធ្យមដែល ជំនាញក្នុងការរចនា ផលិត និងដំឡើងរោងចក្រជីវថាមពល។ រោងចក្រទាំងនេះត្រូវបានបង្កើតឡើងនៅលើទីតាំងនៃកសិដ្ឋាន ចិញ្ចឹមសត្វ ដែលបំប្លែងកាកសំណល់ពីសត្វទៅជាថាមពល ដែល កាត់បន្ថយការចំណាយលើថាមពលរបស់កសិករ និងប្រតិបត្តិការ អាជីវកម្ម។ កម្ចីទិញ និងដំឡើងជីវថាមពល គឺជាផ្នែកមួយនៃការ ប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ក្នុងការគាំទ្រនិរន្តរភាពនៃវិស័យកសិកម្ម នៅកម្ពុជា។

តារាងខាងក្រោមបង្ហាញពីការបញ្ចេញកាបូនដែលបានកាត់បន្ថយពីផលិតផលហិរញ្ញវត្ថុបែកឯកសាររបស់ អេ អឹម ខេ ចាប់តាំងពីឆ្នាំ២០២៣។

ការបំបាត់បន្ថយ CO₂ ត្រូវបានកាត់បន្ថយដោយកម្មវិធី អេ អឹម ខេ

ការបំបាត់បន្ថយ	២០២៣	២០២៤	ទិន្នន័យគុណភាព ពិន្ទុដែលមានទម្ងន់
ការបង្កើតថាមពលពន្លឺព្រះអាទិត្យ	៦៦៧.៥០១	៤៧៤.៧៧៤	២,៤៦
ការដំឡើង និងជួញដូរថាមពលពន្លឺព្រះអាទិត្យ	៣២២.៦៦៣	៨២.៤២០	២,០៧
ការដំឡើង និងការជួញដូរជីវថាមពល	៥៦៨.៧៤៣	៥១៩.៧០៦	៣,០១
រថយន្តអគ្គិសនី		១.៦៩៤	២,៣០

ការគណនាការកាត់បន្ថយការបំបាត់បន្ថយសម្រាប់ការបង្កើតថាមពលពន្លឺព្រះអាទិត្យតំណាងឱ្យគុណភាពនៃថាមពលពិតប្រាកដដែលបង្កើតចេញពីថាមពលពន្លឺព្រះអាទិត្យដែលត្រូវបានដំឡើងនៅកន្លែងដែលសមស្រប ឬផ្នែកលើវិធីសាស្ត្រគណនាស្តង់ដារដោយអនុលោមទៅតាមវិធី

សាស្ត្ររបស់សម្ព័ន្ធស្ថាប័នហិរញ្ញវត្ថុសកល Partnership for Carbon Accounting Financials (PCAF) សម្រាប់ការផ្តល់ហិរញ្ញប្បទានដែលកាត់បន្ថយបំបាត់បន្ថយ។

ការប្រើប្រាស់ថាមពល និងការបំបាត់បន្ថយផ្ទះកញ្ចក់

ការប្រើប្រាស់ថាមពលនៅគ្រប់ទីតាំងទាំងអស់របស់ អេ អឹម ខេ ផ្អែកចម្បងលើការទិញអគ្គិសនី ប្រេងសាំង និងប្រេងម៉ាស៊ូត។ រាជាណាចក្រកម្ពុជានៃប្រតិបត្តិការងារស្រួល និងមានប្រសិទ្ធភាព អេ អឹម ខេ ដំណើរការដោយមានម៉ូតូ និងយានជំនិះផ្ទាល់ខ្លួន ហើយថែមទាំងធ្វើការបង់ប្រាក់ដោយផ្ទាល់ដល់បុគ្គលិកសម្រាប់ការធ្វើដំណើររបស់ពួកគេ ដោយផ្អែកលើចម្ងាយធ្វើដំណើររបស់ពួកគេ។

នៅឆ្នាំ២០២៤ អេ អឹម ខេ បានចាប់ផ្តើមយុទ្ធនាការ និងការប្រកួតប្រជែងប្រសិទ្ធភាពថាមពលផ្នែកខាងក្នុង ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្រាស់ថាមពលទូទាំងសាខា និងការិយាល័យទាំងអស់។ ជាលទ្ធផលជាង ៣៩% នៃសាខាបានកាត់បន្ថយការប្រើប្រាស់អគ្គិសនីបានរហូតដល់ ២៩% តាមរយៈការផ្លាស់ប្តូរឥរិយាបថដ៏សាមញ្ញ ការបង្កើនការយល់ដឹង និងការអប់រំ រួមជាមួយនឹងការចូលរួមអនុវត្តពីបុគ្គលិក។

សកម្មភាពប្រើប្រាស់ថាមពល		ជាងកកា		
	ឯកតា	២០២២	២០២៣	២០២៤
ការប្រើប្រាស់ថាមពលដោយផ្ទាល់				
សាំង	លីត្រ	១៣០.៧០៦	១១៨.៤០៩	៨១.៥១៣
សាំង - ម៉ូតូ	លីត្រ	៨៤.៦៧០	៦៩.២១៥	៦៣.៨៥០
ម៉ាស៊ូត - ម៉ាស៊ីនភ្លើង	លីត្រ	៦.៥៥៣	៨.១៤១	១០.៣៦២
ការប្រើប្រាស់ថាមពលដែលបានទិញ				
ការប្រើប្រាស់អគ្គិសនី - មិនកើតឡើងវិញ	គីឡូវ៉ាត់ម៉ោង	២.៣២២.៨០៣	២.៥៩៦.៦៦០	២.៦៦០.៨២៥
ការប្រើប្រាស់ទឹក	ម៉ែតគីប	៤៤.៥៩៦	៤៤.៣៨៧	៤៨.២៨១
ការប្រើប្រាស់ថាមពលដោយប្រយោល				
ចរន្តអគ្គិសនី	គីឡូវ៉ាត់ម៉ោង	៥៧.៤៧៧	៦៦.៧៥៨	៨៥.៩៣១
ការធ្វើដំណើរដើម្បីបំពេញការងារ - ដោយម៉ូតូ	គីឡូម៉ែត្រ	១៧.៧១៥.៤៨២	១៨.២៤៧.៩៩២	២០.១៣៨.៧៩១
ការធ្វើដំណើរដើម្បីបំពេញការងារ - ដោយរថយន្ត	គីឡូម៉ែត្រ	៨៧.៧៨១	១១៤.១៩៣	៥២.៨៤២
ការធ្វើដំណើរដើម្បីបំពេញការងារ - តាមក្រុមហ៊ុនអាកាសចរណ៍	គីឡូម៉ែត្រ	១១.៣៤៨	១៩២.៣៧១	១៧២.៣៩៦
ការធ្វើដំណើរពីផ្ទះមកកន្លែងធ្វើការ	គីឡូម៉ែត្រ	១៦.៧០១.២៥៤	១៧.៤៦៨.៤១៧	១៧.៤៤៦.៦២០

ការបំភាយឧស្ម័នផ្ទះកញ្ចក់

តាំងពីឆ្នាំ២០២៣ អេ អឹម ខេ បានធ្វើបញ្ជីសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ដែលត្រូវបានចាត់ថ្នាក់ ឆ្ពោះទៅរកក្របខ័ណ្ឌនៃខ្សែសង្វាក់តម្លៃសាធារណៈឧស្ម័នផ្ទះកញ្ចក់។ ការចាត់ថ្នាក់ត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

ចំណាត់ថ្នាក់	និយមន័យ
វិសាលភាព ១	ការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយផ្ទាល់ ដែលកើតឡើងពីប្រភពដែលជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយអង្គភាពមួយ។
វិសាលភាព ២	ការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយប្រយោល ពីការបង្កើតអគ្គិសនីដែលបានទិញ ឬទទួលបាន ចំហាយទឹក កំដៅ ឬ ត្រជាក់ដែលប្រើប្រាស់ដោយអង្គភាពមួយ។ អគ្គិសនីដែលបានទិញ និងទទួលបាន គឺជាអគ្គិសនីដែលត្រូវបានទិញ ឬនាំយកមកក្នុងព្រំដែនរបស់អង្គភាព។ វិសាលភាព ២ ការបំភាយឧស្ម័នកើតឡើងនៅកន្លែងដែលអគ្គិសនីត្រូវបានបង្កើត។

វិសាលភាព ៣	ការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយប្រយោល (មិនរាប់បញ្ចូលក្នុងវិសាលភាពទី ២) ដែលកើតឡើងនៅក្នុងខ្សែសង្វាក់តម្លៃនៃអង្គភាពមួយ រួមមានទាំងការបំភាយឧស្ម័ននៃចរន្តទឹក និងចំណុចខាងក្រោម។ ក្របខ័ណ្ឌខ្សែសង្វាក់តម្លៃសាធារណៈ គម្រោងផ្ទះកញ្ចក់ ទាំង ១៥ ប្រភេទ ដែលក្នុងនោះ អេ អឹម ខេ បានអនុវត្តការគណនាសម្រាប់ប្រភេទទី ៣ – សកម្មភាពទាក់ទងនឹងឥន្ធនៈ និងថាមពល មិនរាប់បញ្ចូលក្នុងវិសាលភាពទី ១ ឬ ទី ២ ប្រភេទទី ៦ – ការធ្វើដំណើរ អាជីវកម្ម ប្រភេទទី ៧ – ប្រភេទការធ្វើដំណើររបស់បុគ្គលិកក្នុងឆ្នាំ ២០២៤។
-------------------	--

ការបញ្ចេញឧស្ម័ន CO ₂ e			
ការបញ្ចេញឧស្ម័ន	២០២២	២០២៣	២០២៤
វិសាលភាពទី ១ ការបញ្ចេញឧស្ម័ន			
សាំង (CO ₂ e)	៣១៧.៧៤៤	២៨៧.៨៥១	១៨៦.៤១៤
ម៉ាស៊ីន - ម៉ូតូ (CO ₂ e)	២៣២.៤៨៧	១៩០.០៥១	១៦៤.៨៨៤
ម៉ាស៊ីន - ម៉ាស៊ីនភ្លើង (CO ₂ e)	១៧.៧៨៤	២២.០៩៤	២៦.៤២៩
វិសាលភាពទី ១ ការបញ្ចេញឧស្ម័នសរុប	៥៦៨.០១៥	៤៩៩.៩៩៦	៣៧៧.៧២៧
វិសាលភាពទី ២ ការបញ្ចេញឧស្ម័ន			
ការប្រើប្រាស់អគ្គិសនី - មិនកើតឡើងវិញ	១.៣៦៥.៣៥៧	១.៥២៦.៣៣២	១.៦១៦.៧០៣
ការប្រើប្រាស់ទឹក	១៨.៥១៦	១៨.៤៣០	២០.០៤៧
វិសាលភាពទី ២ ការបញ្ចេញឧស្ម័នសរុប	១.៣៨៣.៨៧៣	១.៥៤៤.៧៦២	១.៦៣៦.៧៥០
វិសាលភាពទី ៣ ការបញ្ចេញឧស្ម័ន			
ចរន្តអគ្គិសនី	៣៣.៧៨៥	៣៩.២៤១	៥២.២១១
ការធ្វើដំណើរដើម្បីបំពេញការងារ - ដោយម៉ូតូ	១.៤៧១.៤៤៨	១.៥១៥.៦៧៨	១.៦៧២.៧២៨
ការធ្វើដំណើរដើម្បីបំពេញការងារ - ដោយរថយន្ត	៣១.៨៧៣	៤១.៤៦៣	១០.១០២
ការធ្វើដំណើរដើម្បីបំពេញការងារ - តាមក្រុមហ៊ុនអាកាសចរណ៍	៩៣៤	១២.៩០៩	១៩.៤៤៩
ការធ្វើដំណើរពីផ្ទះមកកន្លែងធ្វើការ	១.៤៨២.០៧២	១.៥៤២.៣២៥	១.៥៣៤.១៩៤
វិសាលភាពទី ៣ ការបញ្ចេញឧស្ម័នសរុប	៣.០២០.១១២	៣.១៥១.៦១៩	៣.២៨៨.៦៨៤
ការបញ្ចេញឧស្ម័នសរុប	៤.៥៧២.០០០	៥.១៩៦.៣៧៧	៥.៣០៣.១៦១

ចំណាំ៖ ការបញ្ចេញឧស្ម័នដែលបង្ហាញគឺជា CO₂e ដែលរួមបញ្ចូលទាំង CO₂e, CH₄ និង N₂O។ ការប្រៀបធៀបនៃការបញ្ចេញឧស្ម័នវិសាលភាពទី១ ត្រូវបានកែប្រែឡើងវិញដើម្បីឆ្លុះបញ្ចាំងពីព័ត៌មានថ្មីដែលទាក់ទងនឹងការគណនានៃការបញ្ចេញឧស្ម័ន CH₄ និង N₂O។ ការប្រៀបធៀបនៃការបញ្ចេញឧស្ម័នវិសាលភាពទី២ នៃការទិញទឹកត្រូវបានកែប្រែឡើងវិញដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណដែលត្រឹមត្រូវបំផុត។

ធនធានទឹក

១០០% នៃទឹកដែល AMK ប្រើប្រាស់គឺមកពីភាគីទីបី ដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ មិនមានប្រភពទឹកផ្សេងទៀតដូចជាការប្រើប្រាស់ទឹកក្រោមដីនោះទេ។ ទឹកសំណល់ដែលប្រើរួចនឹងត្រូវបញ្ចេញទៅប្រព័ន្ធលូ។ ប្រព័ន្ធប្រមូលទឹកសំណល់ទៅកាន់រោងចក្រប្រព្រឹត្តិកម្មទឹកស្អុយដើម្បីកែច្នៃ។ ជាលទ្ធផល ប្រតិបត្តិការមិនបង្កការបំពុលដល់ផ្ទៃទឹកផ្សេងទៀតឡើយ។

ធនធានទឹក			
	២០២២	២០២៣	២០២៤
ការប្រើប្រាស់ទឹក (លាន លីត្រ)	៤៥	៤៤	៤៨
ការប្រើប្រាស់ទឹកសម្រាប់មនុស្សម្នាក់ (ដប់ពាន់លីត្រ)	១,២៥	១,២២	១,៣៣

ករណីសិក្សាកម្ចីបែករបស់ អេ អឹម ខេ

ការប្រើប្រាស់ថាមពលព្រះអាទិត្យដើម្បីបង្កើនប្រសិទ្ធភាពរបស់រោងចក្រទឹកកក

លោក សេង សារ៉េន ជាសហគ្រិនដែលមានឆន្ទៈមុតមាំ និងមានបទពិសោធន៍ជាងពីរទសវត្សរ៍ក្នុងការផលិតទឹកកក ដែលដំណើរការអាជីវកម្មរបស់គាត់នៅ អ្នកលឿង ដែលជាទីប្រជុំជនពាណិជ្ជកម្មដ៏មមាញឹកមួយក្នុងស្រុកពាមរក់ ខេត្តព្រៃវែង។ ជាង ២០ឆ្នាំមកនេះ គាត់ជាអ្នកផ្គត់ផ្គង់ទឹកកកដ៏សំខាន់ដល់អាជីវកម្មក្នុងស្រុក ភោជនីយដ្ឋាន និងការប្រើប្រាស់ក្នុងគ្រួសារនៅក្នុងសហគមន៍របស់គាត់។ ដោយសារការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា លោក សេង សារ៉េន បានចាប់យកវិធីសាស្ត្រថ្មី និងពង្រីកអាជីវកម្មរបស់គាត់ ដោយគាត់បានផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលដែលដំណើរការដោយម៉ាស៊ីន មកប្រើប្រាស់អគ្គិសនី នៅពេលដែលបណ្តាញអគ្គិសនីត្រូវបានដាក់ឱ្យដំណើរការ។ បន្ទាប់មកនៅក្នុងឆ្នាំ២០២៤ ដោយមានការគាំទ្រពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គាត់បានផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធសូឡាក្នុងផលិតកម្មទឹកកក។ តាមរយៈការគាំទ្ររបស់ អេ អឹម ខេ ដោយការផ្តល់កម្ចីបែក ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះបានជួយសន្សំសំចៃថ្លៃដើមយ៉ាងច្រើន និងបង្ហាញពីលទ្ធភាពនៃដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅតាមជនបទក្នុងប្រទេសកម្ពុជា។

ដោយទទួលស្គាល់ពីអត្ថប្រយោជន៍ដ៏មានសក្តានុពលនៃថាមពលព្រះអាទិត្យ រួមជាមួយនឹងការណែនាំផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពី អេ អឹម ខេ លោក សេង សារ៉េន បានសម្រេចចិត្តស្នើសុំប្រាក់កម្ចីដើម្បីវិនិយោគលើប្រព័ន្ធថាមពលដើរដោយពន្លឺព្រះអាទិត្យ។ គាត់បានប្រើប្រាស់ប្រាក់កម្ចីដើម្បី ដំឡើងប្រព័ន្ធថាមពល ដោយផ្លាស់ប្តូរដំណើរការផលិតទឹកកករបស់គាត់ប្រកបដោយប្រសិទ្ធភាព និងបង្កើតថាមពលស្អាតដើម្បីគាំទ្រអាជីវកម្មរបស់គាត់នៅពាក់កណ្តាលឆ្នាំ២០២៤។ អេ អឹម ខេ បានផ្តល់ប្រាក់កម្ចីគ្មានទ្រព្យបញ្ចាំប្រមាណជាង ១០ ម៉ឺនដុល្លារអាមេរិកសម្រាប់ការដំឡើងប្រព័ន្ធថាមពលដើរដោយពន្លឺព្រះអាទិត្យនេះ។

ក្នុងរយៈពេលជាងប្រាំមួយខែមកនេះ ដោយមានការគាំទ្រពី អេ អឹម ខេ គាត់បានបញ្ចូលប្រព័ន្ធថាមពលដើរដោយពន្លឺព្រះអាទិត្យទាំងស្រុងទៅក្នុងប្រតិបត្តិការនៃអាជីវកម្មរបស់គាត់។ ការផ្លាស់ប្តូរនេះធ្វើឱ្យមានការថយចុះគួរឱ្យកត់សម្គាល់លើថ្លៃចំណាយលើថាមពលអគ្គិសនីដែលមានទំហំទឹកប្រាក់ ប្រមាណពី ៥.០០០ ទៅ ៦.០០០ ដុល្លារអាមេរិកក្នុងមួយខែ។ ការសន្សំដ៏សន្ធឹកសន្ធាប់នេះ មិនត្រឹមតែបង្កើនប្រាក់ចំណេញអាជីវកម្ម និងពង្រឹងការប្រកួតប្រជែងរបស់គាត់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការបំពាយឧស្ម័នផ្ទះកញ្ចក់លើសពី ៣០០.០០០ គីឡូក្រាមនៃ ឧស្ម័នកាបូនិច (CO₂) ក្នុងមួយឆ្នាំទៀតផង។

ភាពជោគជ័យរបស់លោកសារ៉េន បានរំលេចពីសក្តានុពលនៃការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាព សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដោយផ្តល់នូវមធ្យោបាយជាក់ស្តែង និងសន្សំសំចៃសម្រាប់អាជីវកម្មនៅតំបន់ទីជនបទ ដើម្បីកាត់បន្ថយចំណាយ និងលើកកម្ពស់នៅក្នុងប្រតិបត្តិការនៃផលិតកម្មប្រកបដោយនិរន្តរភាព។ ភាពជោគជ័យនេះ ក៏បង្ហាញពីតួនាទីដ៏សំខាន់របស់ស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការវិនិយោគលើបច្ចេកវិទ្យាប្រកបដោយនិរន្តរភាពដែលជំរុញនូវកំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានភាពងាយស្រួល និងបត់បែន។

ការផ្លាស់ប្តូរមកប្រើថាមពលព្រះអាទិត្យរបស់លោក សារ៉េន ជាឧទាហរណ៍នៃការផ្លាស់ប្តូរជាវិជ្ជមានលើការប្រកបអាជីវកម្មដោយនិរន្តរភាព សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ ភាពជោគជ័យរបស់គាត់ ក៏បង្ហាញពីសក្តានុពលសម្រាប់អាជីវកម្មក្នុងការសម្រេចបានទាំងផលប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការវិនិយោគប្រកបដោយយុទ្ធសាស្ត្រ និងភាពវ័យឆ្លាត។ អេ អឹម ខេ មានមោទនភាពដែលបានគាំទ្រគាត់ក្នុងការសម្រេចនូវចក្ខុវិស័យរបស់គាត់ និងរួមចំណែកប្រកបដោយនិរន្តរភាព សម្រាប់ប្រទេសកម្ពុជានាពេលអនាគត។



ចំណាយលើថាមពលអគ្គិសនីមានទំហំទឹកប្រាក់
៥.០០០ ទៅ ៦.០០០
ដុល្លារអាមេរិកក្នុងមួយខែ



កាត់បន្ថយការបំពាយឧស្ម័នផ្ទះកញ្ចក់
លើសពី **៣០០.០០០ គីឡូក្រាម**
នៃឧស្ម័នកាបូនិច (CO₂) ក្នុងមួយឆ្នាំ

សកម្មភាពសង្គម

អេ អឹម ខេ បានខិតខំដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាព គ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម មិនត្រឹមតែដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ ពួកគេប៉ុណ្ណោះទេ តែយើងក៏បានយកចិត្តទុកដាក់ទៅលើទំនួលខុសត្រូវសង្គមផងដែរ។ ក្នុងឆ្នាំ២០២៤ អេ អឹម ខេ បានចូលរួមចំណែកក្នុងសកម្មភាពសង្គមជាច្រើនដោយចូលរួមជាសាច់ប្រាក់ ក៏ដូចជាជំនួយ ផ្សេងៗលើវិស័យផ្សេងៗគ្នា។



SCHOOL SUPPORT

អេ អឹម ខេ រួមជាមួយបុគ្គលិក និងអ្នកស្ម័គ្រចិត្តជាង ៤០ នាក់ មានកិត្តិយសក្នុងការជួយលើកកម្ពស់ សាលាបឋមសិក្សាអណ្ណាងតាមែង ក្នុងខេត្តកំពង់ធំ រួមមាន សម្ភារៈសិក្សា សម្ភារៈកីឡា ការរៀបចំ ដើមឈើ ឯកសណ្ឋានដល់សិស្សានុសិស្សជាង ៧០ នាក់រួមជាមួយនឹងការធ្វើបទបង្ហាញលើសុខភាព មាត់ធ្មេញពីមន្ទីរពេទ្យរំចង់ ហើយសិស្សានុសិស្ស ទាំងអស់បានទទួលទានអាហារថ្ងៃត្រង់ដ៏ល្អឬ ឆ្ងាញ់ដោយ Benly Cooking។



យុទ្ធនាការបរិច្ចាគឈាម

បុគ្គលិក និងដៃគូរបស់ អេ អឹម ខេ បានរួមគ្នាបរិច្ចាគឈាម ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលខ្វះខាត ដោយមានអ្នកចូលរួមជាង ១១០នាក់ បរិច្ចាគជាង ៣៥.០០០មីលីលីត្រ រួមទាំងបុគ្គលិក អេ អឹម ខេ ចំនួន ៨០នាក់។



យុទ្ធនាការបែងចែកសេវា



អេ អឹម ខេ បានដំណើរការយុទ្ធនាការបែងចែកសេវា ជូនមន្ទីរពេទ្យគន្ធបុប្ផា «បរិច្ចាគដើម្បីស្នាមញញឹមកុមារ កម្ពុជា» អេ អឹម ខេ បរិច្ចាគទ្រព្យដងនៃថវិការបស់ សប្បុរសធន។ យើងទទួលបានទឹកចិត្តសប្បុរសធម៌ ពីសាធារណជន និងមានកិត្តិយសនាំយកថវិកា ចំនួន ៥០លានរៀលជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបុគ្គលិក របស់យើងមានឱកាសបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីគាំទ្រប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ក្រៅពីនោះ យើងក៏បានបរិច្ចាគជាទឹកប្រាក់ ១.០០០ដុល្លារ ដើម្បីគាំទ្រការកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺបឋមមាត់ឆែប និងថវិកា ២.០០០.០០០រៀល ជូនអង្គការបណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្ត្រីក្រីក្រ ព្រមទាំងគាំទ្រដល់សកម្មភាពសប្បុរសធម៌ផ្សេងៗ ទៀត ដូចជា មហាស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ និងព្រឹត្តិការណ៍សំខាន់ៗ ផ្សេងៗ។

ការឧបត្ថម្ភកម្មវិធី

កម្មវិធីវិចិត្រភ័ក្តិហិរញ្ញវត្ថុ រដូវកាលទី២



អេ អឹម ខេ បានឧបត្ថម្ភកម្មវិធីវិចិត្រភ័ក្តិហិរញ្ញវត្ថុរដូវកាលទី២ ក្នុងគោលបំណងនាំយកការអប់រំផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។ នេះជាបេសកកម្ម ពិសេសក្នុងការផ្តល់សិទ្ធិអំណាច និងចំណេះដឹងមូលដ្ឋាន ជួយដល់ការសម្រេចចិត្តដល់បុគ្គល គ្រួសារ ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និង មធ្យម និងនិស្សិតសាកលវិទ្យាល័យ។

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍



អេ អឹម ខេ ចូលរួមក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ យើងតែងតែចូលរួមជាសកម្ម និងបង្កើតមាតិកាផ្សេងៗដែលទាក់ទងចំណេះដឹង ផ្នែកហិរញ្ញវត្ថុក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹង សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសហគមន៍ទាំងមូល។





របាយការណ៍បង់ពន្ធ

ឯកតាគិតជាដុល្លារអាមេរិក

ពន្ធលើប្រាក់ចំណូល *

២០២២

២០២៣

២០២៤

៣.៩៥៩.២៨៨

១.៣២៣.២៦៩

១.០៦២.២៩២

ពន្ធលើប្រាក់ខែ

១.០៧៧.៧៥៥

១.១៦២.៥០៤

១.១៤២.០៧០

ពន្ធកាត់ទុក (ការប្រាក់)

២.០៨៣.៤២៦

៣.៧៥០.០៣៥

៣.៣៧១.៦៨៩

ពន្ធកាត់ទុក (ផ្សេងៗ)

៧៨២.៧១៩

៧១៧.៧០៥

៧.២៦២.៣៧

ពន្ធផ្សេងៗ

១៨៩.៦៦៩

៣២៩.៨៩៤

២៨២.០១៤

ពន្ធសរុប

៨.០៩២.៨៥៦

៧.២៨៣.៤០៧

៦.៥៨៤.៣០១

* រួមបញ្ចូលទាំងការបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងការបង់ពន្ធមុនលើប្រាក់ចំណូលប្រចាំខែ

ការគ្រប់គ្រង ហានិភ័យ

យុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មរបស់ អេ អឹម ខេ គឺផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងហានិភ័យ ហេតុដូច្នេះហើយ យើងទទួលស្គាល់ថា ការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាពផ្តល់នូវសារៈសំខាន់ យ៉ាងខ្លាំងចំពោះភាពជោគជ័យលើសកម្មភាពអាជីវកម្ម។

ការគ្រប់គ្រងហានិភ័យ

យុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងហានិភ័យ ហេតុដូច្នេះហើយ អេ អឹម ខេ ទទួលស្គាល់ថា ការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាពផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យលើសកម្មភាពអាជីវកម្មរបស់ខ្លួន។

នៅក្នុងឆ្នាំ២០២៤ អេ អឹម ខេ បានបន្តពង្រឹងវប្បធម៌ និងការយល់ដឹងរបស់បុគ្គលិកទាំងអស់បន្ថែមទៀតស្តីពីក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ ក្នុងស្ថាប័នទាំងមូល តាមរយៈការអនុវត្តយ៉ាងពេញលេញលើក្របខ័ណ្ឌ

នៃការគ្រប់គ្រងហានិភ័យ (ERMF) សម្រាប់គ្រប់មុខងារនៃនាយកដ្ឋានទាំងអស់។ ក្របខ័ណ្ឌនេះ តែងតែត្រូវបានធ្វើការរាយការណ៍ជាប្រចាំ ដើម្បីធានាថាវាទៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បទដ្ឋានគតិយុត្តិបញ្ញាប្រឈមដែល អេ អឹម ខេ ជួបប្រទះ កម្រិតហានិភ័យផ្សេងៗ និងការអនុវត្តដ៏ប្រសើរនានាក្នុងវិស័យទាំងមូល។ ក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុង អេ អឹម ខេ ត្រូវបានប្រកាន់យកវិធីសាស្ត្រចាប់ពីថ្នាក់លើដល់ក្រោម ក្នុងគោលបំណងដើម្បីឱ្យយល់ច្បាស់ និងស៊ីសង្វាក់គ្នាចាប់ពីថ្នាក់គ្រប់គ្រងកំពូលរហូតដល់បុគ្គលិកថ្នាក់ក្រោមទូទាំងស្ថាប័នទាំងមូល។

ក្របខ័ណ្ឌនេះ ត្រូវបានយល់ច្បាស់ និងចាត់ទុកថាជាការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូប ហើយវប្បធម៌នេះត្រូវបានបណ្តុះតាមរយៈរចនាសម្ព័ន្ធអភិបាលហានិភ័យដូចខាងក្រោម៖



¹ BRC: គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល BALCO: គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង បំណុលកម្រិតក្រុមប្រឹក្សាភិបាល AFC: គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុកម្រិតក្រុមប្រឹក្សាភិបាល



តាមរយៈការសហការដោយផ្ទាល់ជាមួយផ្នែកគាំទ្រផ្សេងៗក្នុងស្ថាប័ន ខ្សែការពារទី ១ គឺបុគ្គលិកជួរមុខដែលពួកគាត់មានការទទួលខុសត្រូវ ក្នុងការកំណត់ហានិភ័យ ដើម្បីធ្វើការវាយតម្លៃហានិភ័យនេះទៅតាម អាជីវកម្មរៀងៗខ្លួន។

ក្នុងនាមជាខ្សែការពារទី២ មុខងារប្រតិបត្តិតាម និងហានិភ័យមានតួនាទី បង្កើត ត្រួតពិនិត្យ និងផ្តល់របាយការណ៍ផ្សេងៗទាក់ទងនឹងក្របខ័ណ្ឌ ហានិភ័យ។ បន្ថែមលើនេះទៀត ក្រុមការងារនាយកដ្ឋានហានិភ័យ មានទំនួលខុសត្រូវក្នុងការកំណត់កម្រិតហានិភ័យលើផលប៉ះពាល់ធានា ត្រួតពិនិត្យលើរបាយការណ៍ និងផលប៉ះពាល់ក្នុងធានា ស្ថាប័ន ព្រមទាំង ធានាថាកម្រិតអនុម័ត ឬផលប៉ះពាល់ធានាទាំងនោះស្ថិតក្នុងដែនកំណត់ មួយដែលសមស្របទៅនឹងបរិបទហានិភ័យ និងសក្តានុពលនៃការរីកចម្រើន របស់អាជីវកម្ម អេ អឹម ខេ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជាចុងក្រោយ ក្រុមសមាជិកកម្មវិធីក្នុង គឺជាខ្សែការពារទី ៣ មានតួនាទីជា អ្នកត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាថា នីតិវិធី និងគោលនយោបាយ ទាំងឡាយដែលបានអនុម័តរួច ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

ក្នុងចំណោមហានិភ័យទាំងឡាយដែលបានកំណត់ទូទាំងស្ថាប័ន ហានិភ័យ មួយចំនួន ត្រូវបានស្គាល់ថាជាការកើតឡើងដោយសារការប្រែប្រួល នូវបទបញ្ញត្តិច្បាប់ បទដ្ឋានគតិយុត្ត ក្តីបារម្ភរបស់អ្នកពាក់ព័ន្ធផ្សេងៗ និង ការវិវឌ្ឍ ឬការប្រព្រឹត្តិទៅនៃលក្ខខណ្ឌប្រកួតប្រជែងដែលគ្រឹះស្ថានកំពុង ជួបប្រទះ។ ហានិភ័យទាំងអស់នោះ ទោះជាហានិភ័យដែលមានស្រាប់ ឬ ហានិភ័យដែលកើតមានថ្មីៗក្តី សុទ្ធតែត្រូវបានចាត់ទុកថាជាហានិភ័យ សំខាន់សម្រាប់ អេ អឹម ខេ ។

គណៈកម្មការ គ្រប់គ្រងហានិភ័យ		< កម្រិត ក្រុមប្រឹក្សាភិបាល >		គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល	
កម្រិតថ្នាក់គ្រប់គ្រង					
គណៈកម្មការ ប្រតិបត្តិ	គណៈកម្មការ គ្រប់គ្រងហានិភ័យ	គណៈកម្មការ គ្រប់គ្រងហានិភ័យ ធនាគារ	គណៈកម្មការ គ្រប់គ្រងប្រព័ន្ធ ព័ត៌មានបច្ចេកវិទ្យា	គណៈកម្មការ គ្រប់គ្រងទ្រព្យសកម្ម និងបំណុល	គណៈកម្មការ អភិវឌ្ឍន៍ផលិតផល
▼ • ហានិភ័យលើអាជីវកម្ម និងយុទ្ធសាស្ត្រ • ហានិភ័យលើកេរ្តិ៍ឈ្មោះ	▼ • ហានិភ័យប្រតិបត្តិការ • ច្បាប់ • ការប្រតិបត្តិតាម	▼ • ហានិភ័យធនាគារ • ហានិភ័យលើផលប៉ះពាល់ • ហានិភ័យលើដៃគូអាជីវកម្មនានា	▼ • ហានិភ័យបច្ចេកវិទ្យា • សុវត្ថិភាពព័ត៌មានវិទ្យា • គម្រោងការស្តារមហន្តរាយព័ត៌មានវិទ្យា	▼ • ហានិភ័យសាច់ប្រាក់ងាយស្រួល និងប្រភពទុន • ហានិភ័យអត្រាការប្រាក់ • ហានិភ័យអត្រាប្តូរប្រាក់ • ការគ្រប់គ្រងរចនាសម្ព័ន្ធតារាងតុល្យការ • ការគ្រប់គ្រងមូលធន	▼ • ការអភិវឌ្ឍផលិតផលសេវាកម្មគោលនយោបាយនិងការដំណើរការថ្មី • ការធ្វើឲ្យប្រសើរឡើងនូវផលិតផលសេវាកម្ម និងការដំណើរការដែលមានស្រាប់នៅក្នុងអេ អឹម ខេ • ការអភិវឌ្ឍ និងការធ្វើប្រសើរឡើងនូវគោលនយោបាយនិងស្តង់ដារនីតិវិធី

ស្ថិតនៅក្នុងក្របខ័ណ្ឌដែលសូចនាករ និងគោលនយោបាយត្រូវបានកំណត់ មុខងារសំខាន់របស់គណៈគ្រប់គ្រងហានិភ័យ អេ អឹម ខេ នៅតែបន្ត ប្រកាអនុវត្តវិធីសាស្ត្រនានា ក្នុងការទទួលបានព័ត៌មានឆ្លើយតបត្រឡប់ ពីក្រុមការងារដែលពាក់ព័ន្ធ សម្រាប់បន្តការកែលម្អនូវប្រព័ន្ធ និងនីតិវិធី ដែលមានស្រាប់។ ប្រព័ន្ធនៃការទទួលព័ត៌មានត្រឡប់ទាំងនោះរួមមាន៖

ការពិនិត្យមើលឡើងវិញជាប្រចាំនៃបញ្ជីហានិភ័យរបស់នាយកដ្ឋាន ឬ អាជីវកម្មនីមួយៗ ឧប្បត្តិហេតុហានិភ័យដែលបានកើតឡើងទាំងខាងក្នុង និងខាងក្រៅ អេ អឹម ខេ ព្រមទាំងរបាយការណ៍សមាជិកកម្មវិធីក្នុង។ ជា លទ្ធផល ការលើកកម្ពស់លើគោលនយោបាយ និងនីតិវិធីជាច្រើនត្រូវ បានធ្វើឡើងទូទាំង អេ អឹម ខេ ។

សម្រាប់ឆ្នាំ២០២៥ ខាងមុខការគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នឹងផ្ដោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

ហានិភ័យឥណទាន

ទីផ្សារឥណទានក្នុងប្រទេសកម្ពុជាកាន់តែមានភាពចាស់ទុំ និងប្រឈមទៅនឹងស្ថានភាពប្រកួតប្រជែងខ្លាំងឡើងជាលំដាប់។ បំណុលរំណូល ឥណទានមិនដំណើរការ និងកំណើនឥណទានហួសកម្រិត នៅតែជាភ្នាក់ងារដ៏ធំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះនៅតែមានភាពលំបាកជាពិសេសក្នុងវិស័យ ទេសចរណ៍ សាងសង់ និងវិស័យអចលនទ្រព្យ។ ទោះបីយ៉ាងណាក្តី អេ អឹម ខេ នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋនៅតាមជនបទ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ខណៈពេលដែលសហគ្រាសទាំងនេះកំពុងតែមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត អេ អឹម ខេ ក៏បានផ្តល់ជូននូវឥណទានសង្វាក់ដល់ភិកម្មដើម្បីជួយជំរុញ និងគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ដើម្បីជួយឲ្យគាត់អាចទទួលបានសេវាហិរញ្ញវត្ថុ។ ដូច្នេះការពង្រឹងលើគោលនយោបាយផលិតផលឥណទាន ការត្រួតពិនិត្យលើគុណភាពឥណទាន ដំណើរការផ្តល់ប្រាក់កម្ចី និង ការត្រួតពិនិត្យហានិភ័យឥណទានគឺជាផ្នែកសំខាន់បំផុតនៃការគ្រប់គ្រងហានិភ័យឥណទានរបស់ អេ អឹម ខេ។

ហានិភ័យប្រតិបត្តិការ

យុទ្ធសាស្ត្រសំខាន់ក្នុងការគ្រប់គ្រងហានិភ័យលើប្រតិបត្តិការ គឺលើកកម្ពស់ការគ្រប់គ្រងហានិភ័យ។ ផែនការលើកកម្ពស់នេះ ត្រូវបានធ្វើឡើង គ្រប់មុខងារទាំងឡាយរួមមាន ប្រតិបត្តិការឥណទាន ប្រតិបត្តិការប្រាក់បញ្ញើ ប្រតិបត្តិការគ្រប់គ្រងភ្នាក់ងារ និងមុខងារជំនួយប្រតិបត្តិការផ្សេងៗទៀត។ ទិសដៅនៃការលើកកម្ពស់នេះ គឺដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់នៃការគ្រប់គ្រង ដែលមានស្រាប់ដើម្បីធានាថាប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដំណើរការបានល្អដោយរលូន។ ដូច្នេះហើយ ការពង្រឹងលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យនៃការបន្តនៅតែជាផ្នែកសំខាន់នៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ អេ អឹម ខេ។

ការអភិវឌ្ឍនៃបទដ្ឋានគតិយុត្តិ

ការវិវឌ្ឍន៍នៃបទបញ្ញត្តិច្បាប់តម្រូវឱ្យ អេ អឹម ខេ បន្តការតាមដានដោយប្រុងប្រយ័ត្នលើបទដ្ឋានគតិយុត្តិផ្សេងៗទាំងក្នុងស្រុក និងច្បាប់អន្តរជាតិដែលមានដើម្បីធានាថា អេ អឹម ខេ អាចសម្របខ្លួន និងអាចឆ្លើយតបជាមួយនឹងការផ្លាស់ប្តូរដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។ តម្រូវការគតិយុត្តិថ្មីៗ ត្រូវបានវិភាគ និងផ្សព្វផ្សាយដល់ភាគីទាំងឡាយដែលពាក់ព័ន្ធ ហើយអាចនឹងដាក់បញ្ចូលក្នុងដំណើរការ និងប្រព័ន្ធរបស់ក្រុមហ៊ុន ។

ហានិភ័យបច្ចេកវិទ្យា

ដោយសារតែការរីកចម្រើន និងការពង្រីកបណ្តាញសេវាកម្មជាបន្តបន្ទាប់របស់ អេ អឹម ខេ ហានិភ័យក៏មានការកើនឡើងផងដែរ។ អេ អឹម ខេ បានពិនិត្យមើលលើហានិភ័យទាំងនោះដោយប្រុងប្រយ័ត្ន និងបានអនុវត្តវិធានការណ៍ត្រួតពិនិត្យជាច្រើន ដើម្បីការពារកុំឱ្យមានការគំរាមកំហែងចំពោះ អតិថិជន និងអាជីវកម្មរបស់ អេ អឹម ខេ ផ្ទាល់។ ហានិភ័យ និងឧបសគ្គហេតុសំខាន់ៗនៅឆ្នាំ២០២៤ ត្រូវបានយកមកពិភាក្សាគ្នា នៅក្នុងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងបានកំណត់នូវផែនការច្បាស់លាស់ក្នុងការពង្រឹងបច្ចេកវិទ្យាប្រព័ន្ធព័ត៌មានវិទ្យា និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយសុវត្ថិភាព។

ហានិភ័យហិរញ្ញវត្ថុ

ក្នុងគោលបំណងឱ្យស្របទៅតាមក្របខ័ណ្ឌនៃការគ្រប់គ្រងសន្ទនីយភាពរបស់ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រងហានិភ័យសន្ទនីយភាពនៅតែជាចំណុចសំខាន់ក្នុងចំណោមហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត។ អេ អឹម ខេ ក៏បានយកចិត្តទុកដាក់បន្ថែមលើការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចជាសកល រួមទាំងការគ្រប់គ្រងហានិភ័យអត្រាការប្រាក់ និងហានិភ័យអត្រាប្តូរប្រាក់បរទេសប្រកបដោយប្រសិទ្ធភាព។ យុទ្ធសាស្ត្ររបស់ អេ អឹម ខេ គឺប្តេជ្ញាអនុវត្តយ៉ាងពេញលេញលក្ខណៈការដាក់ចេញគោលនយោបាយផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា ទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់ខ្លួនត្រូវបានបំពេញសម្រេច ហើយ អេ អឹម ខេ បានត្រៀមខ្លួនជាស្រេច សម្រាប់រាល់ការផ្លាស់ប្តូរដែលមានសក្តានុពលទាំងឡាយ។ ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការប្រឈមមុខ និងភាពមិនប្រាកដប្រជា អេ អឹម ខេ បានផ្តោតលើការធ្វើស្រ្តេសតេស្តយ៉ាងហ្មត់ចត់ និងបានធ្វើការសាកល្បងលើសេណារីយ៉ូផ្សេងៗទៀត ដែលធានាថាហានិភ័យសន្ទនីយភាព ហានិភ័យអត្រាការប្រាក់ ហានិភ័យអត្រាប្តូរប្រាក់បរទេស និងហានិភ័យហិរញ្ញវត្ថុផ្សេងទៀតត្រូវបានគ្រប់គ្រងយ៉ាងរឹងមាំ។





របាយការណ៍ ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៧៤ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

៧៨ របាយការណ៍សវនករឯករាជ្យ

៨២ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

៨៣ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

៨៤ របាយការណ៍បម្រែបម្រួលមូលធន

៨៦ របាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល”) សូមធ្វើការបង្ហាញនូវ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពសំខាន់ៗ

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការផ្តល់ឥណទាន ប្រាក់សន្សំនិងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀត តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងកាលបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតនៅទំព័រទី ១០។

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រែបម្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធននៅក្នុងកាលបរិច្ឆេទនេះទេ លើកលែងតែបម្រែបម្រួល ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ភាគលាភ

ពុំមានភាគលាភបានប្រកាស ឬបានបង់នៅក្នុងអំឡុងកាលបរិច្ឆេទនេះទេ (ឆ្នាំ២០២៣៖ គ្មាន)។

ដើមទុន

ដើមទុនរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គឺ២៧៣.៦៦២ លានរៀល ឬប្រហាក់ប្រហែលទៅនឹង ៦៧.៩៩០.៦៧១ ដុល្លារអាមេរិក (ឆ្នាំ២០២៣គឺ ២៧៣.៦៦២ លានរៀល ឬប្រហាក់ប្រហែលទៅនឹង ៦៦.៩៩២.០៣២ ដុល្លារអាមេរិក)។

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចេញពីបញ្ជីនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថារាល់ឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និង សំវិធានធនមានភាពគ្រប់គ្រាន់ ចំពោះឥណទានអាក្រក់ និង ជាប់សង្ស័យ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថាអាចលក់បាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាច បណ្តាលឱ្យការកំណត់តម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬមានភាពមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

១. ពុំមានការដាក់បន្ទុកលើទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន បានកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ លើកលែងតែត្រូវបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង
២. ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុន តាំងពីចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុឬ បំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ ១២ខែខាងមុខ បន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាព របស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាលកំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឱ្យមានការយល់ច្រឡំជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុដែលមានលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទ មិនបានទទួលរងឥទ្ធិពលពីធាតុណាមួយ ប្រតិបត្តិការ ឬក៏ ព្រឹត្តិការណ៍ ទាំងឡាយណាដែលមានលក្ខណៈមិនប្រក្រតី។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានលក្ខណៈមិនប្រក្រតី បានកើតឡើងចន្លោះពីចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះដែលទំនង ជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុ បច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង។

ព្រឹត្តិការណ៍ក្រោយចុងការិយបរិច្ឆេទ

មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការបង្ហាញឬកែតម្រូវ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រសិនបើមាន។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទនិងនាការបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក John Con-Sing Yung	ប្រធានក្រុមប្រឹក្សាភិបាល
លោក Chetan Tanmay	អភិបាល
លោក គា បូរណ	អភិបាល
លោក Chien-Chih Cheng	អភិបាល
លោក Chien-Ling Cheng	អភិបាល
លោក Cheng-Chung Chen	អភិបាល
លោក ទិព្វ ច័ន្ទវិបុល	អភិបាល ឯករាជ្យ
កញ្ញា ហេង សិតា	អភិបាល ឯករាជ្យ
កញ្ញា Blandine Claudia Marie Pons	អភិបាល ឯករាជ្យ

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែកភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។ ពុំមានការរៀបចំដែលកើតឡើងដោយក្រុមហ៊ុនជាតាមីមួយ ក្នុងគោលបំណងធ្វើឱ្យអភិបាលទទួលបានភាគហ៊ុននៅក្នុងក្រុមហ៊ុន ឬអង្គភាពសាជីវកម្មឡើយ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅចុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាតាមីមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយ មធ្យោបាយទិញយកភាគហ៊ុនទេ ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុច្រើនជាមួយនោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធ្វើឱ្យប្រាកដថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិន្នភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ហើយនឹង លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវបានតម្រូវឱ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្របដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- អនុវត្តតាម តាមការតម្រូវនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”) ឬប្រសិនបើមានគម្លាតនៃការអនុវត្តស្តង់ដារ ដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនោះ ត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើមូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុនមិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។

- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន និងធានាថាគោលនយោបាយនិងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយគិតត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

តំណាងក្រុមប្រឹក្សាភិបាល



លោក John Con-Sing Yung

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥



**របាយការណ៍សវនករឯករាជ្យ
ជូនភាគទុនិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី**

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសាវ័ន្តទាំងអស់ នៃ ស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

- របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន៖
 - របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
 - របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
 - របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
 - របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
 - កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំង ព័ត៌មានគោលការណ៍គណនេយ្យជាសាវ័ន្ត និងព័ត៌មានពន្យល់ ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថាស្តង់ដារ សវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុង កថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកររបស់ យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជា មូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុន ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិ សម្រាប់ គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករ ជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ចំពោះ របាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញភារកិច្ច ក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ ផ្សេងៗទៀតដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រង ទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួល នាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមានរបាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម និងការលាតត្រដាងផ្សេងៗទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្អែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពិក្របស្តង់ដារសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំទទួលបាន មុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យស្មើគ្នាពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយ វិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួន ទៅលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើងនោះ យើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនឈប់បន្តនិរន្តរភាពអាជីវកម្ម។



- វាយតម្លៃការបង្ហាញទូទៅ ចេតនាម៉ឺន និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយន៍តម្លៃហោរខូតើស៍ (ខេមបូឌា)



អ៊ូង អ៊ូង
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	៩៨.៨៤២	២៤.៥៥៧.០០៨	១១៤.២៨៣	២៧.៩៧៦.៣៦៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣០១.៥៩១	៧៤.៩២៩.៤៣៧	២៨២.២៩២	៦៩.១០៤.៥៧៩
សមតុល្យនៅធនាគារផ្សេងៗ	១៤៥.៤៦៨	៣៦.១៤១.០៩៤	២៤៦.៨៨២	៦០.៤៣៦.៣០៤
ឥណទានផ្តល់ដល់អតិថិជន	២.២២១.៥៧១	៥៥១.៩៤៣.១៧៤	២.២៦៤.០៤៣	៥៥៤.២៣៣.២៣៣
មូលបត្របំណុលរវាងក្រុមហ៊ុន	៤.០៩៩	១.០១៨.៤៧២	៤.១៤៦	១.០១៥.០០៥
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៥.៤០៥	៣.៨២៧.៣៦១	១៩.៤២៧	៤.៧៥៥.៦០១
ទ្រព្យសកម្មអរូបី	៦.១៧៩	១.៥៣៥.១៧២	៦.២៩៧	១.៥៤១.៦១០
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	២៨.៥៦៦	៧.០៩៧.១៣៨	៣២.០១២	៧.៨៣៦.៤៩៤
ពន្ធទ្រព្យសកម្មក្នុងឆ្នាំ	៣.៨១៦	៩៤៧.៩៧៧	-	-
ពន្ធពន្យារជាទ្រព្យសកម្ម	១៧.២៩៧	៤.២៩៧.៣៥៨	១៩.៥១០	៤.៧៧៦.០៧៦
ការវិនិយោគតាមវិធីសាស្ត្រមូលធន សុទ្ធ	១.៦៤៨	៤០៩.៤៦៤	-	-
ទ្រព្យសកម្មផ្សេងៗ	២៦.៨៣៩	៦.៦៦៨.១៧០	២៣.៨៦២	៥.៨៤១.៤៩០
ទ្រព្យសកម្មសរុប	២.៨៧១.៣២១	៧១៣.៣៧១.៨២៥	៣.០១២.៧៥៤	៧៣៧.៥១៦.៧៥៧
បំណុល និងមូលធន				
បំណុល				
ប្រាក់បញ្ញើរបស់អតិថិជន	១.៣១១.៨១៤	៣២៥.៩១៦.៥៩៦	១.១១៨.៨៤៣	២៧៣.៨៩០.៦៦៦
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៧០.៣០៦	១៧.៤៦៧.៣៨៣	៣៣.៩១៦	៨.៣០២.៦៤៦
បំណុលពន្ធពន្យារ	-	-	៤៥៤	១១១.១១៨
បំណុលផ្សេងៗ	២១.៥៣៥	៥.៣៤៩.៩៨៣	២៥.៧៦២	៦.៣០៦.៦០៤
បំណុលភតិសន្យា	២៧.៥៨៤	៦.៨៩៣.១៨៨	៣១.២៦១	៧.៦៥២.៥៦៦
ប្រាក់កម្ចី	៧៧៦.០២២	១៩២.៨០០.៥៣៥	១.១៧៣.៦០៦	២៨៧.២៩៦.៥១៨
អនុបំណុល	៧៥.១៦២	១៨.៦៧៣.៨៥៤	៥៧.៤៤១	១៤.០៦១.៤១៨
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក	៤១.១៤២	១០.២២១.៥៩៩	៣០.៥១៤	៧.៤៦៩.៧៨០
បំណុលសរុប	២.៣២៣.៥៦៥	៥៧៧.២៨៣.១៣៨	២.៤៧១.៧៥៧	៦០៥.០៩១.៣១៦
មូលធន				
ដើមទុន	២៧៣.៦៦២	៦៧.៩៩០.៦៧១	២៧៣.៦៦២	៦៦.៩៩២.០៣២
បុព្វលាភភាគហ៊ុន	២២.៤២៥	៥.៥៧១.៥១៧	២២.៤២៥	៥.៤៨៩.៦៨៣
ទុនបម្រុង	១៧៤.៤៦២	៤៣.៦១៣.១៧៤	១៧៣.៦៧៤	៤២.៥០៧.០៥៥
ប្រាក់ចំណេញស្ងាត់	៧៧.២០៧	១៨.៩១១.៣២៥	៧១.១៩៦	១៧.៤៣៦.៦២១
មូលធនសរុប	៥៤៧.៧៥៦	១៣៦.០៨៨.៦៨៧	៥៤០.៩៥៧	១៣២.៤២៥.៤៤១
បំណុល និងមូលធនសរុប	២.៨៧១.៣២១	៧១៣.៣៧១.៨២៥	៣.០១២.៧៥៤	៧៣៧.៥១៦.៧៥៧

នេះគ្រាន់តែជាសម្រង់របាយការណ៍ហិរញ្ញវត្ថុដែលបានស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដែលអាចរកបាននៅលើគេហទំព័រ និងការិយាល័យរបស់ អេ អឹម ខេ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់	៤១០.១១០	១០០.៧៣៩.២៥០	៤៤៤.៣៦៤	១០៨.១១៧.៧៦៩
ចំណាយការប្រាក់	(១៧១.៥១១)	(៤២.១២៩.៨២៩)	(១៧២.៨១១)	(៤២.០៤៦.៤៨១)
ចំណូលពីការប្រាក់សុទ្ធ	២៣៨.៥៩៩	៥៨.៦០៩.៤២១	២៧១.៥៥៣	៦៦.០៧១.២៨៨
ចំណាយកម្រៃជើងសារ	(១៨.២៦៧)	(៤.៤៨៧.០០៤)	(១៩.៩០៨)	(៤.៨៤៣.៧៥៩)
ចំណូលផ្សេងៗ	៣៤.៦៣៥	៨.៥០៧.៧៩៩	៤២.៤០៩	១០.៣១៨.៥៣៦
ចំណូលពីប្រតិបត្តិការសរុប	២៥៤.៩៦៧	៦២.៦៣០.២១៦	២៩៤.០៥៤	៧១.៥៤៦.០៦៥
ប្រាក់ជំនួយ	២១៩	៥៣.៧៨៤	៤០	៩.៦៧១
ចំណាយបុគ្គលិក និងបន្ទុកពាក់ព័ន្ធផ្សេងៗ	(១២៦.៦១១)	(៣១.១០០.៦៦៩)	(១២៧.៣៧៣)	(៣០.៩៩០.៩៥៨)
ចំណាយរំលស់	(១៧.៤៣០)	(៤.២៨១.៦២៦)	(១៨.៥៧៤)	(៤.៥១៩.១៨៤)
ចំណាយប្រតិបត្តិការផ្សេងៗ	(៤៧.២៤៦)	(១១.៦០៥.៤៦៨)	(៤៦.៥៨៣)	(១១.៣៣៤.០៣៧)
ការខាតបង់សុទ្ធលើឱនភាពពន្ធនៃបរិក្ខារ				
នៃបរិក្ខារហិរញ្ញវត្ថុ	(៥២.៤០៦)	(១២.៨៧៣.១១៨)	(៧១.៩៩៥)	(១៧.៥១៦.៩៧០)
ចំណែកនៃចំណេញសុទ្ធនៃការវិនិយោគដោយប្រើប្រាស់វិធីសាស្ត្រមូលធន	៤២	១០.៤០៩	-	-
ចំណេញផ្សេងៗ	៣០១	៧៣.៨៨៩	២០២	៤៩.០៨១
ចំណេញមុនពន្ធលើប្រាក់ចំណូល	១១.៨៣៦	២.៩០៧.៤១៧	២៩.៧៧១	៧.២៤៣.៦៦៨
ចំណាយពន្ធលើប្រាក់ចំណូល	(២.៨៧៤)	(៧០៥.៨៤៦)	(៦.៩១៦)	(១.៦៨២.៨៦៣)
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	៨.៩៦២	២.២០១.៥៧១	២២.៨៥៥	៥.៥៦០.៨០៥
លទ្ធផលលម្អិតផ្សេងៗ៖				
ធាតុដែលអាចនឹងបែងចែកឡើងវិញ ទៅក្នុងប្រាក់ចំណេញ ខាត				
ចំណេញ/(ខាត)ពីបរិក្ខារបណ្តុះបណ្តាលហានិភ័យ -	១៩៦	៤៧.៩៩៦	(៤៦០)	(១១១.៩៦៣)
ធាតុដែលមិនបានបែងចែកឡើងវិញ ទៅក្នុងប្រាក់ចំណេញ ខាត				
ការរស់រវើកអត្ថប្រយោជន៍បុគ្គលិកឡើងវិញ - កាត់ពន្ធរួច	(២.៣៥៩)	(៥៧៩.៤៥១)	២.១៣៤	៥១៩.៣០៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១.៩៩៣.១៣០	-	១.០១៩.១៥០
	(២.១៦៣)	១.៤១៣.៦៧៥	១.៦៧៤	១.៤៣៧.៤៩៤
លទ្ធផលលម្អិតផ្សេងៗសរុបសម្រាប់				
កាលបរិច្ឆេទ	៦.៧៩៩	៣.៦១៥.២៤៦	២៤.៥២៩	៦.៩៨៧.២៦៦
ប្រាក់ចំណេញរបស់ម្ចាស់ក្រុមហ៊ុន	៨.៩៦២	២.២០១.៥៧១	២២.៨៥៥	៥.៥៦០.៨០៥
លទ្ធផលលម្អិតសរុបរបស់ម្ចាស់ក្រុមហ៊ុន	៦.៧៩៩	៣.៦១៥.២៤៦	២៤.៥២៩	៦.៩៨៧.២៦៦

នេះគ្រាន់តែជាសម្រង់របាយការណ៍ហិរញ្ញវត្ថុដែលបានស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដែលអាចរកបាននៅលើគេហទំព័រ និងការិយាល័យរបស់ អេ អឹម ខេ

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		បុព្វលាភភាគហ៊ុន	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២៧៣.៦៦២	៦៦.៤៧១.៣២៦	២២.៤២៥	៥.៤៤៧.០១៤
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	-
ការរាស់វែងអត្ថប្រយោជន៍បុគ្គលិក	-	-	-	-
ឡើងវិញ - កាត់ពន្ធទូច	-	-	-	-
ខាតបង់ករណីទប់ស្កាត់ហានិភ័យ- កាត់ពន្ធទូច	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-
លទ្ធផលលម្អិតក្នុងឆ្នាំសរុប	-	-	-	-
ប្រតិបត្តិការជាមួយម្ចាស់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន៖				
ការផ្ទេរពីទុនបម្រុង	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥២០.៧០៦	-	៤២.៦៦៩
	-	៥២០.៧០៦	-	៤២.៦៦៩
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៧៣.៦៦២	៦៦.៩៩២.០៣២	២២.៤២៥	៥.៤៨៩.៦៨៣
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៧៣.៦៦២	៦៦.៩៩២.០៣២	២២.៤២៥	៥.៤៨៩.៦៨៣
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	-
ការរាស់វែងអត្ថប្រយោជន៍បុគ្គលិក	-	-	-	-
ឡើងវិញ - កាត់ពន្ធទូច	-	-	-	-
ខាតបង់ករណីទប់ស្កាត់ហានិភ័យ- កាត់ពន្ធទូច	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-
លទ្ធផលលម្អិតក្នុងឆ្នាំសរុប	-	-	-	-
ប្រតិបត្តិការជាមួយម្ចាស់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន៖				
ការផ្ទេរទៅទុនបម្រុង	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩៩៨.៦៣៩	-	៨១.៨៣៤
	-	៩៩៨.៦៣៩	-	៨១.៨៣៤
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២៧៣.៦៦២	៦៧.៩៩០.៦៧១	២២.៤២៥	៥.៥៧១.៥១៧

ការបំប្លែងក្រុមហ៊ុន					
ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		សរុប	
លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
៧២.០០០	១៧.១៦៤.១៨៥	១៤៨.៣៤១	៣៦.៣៥៥.៦២០	៥១៦.៤២៨	១២៥.៤៣៨.១៤៥
-	-	២២.៨៥៥	៥.៥៦០.៨០៥	២២.៨៥៥	៥.៥៦០.៨០៥
២.១៣៤	៥១៩.៣០៤	-	-	២.១៣៤	៥១៩.៣០៤
(៤៦០)	(១១១.៩៦៣)	-	-	(៤៦០)	(១១១.៩៦៣)
-	៤៥៥.៧៧៥	-	-	-	៤៥៥.៧៧៥
១.៦៧៤	៨៦៣.១១៦	២២.៨៥៥	៥.៥៦០.៨០៥	២៤.៥២៩	៦.៤២៣.៩២១
១០០.០០០	២៤.៤៧៩.៨០៤	(១០០.០០០)	(២៤.៤៧៩.៨០៤)	-	-
-	-	-	-	-	៥៦៣.៣៧៥
១០០.០០០	២៤.៤៧៩.៨០៤	(១០០.០០០)	(២៤.៤៧៩.៨០៤)	-	៥៦៣.៣៧៥
១៧៣.៦៧៤	៤២.៥០៧.១០៥	៧១.១៩៦	១៧.៤៣៦.៦២១	៥៤០.៩៥៧	១៣២.៤២៥.៤៤១
១៧៣.៦៧៤	៤២.៥០៧.១០៥	៧១.១៩៦	១៧.៤៣៦.៦២១	៥៤០.៩៥៧	១៣២.៤២៥.៤៤១
-	-	៨.៩៦២	២.២០១.៥៧១	៨.៩៦២	២.២០១.៥៧១
(២.៣៥៩)	(៥៧៩.៤៥១)	-	-	(២.៣៥៩)	(៥៧៩.៤៥១)
១៩៦	៤៧.៩៩៦	-	-	១៩៦	៤៧.៩៩៦
-	៩១២.៦៥៧	-	-	-	៩១២.៦៥៧
(២.១៦៣)	៣៨១.២០២	៨.៩៦២	២.២០១.៥៧១	៦.៧៩៩	២.៥៨២.៧៧៣
២.៩៥១	៧២៤.៨៦៧	(២.៩៥១)	(៧២៤.៨៦៧)	-	-
-	-	-	-	-	១.០៨០.៤៧៣
២.៩៥១	៧២៤.៨៦៧	(២.៩៥១)	(៧២៤.៨៦៧)	-	១.០៨០.៤៧៣
១៧៤.៤៦២	៤៣.៦១៣.១៧៤	៧៧.២០៧	១៨.៩១៣.៣២៥	៥៤៧.៧៥៦	១៣៦.០៨៨.៦៨៧

នេះគ្រាន់តែជាសម្រង់របាយការណ៍ហិរញ្ញវត្ថុដែលបានស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដែលអាចរកបាននៅលើគេហទំព័រ និងការិយាល័យរបស់ អេ អឹម ខេ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញមុនពន្ធដក	១១.៨៣៦	២.៩០៧.៤១៧	២៩.៧៧១	៧.២៤៣.៦៦៨
និយ័តកម្ម៖				
ចំណាយរំលស់	១៧.៤៣០	៤.២៨១.៦២៦	១៨.៥៧៤	៤.៥១៩.១៨៤
ការខាតបង់សុទ្ធលើឱនភាពតម្លៃឧបករណ៍ហិរញ្ញវត្ថុ	៥២.៤០៦	១២.៨៧៣.១១៨	៧១.៩៩៥	១៧.៥១៦.៩៧០
ការកើនកាតព្វកិច្ចអត្ថប្រយោជន៍របស់បុគ្គលិក	៥.៤៦៣	១.៣៤១.៨១២	៤.៥១៦	១.០៩៨.៧១៣
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	៣៣	៨.១៦៦	១៧	៤.១៥១
ខាតពីការលក់ទ្រព្យសកម្មអរូបី	៨	១.៩៦២	៨	២.០០៣
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(៣៤២)	(៨៤.០១៧)	(២២៧)	(៥៥.២៣៤)
ចំណែកសមាមាត្រនៃប្រាក់ចំណេញរបស់សមាគម	(៤២)	(១០.៤០៩)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់	៣៨៥	៩៤.៨៥៨	(២.៧៤៩)	(៦៦៨.៨៨៧)
ចំណូលការប្រាក់	(៤១០.១១០)	(១០០.៧៣៩.២៥០)	(៤៤៤.៣៦៤)	(១០៨.១១៧.៧៦៩)
ចំណាយការប្រាក់	១៧១.៥១១	៤២.១២៩.៨២៩	១៧២.៨១១	៤២.០៤៦.៤៨១
	(១៥១.៤២២)	(៣៧.១៥៤.៨៨៨)	(១៧១.២៩២)	(៣៦.៤១០.៧២០)
បម្រែបម្រួលនៃដើមទុនចរន្ត៖				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣	៧៣៧	(៦)	(១.៣៨៥)
សមតុល្យកម្ពុជាទ្រព្យធានានៅធនាគារផ្សេងៗ	៥៤.៣៣៨	១៣.៣៤៧.៤៥៨	(១៩.៤៦៥)	(៤.៧៣៦.០១០)
ប្រាក់តម្កល់តាមច្បាប់	១១.៨៥៨	២.៩១២.៧៩៨	(៥២.៧៨៥)	(១២.៨៤៣.០៥២)
ឥណទានផ្តល់ដល់អតិថិជន	(២០.០០៤)	(៤.៩១៣.៧៣៥)	(៥៧.៦២៣)	(១៤.០២០.៣១០)
ទ្រព្យសកម្មផ្សេងៗ	(១.១២៥)	(២៧៦.៣២១)	១០៣	២៥.១២១
ប្រាក់បញ្ញើរបស់អតិថិជន	១៩៤.៨៨៨	៤៧.៨៧២.២៩៣	១០១.០៧៨	២៤.៥៩៣.២៦៤
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៧.៦០៩	៩.២៣៨.៣១០	(៣.៤៣៩)	(៨៣៦.៦២៣)
បំណុលផ្សេងៗ	(៣.៨៩៨)	(៩៥៧.៤៦០)	(៣.៥៦៩)	(៨៦៨.៣៤៦)
សាច់ប្រាក់បានពី/(ប្រើក្នុង)ក្នុងប្រតិបត្តិការ	១២២.២៤៧	៣០.០២៩.១៩២	(១៨៥.៣៤៤)	(៤៥.០៩៨.០៦១)
ការប្រាក់បានទទួល	៣៩៦.៤៩១	៩៧.៣៩៤.០៤៣	៤២៩.៦៩២	១០៤.៥៤៧.៨៣៧
ការប្រាក់បានបង់	(១៥៩.៨៥៤)	(៣៩.២៦៦.៥១០)	(១៦១.៤៦៤)	(៣៩.២៨៥.៥៤៥)
ពន្ធលើប្រាក់ចំណូលបានបង់	(៤.៥០៤)	(១.១០៦.៣០៦)	(១៦.៣២៤)	(៣.៩៧១.៨៥៧)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	៣៥៤.៣៨០	៨៧.០៥០.៤១៩	៦៦.៥៥០	១៦.១៩២.៣៧៤

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពី សកម្មភាពវិនិយោគ				
សាច់ប្រាក់បានពីមូលបត្របំណុល	-	-	៤.៣០៧	១.០៤៧.៩៥៥
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(២.៨១០)	(៦៩៨.២១៨)	(១០.៨៧៩)	(២.៦៦៣.៣៧២)
ការទិញទ្រព្យសកម្មអរូបី	(១.៤៦៨)	(៣៦៤.៦៩៩)	(១.៩១៥)	(៤៦៨.៦៧៦)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	៦៤២	១៥៩.៤៧៥	៥៩៦	១៤៦.០៣៦
សាច់ប្រាក់សុទ្ធ ប្រើក្នុងសកម្មភាពវិនិយោគ	(៣.៦៣៦)	(៩០៣.៤៤២)	(៧.៨៩១)	(១.៩៣៨.០៥៧)
លំហូរសាច់ប្រាក់ពី សកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានទទួលពីប្រាក់កម្ចី	៧៥២.២៧៤	១៨៤.៧៨៨.៤៤២	៥៧៥.៥០២	១៤០.៨៨១.៦៧៨
ការទូទាត់សងប្រាក់កម្ចី	(១.១៤១.៨២០)	(២៨០.៤៧៦.៥៣៨)	(៦៣០.៩៤៣)	(១៥៤.៤៥៣.៦៣៧)
សាច់ប្រាក់បានទទួលពីអនុបំណុល	២៤.៤២៦	៦.០០០.០០០	៤០.៨៥០	១០.០០០.០០០
ការទូទាត់សងអនុបំណុល	(៥.៦៩៩)	(១.៤០០.០០០)	(៩.៨០៤)	(២.៤០០.០០០)
ការទូទាត់កតិសន្យាជាប្រាក់ដើម	(៩.៥៨៤)	(២.៣៥៤.២០៧)	(១០.០៩១)	(២.៤៧០.៣៥៣)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន	(៣៨០.៤០៣)	(៩៣.៤៤២.៣០៣)	(៣៤.៤៨៦)	(៨.៤៤២.៣១២)
(កំហាយ)/កំណើនសុទ្ធក្នុងសាច់ប្រាក់ និងសាច់ប្រាក់សមមូល				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	(២៩.៦៥៩)	(៧.២៩៥.៣២៦)	២៤.១៧៣	៥.៨១២.០០៥
នាដើមការិយបរិច្ឆេទ	៣៣៣.៧៨៩	៨១.៧១០.៨៩០	៣០៩.៦១៦	៧៥.២០៤.២៥៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១.១៤៤.៩៩៩	-	៦៩៤.៦២៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	៣០៤.១៣០	៧៥.៥៦០.៥៦៣	៣៣៣.៧៨៩	៨១.៧១០.៨៩០

ប្រតិបត្តិការមិនមែនជាសាច់ប្រាក់៖

- សកម្មភាពមិនមែនជាវិនិយោគនៃការទិញទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ១៣។
- ប្រាក់កម្ចីចំនួន ៥០.០០០ លានរៀល ត្រូវរំកិលទៅមុខក្នុងឆ្នាំ២០២៤ (២០២៣៖ ២០៤.៥៧៥ លានរៀល)។

នេះគ្រាន់តែជាសម្រង់របាយការណ៍ហិរញ្ញវត្ថុដែលបានស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដែលអាចរកបាននៅលើគេហទំព័រ និងការិយាល័យរបស់ អេ អឹម ខេ







សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត